


ibank



**របាយការណ៍ប្រចាំឆ្នាំ
2025**





តារាងមាតិកា

ទិដ្ឋភាពទូទៅ

06

សារពីប្រធានក្រុមប្រឹក្សាភិបាល	08
សារពីអគ្គនាយក	10
ព័ត៌មានអំពីធនាគារ	12
ចក្ខុវិស័យ បេសកកម្ម គុណតម្លៃ	14

រចនាសម្ព័ន្ធ

16

រចនាសម្ព័ន្ធនៃធនាគារ	18
ក្រុមប្រឹក្សាភិបាល	20
គណៈគ្រប់គ្រង	23
ការគ្រប់គ្រងធនធានមនុស្ស	29

សមិទ្ធផលនានា

32

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	34
សកម្មភាពអាជីវកម្ម	35

អភិបាលកិច្ចសាជីវកម្ម


44

ក្រុមប្រឹក្សាភិបាល	46
គណៈកម្មការសវនកម្ម	47
គណៈកម្មការហានិភ័យ និងអនុលោមភាព	47
គណៈកម្មាធិការផ្សេងទៀត	48
ការរៀបចំប្រព័ន្ធគ្រួតពិនិត្យតម្លាភាព	49

របាយការណ៍ហិរញ្ញវត្ថុ

50

ព័ត៌មានអំពីធនាគារ	54
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	55
របាយការណ៍របស់សវនករឯករាជ្យ	59
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	61
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ	62
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	63
របាយការណ៍លំហូរសាច់ប្រាក់	64
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	66



01

ទិដ្ឋភាពទូទៅ

សារពីប្រធានក្រុមប្រឹក្សាភិបាល	08
សារពីអគ្គនាយក	10
ព័ត៌មានអំពីធនាគារ	12
ចក្ខុវិស័យ បេសកកម្ម គុណតម្លៃ	14





សារពីប្រធាន ក្រុមប្រឹក្សាភិបាល

ដោយមានអភិបាលកិច្ចប្រកបដោយវិន័យវិធីសាស្ត្រតារាង
តុល្យការដ៏ប្រុងប្រយ័ត្ន និងការវិនិយោគជាបន្តបន្ទាប់លើ
សមត្ថភាពប្រកបដោយយុទ្ធសាស្ត្រ ធនាគារមានជំហរល្អ
ក្នុងការផ្តល់តម្លៃប្រកបដោយចីរភាពដល់ភាគទុនិក និង
រក្សាទុកចិត្តពីភាគីពាក់ព័ន្ធទាំងអស់។

”



ភាគីពាក់ព័ន្ធទាំងអស់ជាទីរាប់អាន!

ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញរបាយការណ៍ប្រចាំឆ្នាំរបស់ ធនាគារ អាយប៊ែង សម្រាប់ឆ្នាំការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025។

ឆ្នាំដែលកំពុងស្ថិតក្រោមការពិនិត្យឡើងវិញនេះបានលាតត្រដាងនៅក្នុងបរិយាកាសដ៏លំបាកមួយ ដែលបង្កើតឡើងដោយភាពមិនប្រាកដប្រជា កាន់តែខ្ពស់នៃសកលលោក ស្ថានភាពហិរញ្ញវត្ថុកាន់តែតឹងតែង និងការប្រែប្រួលជាបន្តបន្ទាប់នៅទីផ្សារអន្តរជាតិ។ នៅក្នុងតំបន់ ការផ្លាស់ប្តូរសក្តានុពលសេដ្ឋកិច្ច និងភាពរលីករលាយនៃតម្លៃទ្រព្យក្នុងលំហូរពាណិជ្ជកម្ម និងវិនិយោគ បានបង្កើតភាពស្មុគស្មាញដល់ទិដ្ឋភាពប្រតិបត្តិការ។ នៅក្នុងប្រទេសកម្ពុជា សន្ទុះសេដ្ឋកិច្ចបានចុះខ្សោយ នៅពេលដែលទីផ្សារបានសម្របខ្លួនទៅនឹងលក្ខខណ្ឌវិវត្ត ដែលទាមទារឱ្យមានការប្រុងប្រយ័ត្ន និងភាពបត់បែនជាបន្តបន្ទាប់ក្នុងវិស័យហិរញ្ញវត្ថុ។

នៅក្នុងបរិបទនេះ ធនាគារ អាយប៊ែង សម្រេចបាននូវលទ្ធផលប្រកបដោយស្ថិរភាព និងរក្សាបាននូវស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ។ ធនាគារបានកត់ត្រាប្រាក់ចំណេញសុទ្ធចំនួន 2 លានដុល្លារអាមេរិក និងប្រាក់ចំណេញដុលមុនបង់ពន្ធចំនួន 2.5 លានដុល្លារអាមេរិក ដោយមានទ្រព្យសកម្មសរុបចំនួន 298 លានដុល្លារអាមេរិក។ ក្រុមប្រឹក្សាភិបាលមានការលើកទឹកចិត្តជាពិសេសចំពោះភាពរឹងមាំជាបន្តបន្ទាប់របស់ធនាគារក្នុងគុណភាពទ្រព្យសកម្ម ដែលឆ្លុះបញ្ចាំងពីការត្រួតពិនិត្យឥណទានប្រកបដោយវិន័យ និងការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព។

ពេញមួយឆ្នាំ ២០២៥ ក្រុមប្រឹក្សាភិបាលនៅតែផ្តោតលើការធានាថាធនាគារដំណើរការក្រោមស្តង់ដារអភិបាលកិច្ចដ៏រឹងមាំ វប្បធម៌អនុលោមភាពដ៏រឹងមាំ និងការគ្រប់គ្រងហានិភ័យសមស្របតាមនិរន្តរភាពរយៈពេលវែង។ ក្នុងពេលជាមួយគ្នានេះ យើងបានបន្តពង្រឹងក្របខ័ណ្ឌត្រួតពិនិត្យផ្ទៃក្នុង និងពង្រឹងការត្រួតពិនិត្យយុទ្ធសាស្ត្រ ដើម្បីធានាថាធនាគារនៅតែមានជំហរល្អក្នុងការគ្រប់គ្រងភាពមិនប្រាកដប្រជា និងឆ្លើយតបទៅនឹងហានិភ័យដែលកំពុងលេចចេញ។

ក្រុមប្រឹក្សាភិបាលក៏បានផ្តល់ទិសដៅលើអាទិភាពយុទ្ធសាស្ត្ររបស់ធនាគារផងដែរ រួមទាំងការជំរុញសមត្ថភាពឌីជីថល បទពិសោធន៍អតិថិជនកាន់តែប្រសើរឡើង និងការទទួលបានសេវាកម្មហិរញ្ញវត្ថុកាន់តែទូលំទូលាយ។ គំនិតផ្តួចផ្តើមទាំងនេះគាំទ្រដល់មហិច្ឆតារបស់ ធនាគារ អាយប៊ែង ក្នុងការរក្សាទំនាក់ទំនងល្អ និងការប្រកួតប្រជែងនៅក្នុងទិដ្ឋភាពហិរញ្ញវត្ថុដែលមានការវិវត្តយ៉ាងឆាប់រហ័ស ខណៈពេលដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ដោយសម្លឹងមើលទៅមុខជាមួយនឹងក្តីសង្ឃឹមយ៉ាងមុតមាំ ខណៈពេលដែលស្ថានភាពសេដ្ឋកិច្ចសកល និងក្នុងតំបន់ អាចនៅតែមានភាពមិនប្រាកដប្រជា ក្រុមប្រឹក្សាភិបាលនៅតែមានទំនុកចិត្តលើទិសដៅរយៈពេលវែងរបស់ ធនាគារ អាយប៊ែង។ ដោយមានអភិបាលកិច្ចប្រកបដោយវិន័យ វិធីសាស្ត្រតារាងតុល្យការដ៏ប្រុងប្រយ័ត្ន និងការវិនិយោគជាបន្តបន្ទាប់លើសមត្ថភាពប្រកបដោយយុទ្ធសាស្ត្រ ធនាគារមានជំហរល្អក្នុងការផ្តល់តម្លៃប្រកបដោយចីរភាពដល់ភាគទុនិក និងរក្សាទំនុកចិត្តពីភាគីពាក់ព័ន្ធទាំងអស់។

ក្នុងនាមក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគទុនិករបស់យើងចំពោះទំនុកចិត្តជាបន្តបន្ទាប់ ចំពោះអតិថិជន និងដៃគូអាជីវកម្មរបស់យើងក្នុងការគាំទ្រជាម្យ៉ាងមក និងចំពោះគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ នូវកិច្ចខិតខំប្រឹងប្រែងនៅក្នុងវិជ្ជាជីវៈក៏ដូចជាការបន្តដំណើរនៅក្នុងទស្សនវិស័យរួមគ្នាឈានឆ្ពោះទៅរកភាពរីកចម្រើន។

ដោយក្តីគោរព

លោក យឹម ល័ក្ខណ៍
ប្រធានក្រុមប្រឹក្សាភិបាល

សារពីអគ្គនាយក

ជូនចំពោះ ភាគទុនិក វិនិយោគិន ព្រមទាំងអតិថិជនជាទីរាប់អាន!

ឆ្នាំ២០២៥ ត្រូវបានសម្គាល់ដោយបញ្ហាប្រឈមជាច្រើនទាំងក្នុងពិភពលោក និងក្នុងតំបន់។ កម្រិតអតិផរណា ស្ថានភាពហិរញ្ញវត្ថុកាន់តែតឹងតែង ភាពតានតឹងខាងភូមិសាស្ត្រនយោបាយ និងការប្រែប្រួលនៃទីផ្សារថាមពល និងពាណិជ្ជកម្មសកល បានបន្តជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចទូទាំងពិភពលោក។ នៅកម្រិតតំបន់ ភាពមិនប្រាកដប្រជាជុំវិញវិស័យអចលនទ្រព្យរបស់ប្រទេសចិន និងតម្រូវការសកលដែលថយចុះបានប៉ះពាល់ដល់សេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុបន្ថែមទៀត។

ប្រទេសកម្ពុជាបានជួបប្រទះនឹងសកម្មភាពសេដ្ឋកិច្ចមានកម្រិតមធ្យមក្នុងចំណោមតម្រូវការខាងក្រៅដែលមានភាពទន់ខ្សោយ ការកែតម្រូវជាបន្តបន្ទាប់នៅក្នុងវិស័យអចលនទ្រព្យ និងសំណង់ និងភាពមិនប្រាកដប្រជាក្នុងតំបន់កាន់តែកើនឡើង រួមទាំងភាពតានតឹងតាមព្រំដែនជាមួយប្រទេសថៃ។ បើទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ វិស័យធនាគាររបស់ប្រទេសកម្ពុជានៅតែមានភាពធន់ និងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

នៅក្នុងបរិបទនេះ ធនាគារ អាយប៊ែង បានបង្ហាញពីភាពធន់ វិន័យ និងវឌ្ឍនភាពជាលំដាប់។ សម្រាប់ឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025 ធនាគារបានកត់ត្រាប្រាក់ចំណេញសុទ្ធចំនួន 2 លានដុល្លារអាមេរិក ដោយមានប្រាក់ចំណេញដុល្លារមុនបង់ពន្ធចំនួន 2.5 លានដុល្លារអាមេរិក និងប្រាក់ចំណូលប្រតិបត្តិការសរុបចំនួន 16.84 លានដុល្លារអាមេរិក។ ទ្រព្យសកម្មសរុបបានឈានដល់ 298 លានដុល្លារអាមេរិក ដែលគាំទ្រដោយផលប៉ុន្តែឥណទានចំនួន 159 លានដុល្លារអាមេរិក និងប្រាក់បញ្ញើសរុបចំនួន 158 លានដុល្លារអាមេរិក។ គុណភាពទ្រព្យសកម្មដឹងមាំរបស់យើង និងសមាមាត្រឥណទានមិនដំណើរការស្ទើរតែសូន្យឆ្លុះបញ្ចាំងពីក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ និងវិធីសាស្ត្រផ្តល់ប្រាក់កម្ចីដ៏ប្រុងប្រយ័ត្នរបស់ធនាគារ។

សមិទ្ធផលទាំងនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ធនាគារ អាយប៊ែង ចំពោះឧត្តមភាពប្រតិបត្តិការ អតិថិជនសាជីវកម្មដ៏រឹងមាំ និងការរីកចម្រើនប្រកបដោយចីរភាព។ យើងនៅតែផ្តោតលើការផ្តល់ដំណោះស្រាយសេវាកម្មធនាគារដែលមានសុវត្ថិភាព ច្នៃប្រឌិត និងយកចិត្តទុកដាក់ចំពោះអតិថិជន។

ក្នុងអំឡុងឆ្នាំ 2025 ធនាគារបានបន្តពង្រឹងវត្តមានរូបវន្ត និងឌីជីថលរបស់ខ្លួន។ បណ្តាញសាខារបស់យើងឥឡូវនេះ មានទីតាំងចំនួនប្រាំមួយ រួមមានសាខាចំនួនប្រាំនៅភ្នំពេញ និងសាខាមួយនៅខេត្តព្រះសីហនុ ដែលទើបតែត្រូវបានផ្លាស់ប្តូរទីតាំង និងកែលម្អឡើងវិញថ្មីៗនេះ ដើម្បីបម្រើអតិថិជនរបស់យើងឱ្យកាន់តែប្រសើរឡើង។ លើសពីនេះ ទិស្នាក់ការកណ្តាលដែលទើបសាងសង់ឡើងរបស់យើង តំណាងឱ្យសមិទ្ធផលដ៏សំខាន់មួយក្នុងការគាំទ្រដល់ភាពរីកចម្រើននាពេលអនាគត នវានុវត្តន៍ និងប្រសិទ្ធភាពប្រតិបត្តិការ។

នវានុវត្តន៍ឌីជីថល នៅតែជាអាទិភាពយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ធនាគារអាយប៊ែង។ ការដាក់ឱ្យដំណើរការដោយជោគជ័យនូវកម្មវិធីធនាគារតាមទូរស័ព្ទថ្មីរបស់យើងគឺ iBank KH បានបង្កើនបទពិសោធន៍ និងភាពងាយស្រួលបន្ថែមទៀតសម្រាប់អតិថិជន។ ក្នុងពេលជាមួយគ្នានេះ ធនាគារបានបន្តពង្រីកភាពជាដៃគូយុទ្ធសាស្ត្រដែលមានគោលបំណងជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុ និងគាំទ្រដល់ការធ្វើទំនើបកម្មសេវាហិរញ្ញវត្ថុ និងសាធារណៈនៅក្នុងប្រទេសកម្ពុជា។

ការប្តេជ្ញាចិត្តរបស់យើងចំពោះតម្លាភាព ភាពអនុលោមតាមច្បាប់ និងអតិថិជនកិច្ចល្អ ត្រូវបានទទួលស្គាល់បន្ថែមទៀតតាមរយៈការទទួលបានវិញ្ញាបនបត្រពន្ធមាសចំនួនបួនជាប់ៗគ្នារបស់ធនាគារ អាយប៊ែង ដែលផ្តល់ដោយអគ្គនាយកដ្ឋានពន្ធដារ។ ក្នុងពេលជាមួយគ្នានេះ គំនិតផ្តួចផ្តើមផ្លាស់កែប្រែឈ្មោះយីហោរបស់យើងបានពង្រឹងអត្តសញ្ញាណរបស់ ធនាគារ អាយប៊ែង ជាស្ថាប័នហិរញ្ញវត្ថុទំនើប ផ្តោតលើអតិថិជន និងជំរុញដោយឌីជីថល។

លើសពីប្រសិទ្ធភាពហិរញ្ញវត្ថុ ធនាគារ អាយប៊ែង នៅតែប្តេជ្ញាចិត្តក្នុងការផ្តួចផ្តើមបង្កើត ក៏ដូចជាជម្រុញអោយមានចូលរួមចំណែកក្នុងទំនួលខុសត្រូវសង្គមផងដែរ។ ពេញមួយឆ្នាំ យើងបានគាំទ្រយ៉ាងសកម្មដល់សកម្មភាពទាក់ទងទៅនឹងចំណេះដឹងអក្ខរកម្មហិរញ្ញវត្ថុ ការយល់ដឹងអំពីសុវត្ថិភាពតាមអ៊ីនធឺណិត ការថែទាំសុខភាព និងនិរន្តរភាពបរិស្ថាន។ ក្នុងអំឡុងពេលមានភាពតានតឹងព្រំដែនកម្ពុជា-ថៃ ធនាគារក៏បានចូលរួមចំណែកជាជំនួយជូនរដ្ឋាភិបាលគាំទ្ររីករុងរឿង ព្រមទាំងជំនួយមនុស្សធម៌ដល់សហគមន៍ដែលរងផលប៉ះពាល់ និងគ្រួសារដែលត្រូវបានផ្លាស់ទីលំនៅ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តកាន់តែទូលំទូលាយរបស់យើងចំពោះការទទួលខុសត្រូវសង្គម និងសាមគ្គីភាពជាតិ។



ធនាគារ អាយប៊ីង ក៏បន្តគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ លើកកម្ពស់ស្ថិរភាពហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀលកម្ពុជា (KHR) កាន់តែច្រើន នៅក្នុងសេដ្ឋកិច្ច។ យើង នៅតែប្រកាន់ខ្ជាប់នូវចក្ខុវិស័យជាតិ ក្នុងការលើកកម្ពស់ឯករាជ្យភាពហិរញ្ញវត្ថុ រយៈពេលវែង និងភាពធន់ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ជាទីបញ្ចប់ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល កម្ពុជា ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរ និងនិយតករពាក់ព័ន្ធទាំងអស់ ចំពោះការណែនាំ និងការគាំទ្ររបស់ពួកគេ។ យើងខ្ញុំក៏សូមថ្លែងអំណរគុណ ដល់ ភាគទុនិក ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិករបស់យើង ចំពោះការលះបង់ និងការប្តេជ្ញាចិត្តរបស់ពួកគេ។ លើសពីនេះទៅទៀត យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងដៃគូសហការចំពោះការ ជឿទុកចិត្ត និងកិច្ចសហការរបស់ពួកគេ។ ជាមួយគ្នានេះ យើងនឹងកសាងប្រទេស កម្ពុជា ឲ្យកាន់តែរីកចម្រើនមានអធិបតេយ្យភាព និងមានសមត្ថភាពខ្ពង់ខ្ពស់ កាន់តែរឹងមាំកាន់តែខ្លាំង។

ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់




លោកបណ្ឌិត ហុង សុខឡេង
អគ្គនាយក



ព័ត៌មានអំពីធនាគារ

ធនាគារ អាយប៊ែង ទីស្នាក់ការកណ្តាល

 អគារលេខ 83 មហាវិថីព្រះនរោត្តម ភូមិ 12
សង្កាត់ផ្សារថ្មីទី 3 ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា



ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក "អាយប៊ែង" គឺជាធនាគារពាណិជ្ជ ដែលបានចុះបញ្ជី និងធ្វើប្រតិបត្តិការក្នុងព្រះរាជាណាចក្រកម្ពុជា


ធនាគារបានចុះបញ្ជីនៅថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ2017 ស្របតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងទទួលបានអាជ្ញាប័ណ្ណយោងតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា (NBC) ហើយធនាគារបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី18 ខែកក្កដា ឆ្នាំ2018 ព្រមទាំងបានចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួននៅថ្ងៃទី8 ខែសីហា ឆ្នាំ2018 ផងដែរ។

ធនាគារបានចូលរួមយ៉ាងសកម្មនៅក្នុងគ្រប់ទិដ្ឋភាព នៃធុរកិច្ចធនាគារទាំងអស់ ហើយថែមទាំងបានផ្តល់សេវាហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជាទៀតផង។

ធនាគារត្រូវបានបង្កើតជាលើកដំបូងដោយក្រុមហ៊ុន Asia Investment and Financial Services Sole Co., Ltd. នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រុមហ៊ុន Paradise Investment Co., Ltd. នៃព្រះរាជាណាចក្រកម្ពុជា និង

ក្រុមហ៊ុន Prime Street Advisory Co., Ltd. នៃព្រះរាជាណាចក្រថៃ។ នៅថ្ងៃទី29 ខែកញ្ញា ឆ្នាំ2020 ធនាគារជាតិនៃកម្ពុជាបានអនុម័តឱ្យធ្វើការផ្ទេរនូវភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន Paradise Investment Co., Ltd. (Cambodia) និងក្រុមហ៊ុន Prime Street Advisory Co., Ltd. (Thailand) ជូនទៅលោក យឹម លក្ខណ៍ ដោយជំរុញឱ្យមានការពង្រឹងនូវចក្ខុវិស័យ និងបេសកកម្មរបស់ក្រុមប្រឹក្សាភិបាលនៃធនាគារ អាយប៊ែង បន្ថែមមួយកម្រិតទៀត។

នៅថ្ងៃទី26 ខែឧសភា ឆ្នាំ2023 ភាគហ៊ុន 60% នៃភាគហ៊ុនទាំងអស់នៅក្នុងធនាគារ អាយប៊ែង ដែលគ្រប់គ្រងដោយក្រុមហ៊ុន Asia Investment and Financial Services Sole Co., Ltd. នៃប្រទេសឡាវ (AIFS) និង39% នៃភាគហ៊ុនទាំងអស់នៅក្នុងធនាគារ អាយប៊ែង ដែលកាន់កាប់ដោយ លោក យឹម លក្ខណ៍ ត្រូវបានផ្ទេរទៅក្រុមហ៊ុន Apsara Holdings Pte. Ltd.



រចនាសម្ព័ន្ធភាគទុនិក

ដែលជាក្រុមហ៊ុនកាន់កាប់ភាគហ៊ុនរបស់ប្រទេសសិង្ហបុរី តំណាងដោយលោក យឹម លក្ខណ៍ ដែលឥឡូវនេះ កាន់កាប់ភាគហ៊ុន 99% នៃភាគហ៊ុនទាំងអស់នៅក្នុងធនាគារ អាយប៊ែង ហើយភាគហ៊ុន 1% នៃភាគហ៊ុនរបស់ធនាគារ អាយប៊ែង ក៏ត្រូវបានកាន់កាប់ដោយលោក យឹម លក្ខណ៍ ផងដែរ។

ការធ្វើភាគហ៊ុននេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ធនាគារ ដែលវាត្រូវបានធ្វើដើម្បីបង្រួបបង្រួម និងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងភាគហ៊ុនរបស់ធនាគារឡើងវិញ ការឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំហំធនាគារក៏ដូចជានៅក្នុងមហិច្ឆតា និងការពង្រីកខ្លួនជាលក្ខណៈអន្តរជាតិ ដោយផ្តល់ឱ្យ នូវជម្រើសជាច្រើនសម្រាប់កំណើនទីផ្សារនាពេលអនាគតរបស់ខ្លួន ការប៉ះពាល់ក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាផលប្រយោជន៍ជាលក្ខណៈយុទ្ធសាស្ត្រ។



ចក្ខុវិស័យ



ក្លាយជាធនាគារឌីជីថលក្នុងចំណោមធនាគារធំៗ
លំដាប់ទាំងប្រាំប្រាំប្រទេសកម្ពុជា។

បេសកកម្ម



យើងចូលរួមបម្រើសេវាកម្មជូនអតិថិជន និងសហគមន៍ប្រកប
ដោយសក្តានុពលគ្មានដែនកំណត់ និងក្លាយជាដៃគូសហការ
ប្រកបដោយទំនុកចិត្ត ក្នុងការអភិវឌ្ឍ និងពង្រឹងជីវភាពខ្សែ
កាន់តែប្រសើរឡើង។

គុណតម្លៃ



ស្តង់ដារអន្តរជាតិ

សម្របសម្រួលដល់ប្រតិបត្តិការឆ្លងដែន ឲ្យមានដំណើរការល្អ ជំរុញការផ្សារភ្ជាប់ បណ្តាញជាសកល តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យា និងសេវាកម្មតាមបែបស្តង់ដារ អន្តរជាតិ។



បរិយាបន្ន

លុបបំបាត់ឧបសគ្គរាំង ដល់លទ្ធភាពទទួលបានឥណទាន ដោយធានាឲ្យបាននូវបរិយាបន្នហិរញ្ញវត្ថុ និងចូលរួមចំណែក ជំរុញវិបុលភាពសង្គមទាំងមូល។



នវានុវត្តន៍

គាំទ្រនវានុវត្តន៍ថ្មីៗនៅក្នុងធនាគារឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្តល់ នូវបទពិសោធន៍ដែលមិនភ្ជាប់មាន និង ល្អិតខ្លះជូនដល់អតិថិជន។



សេវាបុគ្គល

ច្នៃបង្កើតផលិតផល និងសេវាកម្មហិរញ្ញវត្ថុរបស់យើងខ្ញុំ ដើម្បី បំពេញតម្រូវការរបស់អតិថិជន ដោយទទួលស្គាល់ពីសារភាព និងសក្តានុពលខុសៗគ្នារបស់ពួកគេ។



ការយល់ដឹង

ផ្តល់អាទិភាពជូនអតិថិជន ក្នុងការត្រិះរិះ ពិចារណា មុនពេលសម្រេចចិត្ត ដោយ ចង្អុលបង្ហាញយ៉ាងច្បាស់លាស់ពីគោលដៅ ហិរញ្ញវត្ថុផ្សេងៗគ្នារបស់ពួកគេ។

02


រចនាសម្ព័ន្ធ


រចនាសម្ព័ន្ធនៃធនាគារ	18
ក្រុមប្រឹក្សាភិបាល	20
គណៈគ្រប់គ្រង	23
ការគ្រប់គ្រងធនធានមនុស្ស	29





រចនាសម្ព័ន្ធនៃធនាគារ





ក្រុមប្រឹក្សាភិបាល



លោក យឹម លុតូណ៍
ប្រធានក្រុមប្រឹក្សាភិបាល

លោក យឹម លុតូណ៍ មានតួនាទីនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមួយចំនួនដូចជា ប្រធានក្រុមប្រឹក្សា ធនាគារ អាយប៊ែង (តាំងពីឆ្នាំ2020 ដែលបម្រើការងារនៅក្នុងក្រុមប្រឹក្សាភិបាលនៅមុនពេលនោះ) និងក្រុមហ៊ុន BIC Trust ដែលក្រុមហ៊ុនទាំងពីរនេះជាក្រុមហ៊ុនមហាជនទាំងអស់ ព្រមទាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន U. Property Management ដែលជាក្រុមហ៊ុនឯកជនសកម្មនៅក្នុងវិស័យអចលនទ្រព្យ ព្រមទាំងក្រុមហ៊ុនមួយចំនួនទៀតក្នុងតំណែងជាប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកក្រុមប្រឹក្សាភិបាល។

ដោយបានបម្រើការងារនៅក្នុងប្រទេស និងមាតុប្រទេសរបស់លោកយ៉ាងខ្ជាប់ខ្ជួននៅក្នុងអំឡុងពេលយុវវ័យរបស់ខ្លួន លោក យឹម លុតូណ៍បានចាប់ផ្តើមបង្កើតចក្ខុវិស័យប្រកបដោយមហិច្ឆិតា សម្រាប់ប្រទេសកម្ពុជា ហើយចក្ខុវិស័យនេះត្រូវបានពង្រីកគួរឱ្យកត់សម្គាល់យ៉ាងឆាប់រហ័សនៅក្នុងដំណាក់កាលអាជីវកម្ម និងសេដ្ឋកិច្ចសកល។ នេះគឺជាចក្ខុវិស័យដែលនៅជាប់នឹងបេះដូងដែលលោកទទួលបានពីគ្រួសាររបស់លោក និងបានបង្ហាញច្បាស់លាស់ មិនត្រឹមតែនៅក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេវាធនាគារនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងគម្រោងបឹងស្មោរ ដែលជាចក្ខុវិស័យយ៉ាងធំធេង និងជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យពហុគោលបំណងដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅក្នុងសហគមន៍នេះឱ្យលេចធ្លោផងដែរ។

ក្រុមប្រឹក្សាភិបាល



លោកបណ្ឌិត ហុង សុខឡេង
អភិបាល/អគ្គនាយក

ក្នុងនាមជា អគ្គនាយកនៃធនាគារ អាយប៊ែង (ខេមបូឌា) ម.ក លោកបណ្ឌិត ហុង សុខឡេង ដឹកនាំធនាគារប្រកបដោយ យុទ្ធសាស្ត្រ ពង្រឹង និងពង្រីកសកម្មភាពអាជីវកម្មរបស់ធនាគារនៅកម្ពុជា និងក្នុងតំបន់ ដោយទទួលខុសត្រូវលើយុទ្ធសាស្ត្រអាទិភាពស្នូលទៅលើធនាគារសាជីវកម្មភាពជាដៃគូអន្តរជាតិ និងឌីជីថលភាពនៃយុទ្ធសាស្ត្រអាជីវកម្ម។

ជាមួយនឹងទស្សនវិស័យប្រកបដោយយុទ្ធសាស្ត្រ និងការផ្ដោតទៅលើអតិថិជនជាចម្បង ដែលលោកបណ្ឌិតបានដឹកនាំ និងផ្ដួចផ្ដើមគំនិតឲ្យមានការផ្លាស់ប្ដូរក្នុងវិស័យធនាគារសាជីវកម្ម ការកសាងទំនុកចិត្ត និងការជឿទុកចិត្តទៅលើដៃគូអាជីវកម្មទាំងក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងធនាគារបែបឌីជីថលភាពនៃយុទ្ធសាស្ត្រអាជីវកម្ម និងបង្កើតអង្គការប្រកបដោយប្រសិទ្ធភាពការងារខ្ពស់ ដែលត្រៀមរួចជាស្រេចសម្រាប់កំណើនប្រកបដោយចីរភាព និងស្ថិរភាពសម្រាប់ឆ្នាំខាងមុខរបស់ធនាគារ។

ក្នុងនោះផងដែរ លោកបណ្ឌិតមានបទពិសោធន៍ជាង ២៦ឆ្នាំ ទៅលើការរៀបចំ និងចាត់ចែងយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍អាជីវកម្ម និងបទពិសោធន៍លើសេវាកម្មហិរញ្ញវត្ថុជាច្រើន ហើយលោកក៏បានបម្រើការក្នុងតួនាទីជា អនុប្រធានប្រតិបត្តិ ប្រធាននាយកដ្ឋានពុទ្ធិកិច្ច លើផ្នែកសាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម នៅក្នុងវិស័យធនាគារជាង ១៦ឆ្នាំ ដែលបានសម្រេចជាស្ថាវត្ថុក្នុងការចូលរួមពន្លឿនកំណើននៃប្រាក់បញ្ញើសម្រាប់អាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាបង្កើតផ្នែកថវិកាប្រាក់កម្ចី និងបង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុនឈានមុខជាច្រើន។

លោកបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិត ផ្នែកភាពជាអ្នកដឹកនាំ និងគ្រប់គ្រង ពីសាកលវិទ្យាល័យអន្តរជាតិអឺរ៉ុប (European International University) នៅទីក្រុងប៉ារីស និងថ្នាក់បរិញ្ញាបត្រ ផ្នែករដ្ឋបាល និងគ្រប់គ្រង ពីសាកលវិទ្យាល័យនីតុន។



លោក យា សាឿន
អភិបាល/អគ្គនាយករង

លោក យា សាឿន ទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ដោយមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការគ្រប់គ្រងអាជីវកម្មលើវិស័យផ្សេងៗ ក្នុងប្រទេសកម្ពុជា។

លោកបានបម្រើការជា អគ្គនាយករង លោកទទួលបន្ទុកត្រួតពិនិត្យការវិនិយោគជាច្រើន ជាពិសេសនៅក្នុងវិស័យហិរញ្ញវត្ថុ។ មុននឹងបំពេញតួនាទីនេះ លោកបានផ្តល់ការណែនាំយុទ្ធសាស្ត្រ ក្នុងនាមជាទីប្រឹក្សាប្រធាន ដែលផ្ដោតលើការវិនិយោគលើអចលនទ្រព្យ។ ក្នុងនាមជាអភិបាល និងអគ្គនាយករងនៃធនាគារ អាយប៊ែង (ខេមបូឌា) ម.ក លោកបន្តប្រើជំនាញរបស់គាត់សម្រាប់ការវិភាគចម្រើន ជាយុទ្ធសាស្ត្រនៅក្នុងវិស័យធនាគារ។

តួនាទីរបស់លោក បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះឧត្តមភាព និងភាពប៊ុនប្រសប់ក្នុងការជំរុញឱ្យទទួលបានជោគជ័យផ្នែកពុទ្ធិកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាល



លោក ហៃ វ៉ូឡី
អភិបាលឯករាជ្យ

លោក ហៃ វ៉ូឡី ជាអ្នកជំនាញផ្នែកច្បាប់ ដែលមានសញ្ញាបត្រអនុបណ្ឌិតពីរ ផ្នែកច្បាប់ពាណិជ្ជកម្មអន្តរជាតិ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និងសាកលវិទ្យាល័យ PARIS-PANTHÉON-ASSAS ប្រទេសបារាំង។ លោកមានបទពិសោធន៍ជាច្រើនឆ្នាំ ទៅលើផ្នែកច្បាប់ និងផ្នែកប្រឹក្សាការវិនិយោគ។

តួនាទីរបស់គាត់ គឺជាទីប្រឹក្សាច្បាប់ជាន់ខ្ពស់ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងវិនិយោគដ៏លេចធ្លោមួយនៅកម្ពុជា។ មុននេះ លោកបានបម្រើការជា ទីប្រឹក្សាផ្នែកច្បាប់ និងវិនិយោគដល់ក្រុមហ៊ុនផ្សេងៗ រួមទាំងជំនាញផ្នែកសេវាកម្មហិរញ្ញវត្ថុ និងព័ត៌មានវិទ្យាផងដែរ។

លោកបានបន្តជំនាញរបស់ខ្លួនបន្ថែមទៀត ដោយបានចូលរួមជាមួយធនាគារ អាយប៊ែង (ខេមបូឌា) ម.ក ជាអភិបាលឯករាជ្យរហូតមកដល់សព្វថ្ងៃ។ ប្រវត្តិវិជ្ជាជីវៈ និងគុណវុឌ្ឍិសិក្សាជាច្រើនផ្នែក បានផ្តល់ឱ្យលោកនូវការយល់ដឹងដ៏ទូលំទូលាយផ្នែកច្បាប់ និងយុទ្ធសាស្ត្រវិនិយោគដែលធ្វើអោយគាត់ក្លាយជាធនធានដ៏មានតម្លៃម្នាក់។

គណៈគ្រប់គ្រង



គណៈគ្រប់គ្រង



លោកបណ្ឌិត ហុង សុខឡេង
អភិបាល/អគ្គនាយក

ក្នុងនាមជា អគ្គនាយកនៃធនាគារ អាយប៊ែង (ខេមបូឌា) ម.ក លោកបណ្ឌិត ហុង សុខឡេង ដឹកនាំធនាគារប្រកបដោយយុទ្ធសាស្ត្រ ពង្រឹង និងពង្រីកសកម្មភាពអាជីវកម្មរបស់ធនាគារនៅកម្ពុជា និងក្នុងតំបន់ ដោយទទួលខុសត្រូវលើយុទ្ធសាស្ត្រអាទិភាពស្នូលទៅលើធនាគារសាជីវកម្មភាពជាដៃគូអន្តរជាតិ និងឌីជីថលភាវូបនីយកម្មអាជីវកម្ម។

ជាមួយនឹងទស្សនវិស័យប្រកបដោយយុទ្ធសាស្ត្រ និងការផ្តោតទៅលើអតិថិជនជាចម្បង ដែលលោកបណ្ឌិតបានដឹកនាំ និងផ្តួចផ្តើមគំនិតឲ្យមានការផ្លាស់ប្តូរក្នុងវិស័យធនាគារសាជីវកម្ម ការកសាងទំនុកចិត្ត និងការរៀបចំទុកចិត្តទៅលើដៃគូអាជីវកម្មទាំងក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងធនាគារបែបឌីជីថលភាវូបនីយកម្មអាជីវកម្ម និងបង្កើតអង្គភាពប្រកបដោយប្រសិទ្ធភាពការងារខ្ពស់ ដែលត្រៀមរួចជាស្រេចសម្រាប់កំណើនប្រកបដោយចីរភាព និងស្ថិរភាពសម្រាប់ឆ្នាំខាងមុខរបស់ធនាគារ។

ក្នុងនោះផងដែរ លោកបណ្ឌិតមានបទពិសោធន៍ជាង ២៦ឆ្នាំ ទៅលើការរៀបចំ និងចាត់ចែងយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍អាជីវកម្ម និងបទពិសោធន៍លើសេវាកម្មហិរញ្ញវត្ថុជាច្រើន ហើយលោកក៏បានបម្រើការក្នុងតួនាទីជា អនុប្រធានប្រតិបត្តិ ប្រធាននាយកដ្ឋានធុរកិច្ច លើផ្នែកសាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម នៅក្នុងវិស័យធនាគារជាង ១៦ឆ្នាំ ដែលបានសម្រេចជាស្នាដៃក្នុងការចូលរួមពន្លឿនកំណើននៃប្រាក់បញ្ញើសម្រាប់អាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាបង្កើនតម្លៃនៃផលបំពេញប្រាក់កម្ចី និងបង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុនឈានមុខជាច្រើន។

លោកបានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិត ផ្នែកភាពជាអ្នកដឹកនាំ និងគ្រប់គ្រង ពីសាកលវិទ្យាល័យអន្តរជាតិអឺរ៉ុប (European International University) នៅទីក្រុងប៉ារីស និងថ្នាក់បរិញ្ញាប័ត្រ ផ្នែករដ្ឋបាល និងគ្រប់គ្រង ពីសាកលវិទ្យាល័យនំរតុន។



លោក យា សាវៀន
អភិបាល/អគ្គនាយករង

លោក យា សាវៀន ទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ដោយមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការគ្រប់គ្រងអាជីវកម្មលើវិស័យផ្សេងៗក្នុងប្រទេសកម្ពុជា។

លោកបានបម្រើការជា អគ្គនាយករង លោកទទួលបន្ទុកត្រួតពិនិត្យការវិនិយោគជាច្រើន ជាពិសេសនៅក្នុងវិស័យហិរញ្ញវត្ថុ។ មុននឹងបំពេញតួនាទីនេះ លោកបានផ្តល់ការណែនាំយុទ្ធសាស្ត្រ ក្នុងនាមជាទីប្រឹក្សាប្រធាន ដែលផ្តោតលើការវិនិយោគលើអចលនទ្រព្យ។ ក្នុងនាមជាអភិបាល និងអគ្គនាយករងនៃធនាគារ អាយប៊ែង (ខេមបូឌា) ម.ក លោកបន្តប្រើជំនាញរបស់គាត់សម្រាប់ការរីកចម្រើនយុទ្ធសាស្ត្រនៅក្នុងវិស័យធនាគារ។

តួនាទីរបស់លោក បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងខ្លួនចំពោះឧត្តមភាព និងភាពប្រសើររបស់ក្រុមហ៊ុនឱ្យទទួលបានជោគជ័យផ្នែកធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

គណៈគ្រប់គ្រង



លោកស្រី អៀន លក្ខណា
នាយិកាប្រតិបត្តិការ

លោកស្រី អៀន លក្ខណា បច្ចុប្បន្នបម្រើការជា នាយិកាប្រតិបត្តិការ នៅធនាគារ អាយប៊ែង (ខេមបូឌា) ម.ក ទទួលបានបន្ទុកផ្នែកប្រតិបត្តិ ការកណ្តាល ប្រតិបត្តិការសាខា ប្រតិបត្តិការឥណទាន ការគ្រប់គ្រង ត្រួតពិនិត្យ និងសេវាកម្មឌីជីថលផ្សេងៗ។ មុនពេលចូលបម្រើការ នៅធនាគារ លោកស្រីមានបទពិសោធន៍ជាច្រើន ជាពិសេសក្នុងការ ទំនាក់ទំនងជាមួយដៃគូធនាគារក្នុងស្រុកជុំវិញ និងធនាគារអន្តរជាតិ ជាច្រើន ជាមួយនឹងការដឹកនាំ និងបទពិសោធន៍យ៉ាងទូលំទូលាយក្នុង វិស័យធនាគារ និងហិរញ្ញវត្ថុ ដែលមានដូចជា ផ្នែកប្រតិបត្តិការធនាគារ ផ្នែកឥណទាន ផ្នែកគ្រប់គ្រងគម្រោង ផ្នែកសាជីវកម្ម និងសេវាកម្មបុគ្គល។

លោកស្រី មានបទពិសោធន៍ការងារជាង 23ឆ្នាំ ដោយការចាប់ផ្តើមអាជីព ការងារជា គណនេយ្យករ បុគ្គលិកទទួលបានបន្ទុកផ្នែកសេវាកម្មបុគ្គល និង ប្រតិបត្តិការឥណទាន លើសពីនេះ លោកស្រីបានបន្តការងារ ជាប្រធាន ផ្នែកវិភាគសារជីវកម្ម ប្រធានយុទ្ធសាស្ត្រសាជីវកម្ម ប្រធានផ្នែកគ្រប់គ្រង គម្រោង និងជាប្រធាននាយកដ្ឋានប្រតិបត្តិការ។



លោក សំ ហុង
នាយកនាយកដ្ឋានធនធានមនុស្ស

ដោយផ្អែកលើបទពិសោធន៍ក្នុងការគ្រប់គ្រងផ្នែកធនធានមនុស្សអស់ រយៈពេលជាង20ឆ្នាំកន្លងមក លោក សំ ហុង បច្ចុប្បន្នគឺជា នាយក នាយកដ្ឋាន នៅធនាគារ អាយប៊ែង (ខេមបូឌា) ម.ក.។ គាត់ គឺជា អ្នកដឹកនាំផ្នែកធនធានមនុស្សពេញលេញដោយបទពិសោធន៍ និងផ្តោតលើ លទ្ធផលការងារ ដែលអាចជំរុញ និងគាំទ្រនូវតម្រូវការអាជីវកម្មតាមរយៈ ដំណោះស្រាយផ្នែកធនធានមនុស្ស ក្នុងបរិបទអង្គការដែលមានតម្រូវការ ខ្ពស់។

ជំនាញវិជ្ជាជីវៈស្នូលរបស់គាត់ គ្របដណ្តប់លើវិស័យសំខាន់ៗនៃ ការគ្រប់គ្រងធនធានមនុស្ស រួមមាន ការជ្រើសរើសបុគ្គលិកដែលមាន ទេពកោសល្យ និងការអភិវឌ្ឍន៍អង្គការ ការរក្សាបុគ្គលិកដែលមាន សក្តានុពល ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ ការចូលរួមពីបុគ្គលិក ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ព្រមទាំងការអនុលោមតាមច្បាប់ ការងារ។

លើសពីនេះទៅទៀត គាត់ក៏មានសមត្ថភាពដ៏រឹងមាំ ក្នុងការជំរុញ វប្បធម៌បណ្តុះបណ្តាល និងអភិវឌ្ឍន៍បុគ្គលិក លើកកម្ពស់ការចូលរួម និងទំនាក់ទំនងបុគ្គលិក ការកែលម្អអត្តសញ្ញាណរបស់និយោជក និងការដឹកនាំក្រុមការងារ ដោយផ្តោតយ៉ាងសំខាន់ទៅលើលទ្ធផល ការចូលរួម និងស្ថេរភាពការងារ។

គណៈគ្រប់គ្រង



លោក វ៉ែន កំសាន្ត
ប្រធាននាយកដ្ឋានធនាគារឌីជីថល

លោក វ៉ែន កំសាន្ត បានចូលបំពេញការងារនៅធនាគារ អាយប៊ែង ជា ប្រធាននាយកដ្ឋានធនាគារឌីជីថល និងទទួលខុសត្រូវចំពោះផលិតផលប័ណ្ណឥណទាន និងប័ណ្ណឥណទាន អាជីវកម្ម និងដៃគូអាជីវកម្មរបស់ធនាគារ។ ក្នុងតួនាទីនេះ លោកមានផែនការយុទ្ធសាស្ត្រនៃផលិតផលប័ណ្ណរបស់ធនាគារ បង្កើនការលក់ និងកសាងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រឹងប្រព័ន្ធប្រតិបត្តិការទូទាត់ និងកំណើនចំណូលពីថ្លៃសេវាផ្សេងៗ។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មាន និងមានបទពិសោធន៍ជាង ១០ឆ្នាំ ក្នុងការងារលើប្រតិបត្តិការទូទាត់ ប្រាក់បញ្ញើ និងសេវាកម្មឌីជីថល ទាំងធនាគារក្នុង និងក្រៅស្រុក។ បទពិសោធន៍របស់លោករួមមាន ការដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឌីជីថល ការបង្កើនប្រសិទ្ធភាពប្រតិបត្តិការប័ណ្ណធនាគារ និងអាជីវកម្ម និងការសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្តល់នូវដំណោះស្រាយដែលមានសុវត្ថិភាព និងផ្តោតលើអតិថិជន ដែលគាំទ្រការផ្លាស់ប្តូរឌីជីថលរបស់ធនាគារ។



លោកស្រី លុយ ចន្ទដារីន
ប្រធាននាយកដ្ឋានទំនាក់ទំនងអតិថិជនជាតិ និងអន្តរជាតិ

លោកស្រី លុយ ចន្ទដារីន មានបទពិសោធន៍ការងារជាង 20 ឆ្នាំដែលមានជំនាញវិជ្ជាជីវៈក្នុងប្រតិបត្តិការ សេវាកម្មអតិថិជន ការលក់ និងទីផ្សារនៅតាមក្រុមហ៊ុនឯកជន និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា។ ដោយបានពង្រីកអាជីពខាងធនាគារដ៏ទូលំទូលាយអស់រយៈពេលជាច្រើនឆ្នាំ លោកស្រីមានតួនាទីជាអ្នកដឹកនាំក្នុងការដាក់ប្រាក់ ការផ្តល់ប្រាក់កម្ចី និងការទូទាត់សម្រាប់ទាំងផ្នែកលក់រាយ និងផ្នែកពាណិជ្ជកម្មនៅធនាគារលើក្រុងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ លោកស្រីបានបម្រើការជាប្រធានផ្នែកលក់បញ្ញើ និងផ្តល់ប្រាក់កម្ចី និងជាប្រធានផ្នែកប្រាក់បញ្ញើពាណិជ្ជកម្ម និងការទូទាត់ ដែលជម្រុញឱ្យអាជីវកម្មរីកចម្រើន និងការអភិវឌ្ឍយុទ្ធសាស្ត្រ។

លោកស្រីបានចូលរួមជាមួយធនាគារ អាយប៊ែង (ខេមបូឌា) ម.ក ជាប្រធានផ្នែកគ្រប់គ្រងទំនាក់ទំនងអតិថិជនជាតិ និង អន្តរជាតិ ក្រោមផ្នែកធនាគារសាជីវកម្ម។ ក្នុងតួនាទីនេះ លោកស្រីមានទំនួលខុសត្រូវក្នុង ការដឹកនាំក្រុមលក់ក្នុងការគ្រប់គ្រងប្រាក់បញ្ញើសាជីវកម្ម និងអតិថិជនជាន់ខ្ពស់ ព្រមទាំងត្រួតពិនិត្យយុទ្ធសាស្ត្រគ្រប់គ្រងទំនាក់ទំនង។

លោកស្រីទទួលបាន បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម-គណនេយ្យពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសញ្ញាបត្រវិជ្ជាជីវៈផ្នែកទំនាក់ទំនងភាសាអង់គ្លេសពីវិទ្យាស្ថានភាសាបរទេស (IFL)។

គណៈគ្រប់គ្រង



លោក បាន ម៉ាក់
ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ

លោក បាន ម៉ាក់ ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុដ៏ឆ្លើមឆាយ ដែលមានបទពិសោធន៍ជាង 16 ឆ្នាំនៅក្នុងវិស័យធនាគារ។ លោកបានចូលបម្រើការងារជាមួយធនាគារ អាយប៊ែង ជាប្រធានផ្នែកហិរញ្ញវត្ថុ ហើយត្រូវបានតាំងជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ។

លោក ម៉ាក់ មានបទពិសោធន៍ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុពន្ធដារ ការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំផែនការអាជីវកម្ម ហើយក៏មានបទពិសោធន៍គ្រប់គ្រងគម្រោងនានាផងដែរ រួមមានការផ្លាស់ប្តូរស្តង់ដារគណនេយ្យដោយអនុលោមតាម CIFRS និងការអនុវត្តប្រព័ន្ធធនាគារដែលរួមចំណែកយ៉ាងសំខាន់ដល់ស្ថិរភាព និងកំណើនហិរញ្ញវត្ថុរបស់ធនាគារ អាយប៊ែង។

លោកបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និងបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។ បច្ចុប្បន្ន លោកកំពុងបន្តការសិក្សាកម្រិត ACCA នៅសាលា CAMED BUSINESS SCHOOL នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។



លោក គឹម លី
ប្រធាននាយកដ្ឋានឥណទាន

លោក គឹម លី បច្ចុប្បន្នមានតួនាទីជា ប្រធាននាយកដ្ឋានឥណទាននៅធនាគារ អាយប៊ែង (ខេមបូឌា) ម.ក និងមានតួនាទីជាអ្នកដឹកនាំការគ្រប់គ្រងឥណទាន។ លោកមានបទពិសោធន៍ និងតួនាទីផ្សេងៗ ក្នុងវិស័យធនាគារដូចជា ការផ្តល់ប្រាក់កម្ចីសម្រាប់សាជីវកម្ម ការគ្រប់គ្រងឥណទាន ហិរញ្ញប្បទានពាណិជ្ជកម្ម និងការគ្រប់គ្រងហិរញ្ញប្បទានគម្រោងអស់រយៈពេលជាង 17ឆ្នាំ។ មុននឹងចូលរួមនៅធនាគារ លោកមានបទពិសោធន៍ការងារជាមួយនឹងធនាគារធំៗក្នុងចំណោមធនាគារក្នុងស្រុកទាំង 3 នៅប្រទេសកម្ពុជា ជាប្រធានផ្នែកទំនាក់ទំនងសាជីវកម្ម ប្រធានផ្នែកហិរញ្ញវត្ថុពាណិជ្ជកម្ម និងជាប្រធានផ្នែកហិរញ្ញប្បទានគម្រោង។

លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រងទូទៅ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងថ្នាក់បរិញ្ញាបត្រ ផ្នែកច្បាប់ពាណិជ្ជកម្មកម្ពុជា ពីសាលា CamEd Business School។

គណៈគ្រប់គ្រង



លោក អ៊ឹម សុផា
ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង

លោក អ៊ឹម សុផា បានចូលបម្រើការងារនៅធនាគារ អាយប៊ែង ជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង។ លោកទទួលបានបទពិសោធន៍ និង ត្រួតពិនិត្យផែនការសវនកម្មផ្ទៃក្នុង គោលនយោបាយ និងនីតិវិធីសវនកម្ម និងវាយតម្លៃប្រព័ន្ធការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារ ដើម្បីធានាបានថា ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវដោយបុគ្គលិក និង អ្នកគ្រប់គ្រង។

មុនពេលចូលបម្រើការងារនៅធនាគារ លោកធ្លាប់ធ្លងកាត់ជាប្រធានផ្នែកសវនកម្មផ្ទៃក្នុង និងជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងនៅធនាគារពាណិជ្ជក្នុងស្រុក និងអន្តរជាតិចំនួន 4 អស់រយៈពេលជាង 16ឆ្នាំ។ លោកមានបទពិសោធន៍ក្នុងវិស័យធនាគារយ៉ាងទូលំទូលាយ ជាពិសេសលើការធ្វើសវនកម្មផ្ទៃក្នុង ក៏ដូចជាការបង្កើតគោលនយោបាយ និងនីតិវិធីសវនកម្មផ្ទៃក្នុង ធ្វើការវាយតម្លៃហានិភ័យ ធ្វើការស៊ើបអង្កេតការក្លែងបន្លំ និងការប្រព្រឹត្តិកំហុសឆ្គងនានា ដើម្បីពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងផ្តល់នូវការធានាលើអភិបាលកិច្ចនៅក្នុងស្ថាប័នហិរញ្ញវត្ថុ។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកសវនកម្ម និងថ្នាក់បរិញ្ញាបត្រ គណនេយ្យ ពីគ្រឹះស្ថានក្នុងស្រុកមួយ។ លើសពីនេះ លោកទទួលបានវិញ្ញាបនបត្រវិជ្ជាជីវៈជាច្រើនពីស្ថាប័ន និងសមាគមវិជ្ជាជីវៈក្នុងស្រុក និងអន្តរជាតិជាច្រើនដូចជា កម្ពុជា ម៉ាឡេស៊ី និងថៃ។



កញ្ញា ហួត លីដា
ប្រធាននាយកដ្ឋានរតនាគារ

កញ្ញា ហួត លីដា បានចូលបម្រើការងារនៅធនាគារ អាយប៊ែង (ខេមបូឌា) ម.ក. ជាប្រធាននាយកដ្ឋានរតនាគារ ដែលទទួលខុសត្រូវលើមុខងារប្រចាំថ្ងៃរួមមាន ការគ្រប់គ្រងសាច់ប្រាក់ ការធ្វើផែនការមូលនិធិ សកម្មភាពវិនិយោគ ការគ្រប់គ្រងការប្តូររូបិយប័ណ្ណបរទេស និងការទំនាក់ទំនងជាមួយស្ថាប័នហិរញ្ញវត្ថុ។

ជាមួយបទពិសោធន៍ជាង ១៧ឆ្នាំក្នុងវិស័យធនាគារ កញ្ញាក៏បានបម្រើការងារជាអ្នកផ្តល់សេវាកម្មអតិថិជន ជាអ្នកគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃ និងមានតួនាទីជាអ្នកដឹកនាំផ្នែករតនាគារជាច្រើន ទាំងធនាគារក្នុងស្រុក និងធនាគារអន្តរជាតិ។ កញ្ញា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ គ្រប់គ្រងពាណិជ្ជកម្ម ផ្នែកគណនេយ្យ ពីសាកលវិទ្យាល័យនីតុន។

គណៈគ្រប់គ្រង



លោក TRAN HUU TAI
ប្រធាននាយកដ្ឋានទីផ្សារ

លោក TRAUN HUU TAI ជា ប្រធាននាយកដ្ឋានទីផ្សារ នៃធនាគារ អាយប៊ែង។ លោកមានភារកិច្ចដឹកនាំ ផែនការយុទ្ធសាស្ត្រទីផ្សារ កសាង ម៉ាកសញ្ញា ផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ធនាគារ ក៏ដូចជាការ ជម្រុញការទាក់ទាញតាមទីផ្សារឌីជីថល។

មុនពេលចូលបម្រើការងារនៅធនាគារ លោកបានដឹកនាំ និងគ្រប់គ្រងផ្នែក ទីផ្សារ រយៈពេលជាង១០ឆ្នាំ ក្នុងការអភិវឌ្ឍន៍ និងអនុវត្តយុទ្ធសាស្ត្រទីផ្សារតាម បែបឌីជីថល ការលើកកម្ពស់អត្តសញ្ញាណម៉ាក ការទាក់ទាញអតិថិជន និងការដឹកនាំយុទ្ធនាការទីផ្សារ។ លោកធ្លាប់បានបម្រើការងារ ជាប្រធាន ផ្នែកទីផ្សារនៅក្រុមហ៊ុន VinaCapital (ប្រទេសវៀតណាម) និងប្រធាន ផ្នែកទីផ្សារឌីជីថល (ជំនួយការនាយករង) នៅធនាគារ Citi Vietnam។

លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រ លើ ការគ្រប់គ្រងទីផ្សារអន្តរជាតិ ពីសាកលវិទ្យាល័យ Buckingham និង ថ្នាក់បរិញ្ញាបត្រ ផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យសេដ្ឋកិច្ច និងច្បាប់ នៃ សាកលវិទ្យាល័យជាតិវៀតណាម។

លោក សេង វេសាលោ
ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន



លោក សេង វេសាលោ មានបទពិសោធន៍ជាង ១៥ឆ្នាំនៅក្នុងវិស័យ ធនាគារ ដោយមានជំនាញខាងបច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរ ឌីជីថល និងទំនើបកម្មលើទម្រង់របស់ធនាគារផ្សេងៗ។ ជាមួយនឹង អាជីពការងារ លោកមានជំនាញយ៉ាងទូលំទូលាយក្នុងការវិភាគ អាជីវកម្មព័ត៌មានវិទ្យា ការគ្រប់គ្រងគម្រោង ប្រព័ន្ធជនាគារផ្សេងៗ ប្រព័ន្ធគ្រប់គ្រងបណ្តុំធនាគារ ការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យ និង របាយការណ៍ផ្តួចផ្តើមសម្រាប់ការផ្លាស់ប្តូរឌីជីថល និងការគ្រប់គ្រង សេវាកម្មព័ត៌មានវិទ្យា។ លោកបានដឹកនាំ និងការអនុវត្តគម្រោង បច្ចេកវិទ្យាសំខាន់ៗដោយជោគជ័យ រួមទាំងការផ្លាស់ប្តូរប្រព័ន្ធ ស្នូលរបស់ធនាគារ ការអភិវឌ្ឍធនាគារចល័ត គំនិតផ្តួចផ្តើមបង្កើន ប្រសិទ្ធភាពលើទម្រង់របស់ធនាគារផ្សេងៗ និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនស្ថេរភាពប្រព័ន្ធសុវត្ថិភាព និងប្រសិទ្ធភាពលើប្រតិបត្តិការ នានា។

លោកទទួលបានសញ្ញាបត្រឧត្តមសិក្សា ផ្នែកគណនេយ្យព័ត៌មានវិទ្យា ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ពីវិទ្យាស្ថានជាតិអប់រំ។ ក្នុងនោះ ផងដែរ លោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែករដ្ឋបាលសាធារណៈ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងថ្នាក់ បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្ម ពីសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។

គណៈគ្រប់គ្រង



លោក កៅ សុផា
ប្រធាននាយកដ្ឋានសុវត្ថិភាពព័ត៌មាន

លោក កៅ សុផា មានបទពិសោធន៍ជាង ១៨ឆ្នាំ លើផ្នែក ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា សន្តិសុខព័ត៌មាន និងសុវត្ថិភាព ព័ត៌មាន។ លោកបានកសាងអាជីពការងាររបស់លោកនៅ ធនាគារពាណិជ្ជឈានមុខមួយ និងនៅស្ថាប័នមីក្រូហិរញ្ញវត្ថុ (MDIs) ដ៏ធំមួយនៅកម្ពុជា។ លើសពីនេះ លោកក៏មានតួនាទីជា ថ្នាក់អ្នកដឹកនាំ ដោយគ្រប់គ្រងក្រុមការងារ និងបរិយាកាសបច្ចេកវិទ្យា ដែលមានភាព ផ្សេងៗគ្នាជាច្រើន អស់រយៈពេលជាង ៦ឆ្នាំ។ ជាមួយស្នាដៃទាំងអស់ នេះ លោកបានចូលរួមជាមួយធនាគារ អាយប៊ែង ជា ប្រធាននាយកដ្ឋាន សុវត្ថិភាពព័ត៌មាន ដែលលោកត្រួតពិនិត្យដោយឯករាជ្យលើជំហរ សុវត្ថិភាពទូទៅរបស់ធនាគារ ការដឹកនាំអនុវត្តនីបច្ចេកវិទ្យាសុវត្ថិភាព ទំនើប ការត្រួតពិនិត្យសុវត្ថិភាពព័ត៌មានតាមអ៊ីនធឺណិត (24/7) ការវាយតម្លៃភាពងាយរងគ្រោះ និងការធ្វើតេស្តជ្រៀតចូល ការគ្រប់គ្រង អភិបាលកិច្ចព័ត៌មានវិទ្យា និងការធានាអនុលោមតាមតម្រូវការ បទប្បញ្ញត្តិ និងស្តង់ដារឧស្សាហកម្ម។ ក្នុងនោះផងដែរ លោកទទួលបាន បញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែករដ្ឋបាលពាណិជ្ជកម្ម និងថ្នាក់បរិញ្ញាបត្រ ផ្នែក វិទ្យាសាស្ត្រ កុំព្យូទ័រ ពីសាកលវិទ្យាល័យនៃរ៉ុន ហើយក៏បានបញ្ចប់ថ្នាក់ បរិញ្ញាបត្រផង ផ្នែកព័ត៌មានវិទ្យា ពីអង្គការ មិនមែនរដ្ឋាភិបាល (NGO)។ លោកបានបញ្ចប់វិញ្ញាបនបត្រផ្សេងៗជាបន្តបន្ទាប់ ដែលទទួលស្គាល់ ជាសកលរួមមាន Certified CISO, CoBIT 2019, ISO 27001, PCI DSS និង Cloud Security។



លោក ហ៊ិត អ៊ី
ប្រធាននាយកដ្ឋានផ្នែកច្បាប់ និងប្រតិបត្តិកម្ម

លោក ហ៊ិត អ៊ី ជា ប្រធាននាយកដ្ឋាន ផ្នែកច្បាប់ និងប្រតិបត្តិកម្ម នៅ ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក។ ជាង ១៥ ឆ្នាំកន្លងមកនេះ លោក មានបទពិសោធន៍ក្នុងវិស័យធនាគារលើផ្នែកប្រតិបត្តិកម្ម សវនកម្មផ្ទៃក្នុង និងការគ្រប់គ្រងហិរញ្ញវត្ថុ។ ក្នុងនោះ លោកធ្លាប់មានតួនាទីសំខាន់ៗ ជាច្រើនរួមមាន ប្រធានផ្នែកគណនេយ្យ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង និងប្រធាននាយកដ្ឋានផ្នែកច្បាប់ និងប្រតិបត្តិកម្ម។

ក្នុងតួនាទីបច្ចុប្បន្ន លោកទទួលខុសត្រូវទៅលើ ការពង្រឹងក្របខ័ណ្ឌ ប្រឆាំងការសម្អាតសាច់ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) ការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ព្រមទាំងធ្វើការយ៉ាងជិតស្និទ្ធជាមួយ និយ័តករ ដើម្បីធានាបាននូវការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនានា។ លើសពីនេះ លោកក៏មានតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាល បុគ្គលិក និងជម្រុញការអនុវត្តលើប្រតិបត្តិកម្មមានប្រសិទ្ធភាពនៅក្នុង ធនាគារ។

លោកបានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកធនាគារ និងហិរញ្ញវត្ថុ និងថ្នាក់ បរិញ្ញាបត្រ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។ ក្រៅពីនេះ លោកក៏បាន បញ្ចប់ការសិក្សាជំនាញវិជ្ជាជីវៈ ផ្នែកប្រតិបត្តិកម្មបទប្បញ្ញត្តិ ការគ្រប់គ្រង ហានិភ័យ និង AML/CFT ផងដែរ។

គណៈគ្រប់គ្រង



លោកស្រី លន់ សុចាន់ធា
ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ

ជាមួយបទពិសោធន៍ជាង ១៤ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ ដែលធ្លាប់មាន តួនាទីជា សវនករឯករាជ្យ និងជាអ្នកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកហានិភ័យនៃ សន្ទនីយភាព ប្រតិបត្តិការ និងព័ត៌មានវិទ្យា។ លោកស្រី លន់ សុចាន់ធា ជាប្រធាននាយកដ្ឋាន គ្រប់គ្រងហានិភ័យ នៅធនាគារ អាយប៊ែង ដោយគ្រប់គ្រងទៅលើហានិភ័យសន្ទនីយភាព ហានិភ័យទីផ្សារ ហានិភ័យ ឥណទាន ហានិភ័យប្រតិបត្តិការ ហានិភ័យសន្តិសុខព័ត៌មានវិទ្យា ហានិភ័យប្រតិបត្តិកម្ម និងហានិភ័យកេរ្តិ៍ឈ្មោះ។ លើសពីនេះ លោកស្រី បានបង្កើត និងអនុវត្តន៍កម្មវិធីគ្រប់គ្រងហានិភ័យដែលរួមមាន ការគ្រប់គ្រង និងការបង្ការការកេងប្រវ័ញ្ច សម្រាប់ធនាគារ។

លោកស្រី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកធនាគារ និងហិរញ្ញវត្ថុ ថ្នាក់ បរិញ្ញាបត្រ ផ្នែកព័ត៌មានវិទ្យា វិញ្ញាបនបត្រផ្នែកហានិភ័យតាមអ៊ិនធឺណិត និង វិញ្ញាបនបត្រផ្សេងៗទៀត។

ការគ្រប់គ្រងធនធានមនុស្ស

នាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល មានតួនាទីចម្បងក្នុងការគ្រប់គ្រង និងត្រួតពិនិត្យទៅលើផ្នែកធនធានមនុស្ស រដ្ឋបាល និងលទ្ធកម្ម។ មុខងារសំខាន់ៗរបស់នាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាលរួមមាន ការធ្វើផែនការយុទ្ធសាស្ត្រនៃការជ្រើសរើសបុគ្គលិក ការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍ ការគ្រប់គ្រងអត្ថប្រយោជន៍បុគ្គលិក និងទូទាត់សំណង ការបង្កើតបរិយាកាស និងវប្បធម៌ការងារ ដែលមានការចូលរួមរបស់បុគ្គលិក ការបង្កើនអត្តសញ្ញាណ និងកេរ្តិ៍ឈ្មោះធនាគារ ដែលផ្សារភ្ជាប់ជាមួយនឹងការគាំទ្រ និងទំនួលខុសត្រូវសង្គម។ ជាមួយគ្នានេះដែរ ផ្នែករដ្ឋបាល និងលទ្ធកម្ម ធ្វើការគ្រប់គ្រងទៅលើការងាររដ្ឋបាលទូទៅ ការចាត់ចែង និងថែទាំទៅលើទ្រព្យផ្សេងៗ ការទិញសម្ភារៈ ការរៀបចំដំណើរការដេញថ្លៃ និងសន្តិសុខផងដែរ។

ការអភិវឌ្ឍន៍មូលធន និងទេពកោសល្យរបស់បុគ្គលិក

“យើងតែងតែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍទេពកោសល្យបុគ្គលិក និងផ្តល់តម្លៃខ្ពស់សម្រាប់ការចូលរួមរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ ក្នុងការបង្កើត និងបង្កើនសមិទ្ធផលរបស់ធនាគារនាពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ន និងពេលអនាគត។”

ក្នុងនាមនាយកដ្ឋានធនធានមនុស្ស និងរដ្ឋបាល យើងបានរៀបចំ និងផ្តល់តម្លៃខ្ពស់សម្រាប់ការចូលរួមរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ ក្នុងការបង្កើត និងបង្កើនសមិទ្ធផលរបស់ធនាគារនាពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ន និងពេលអនាគត។ យើងបានរៀបចំ និងផ្តល់តម្លៃខ្ពស់សម្រាប់ការចូលរួមរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ ក្នុងការបង្កើត និងបង្កើនសមិទ្ធផលរបស់ធនាគារនាពេលកន្លងមក ក៏ដូចជានាពេលបច្ចុប្បន្ន និងពេលអនាគត។

អាយប៊ែង ជាកន្លែង

ដែលអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ

នៅធនាគារ អាយប៊ែង ការអនុវត្តតាមច្បាប់ ក្រមសីលធម៌ និងសុច្ឆន្ទៈភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ប្រតិបត្តិការរបស់យើង។ ផ្នែកទៅលើ ក្រមសីលធម៌ និងវិជ្ជាជីវៈ សម្រាប់អាជីវកម្ម និងការអនុវត្តតាមគោលការណ៍គ្រប់គ្រងការប្រតិបត្តិការ យើងបានរួមបញ្ចូលការអនុវត្តជាក់ស្តែងផ្សេងៗដែលស្របតាមច្បាប់កំណត់ទៅលើគ្រប់មុខងារអាជីវកម្ម។

យើងបាន ប្រកាន់ខ្ជាប់យ៉ាងមាំមួននូវស្តង់ដារអតិថិជនកិច្ចផ្ទៃក្នុងរួមមាន គោលនយោបាយ ដំណើរការ នីតិវិធី ការគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងផ្ទៃក្នុង ព្រមទាំងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិខាងក្រៅផ្សេងៗរួមបញ្ចូល ច្បាប់ហិរញ្ញវត្ថុ ការប្រឆាំងនូវការលាងសម្អាតសាច់ប្រាក់ និងការប្រឆាំងហិរញ្ញប្បទានភេរវកម្ម ច្បាប់ការពារអ្នកប្រើប្រាស់ និងការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា រួមទាំងសុវត្ថិភាពព័ត៌មាន។ យើងចូលរួមលើកកម្ពស់វប្បធម៌នៃតម្លាភាព និងភាពទទួលខុសត្រូវដែលអនុវត្តនូវស្តង់ដារផ្ទៃក្នុង សមស្របទៅនឹងស្ថាប័ននិយតកម្ម។ ការតាមដាន និងត្រួតពិនិត្យជាបន្តបន្ទាប់ ការកសាងសមត្ថភាព និងការកែលម្អប្រព័ន្ធ ជួយពង្រឹងនូវភាពរឹងមាំនៃប្រតិបត្តិការ ការការពារភាពសុវត្ថិភាព និងគាំទ្រទៅដល់ចីរភាពរយៈពេលវែងរបស់ធនាគារ។

ដែលអ្នកមានទេពកោសល្យអាចទុកចិត្តបាន

អាយប៊ែង គឺជាធនាគារក្នុងស្រុកមួយ ដែលផ្តល់នូវវប្បធម៌ និងយុទ្ធសាស្ត្រដឹកនាំវិជ្ជមាន ការផ្តល់នូវអត្ថប្រយោជន៍បុគ្គលិក និងទូទាត់សំណងដែលសមស្របទៅនឹងទិដ្ឋភាពប្រកួតប្រជែង ព្រមទាំងឱកាសក្នុងការរីកចម្រើន និងអភិវឌ្ឍន៍ជំនាញជាបន្តបន្ទាប់។ យើងត្រូវបានទទួលស្គាល់ នូវការផ្តល់តម្លៃខ្ពស់ដល់បុគ្គលិក ជំរុញឲ្យមានការចូលរួមយ៉ាងសកម្មពីបុគ្គលិក និងការរក្សាបាននូវកេរ្តិ៍ឈ្មោះដ៏ល្អ ដែលធ្វើឲ្យបុគ្គលិកជ្រើសរើសចូលរួមមកបម្រើការងារជាមួយយើង ដោយឈរលើគោលការណ៍ “និយោជកដ៏ល្អបំផុត”។

ការជ្រើសរើសបុគ្គលិកដែលមានទេពកោសល្យ គឺជាយុទ្ធសាស្ត្រចម្បងដែលលើសពីការជ្រើសរើសបុគ្គលិកធម្មតា ដើម្បីបង្កើតនូវធនធានដែលមានជំនាញច្បាស់លាស់ប្រកបដោយប្រសិទ្ធភាព ក្នុងការបំពេញនូវតម្រូវការធនធានមនុស្សសម្រាប់រយៈពេលវែងរបស់ធនាគារ។ ការជ្រើសរើសបុគ្គលិកនៅអាយប៊ែង មិនត្រឹមតែដើម្បីបំពេញមុខតំណែងបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែយើងក៏បានបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាពបុគ្គលិក និងបេក្ខភាពបម្រុងទាំងក្នុង និងក្រៅធនាគារ ដើម្បីសម្រាប់តម្រូវការនាពេលខាងមុខផងដែរ។ យើងតែងតែលើកកម្ពស់វប្បធម៌នៃការជ្រើសរើសបុគ្គលិកដែលមានទេពកោសល្យ តាមរយៈបុគ្គលិកលក្ខណៈ ជំនាញ ចំណេះដឹង និងវប្បធម៌អភិវឌ្ឍន៍សមត្ថភាពក្នុងធនាគារ ដែលជម្រុញឲ្យមានការចូលរួម និងការលើកទឹកចិត្តដល់បុគ្គលិកនៅក្នុងធនាគារ។

ដែលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ

ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់យើង គឺជាការបន្តនូវដំណើរការយុទ្ធសាស្ត្រ ដែលផ្តោតលើការលើកកម្ពស់ជំនាញ សមត្ថភាព និងសក្តានុពលរបស់បុគ្គលិក ដើម្បីឲ្យសមស្របទៅតាមគោលដៅផ្ទាល់ខ្លួននិងគោលដៅរបស់ធនាគារ ដែលជម្រុញការលូតលាស់អាជីវកម្មការងារការរីកចម្រើនប្រសិទ្ធភាពការងារ និងការចូលរួមពីបុគ្គលិក។ នៅធនាគារអាយប៊ែង យើងបានរៀបចំ និងអនុវត្តកម្មវិធីបណ្តុះបណ្តាលសំខាន់ៗដែលមានអត្ថប្រយោជន៍ ទាំងជំនាញបច្ចេកទេស និងជំនាញទទួលបានរួមទាំងការបណ្តុះបណ្តាលនៅខាងក្នុង និងក្រៅធនាគារសម្រាប់បុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបុគ្គលិកម្នាក់ៗបានចូលរួមវគ្គបណ្តុះបណ្តាលចំនួន ៣៤ ម៉ោងជាមធ្យមក្នុងឆ្នាំ ២០២៥។

ដើម្បីធានាបាននូវបច្ចុប្បន្នភាពទៅលើច្បាប់ និងបទប្បញ្ញត្តិថ្មីៗ បុគ្គលិកនៅធនាគារអាយប៊ែងត្រូវបានចាត់តាំងឲ្យចូលរួមក្នុង សិក្ខាសាលាកិច្ចប្រជុំ និងវគ្គបង្ហាញខ្លីៗជាមួយ ធនាគារជាតិនៃកម្ពុជា និយ័តករដៃគូសហការ និងស្ថាប័នពាក់ព័ន្ធផ្សេងៗ ទៅតាមតម្រូវការនៃការបណ្តុះបណ្តាល។

ការគ្រប់គ្រងធនធានមនុស្ស



ដែលមានការចូលរួមយ៉ាងសកម្មពីបុគ្គលិក

ក្នុងឆ្នាំ ២០២៥ អទិភាពមួយក្នុងចំណោមអទិភាពសំខាន់ៗរបស់យើង គឺជម្រុញការចូលរួមពីបុគ្គលិក ដើម្បីបង្កើតនូវបរិយាកាសការងារប្រកបដោយភាពកក់ក្តៅ ដែលធ្វើឲ្យពួកគេមានអារម្មណ៍ថា ត្រូវបានផ្តល់តម្លៃ លើកទឹកចិត្តស្របទៅតាមទិសដៅរបស់ធនាគារ ដែលនាំឲ្យមានការចូលរួមយ៉ាងសកម្ម និងរក្សានូវធនធានដែលមានសក្តានុពល។ ធនាគារបានលើកទឹកចិត្ត និងរៀបចំសកម្មភាពចូលរួមជាច្រើន រួមមានកម្មវិធី ពេលវេលាសំណេះសំណាល សន្និបាតប្រចាំឆ្នាំ ព្រឹត្តិការណ៍សហគមន៍ និងសកម្មភាពកីឡាផ្សេងៗ។ បន្ថែមពីនេះ យើងបានអនុវត្តការស្ទង់មតិបុគ្គលិកប្រចាំឆ្នាំ ដើម្បីប្រមូលមតិយោបល់ពីបុគ្គលិកគ្រប់ជាន់ថ្នាក់ ដើម្បីពិនិត្យ វាយតម្លៃ និងរៀបចំផែនការសកម្មភាពធនាគារសម្រាប់ឆ្នាំបន្តបន្ទាប់។



ដែលមានតុល្យភាពរវាងការអនុវត្តការងារ និងការផ្តល់រង្វាន់លើកទឹកចិត្តបុគ្គលិក

យើងបានរៀបចំ និងគ្រប់គ្រងទៅលើការអនុវត្តការងារ ដោយផ្អែកលើសូចនាករវាស់វែងលទ្ធផលការងារសំខាន់ៗ។ យើងធានាបានថា សូចនាករវាស់វែងលទ្ធផលការងារ ត្រូវបានរៀបចំឲ្យសមស្របទៅនឹងគោលដៅអាជីវកម្មរបស់ធនាគារ ដែលរួមបញ្ចូលទាំងការគោរពតាមបទប្បញ្ញត្តិ អភិបាលកិច្ច និងការផ្សារភ្ជាប់រវាងការអនុវត្តការងារ និងការផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់បុគ្គលិក។ លើសពីនេះ យើងលើកកម្ពស់នូវប្រព័ន្ធនៃការពិភាក្សាលើការអនុវត្តការងារ ដើម្បីធានាបានថា បុគ្គលិករបស់យើងកំពុងស្ថិតនៅលើទិសដៅត្រឹមត្រូវ ហើយអាចទទួលបានការណែនាំដើម្បីអភិវឌ្ឍន៍ទាន់ពេលវេលា និងបង្កើនលទ្ធផលការងាររបស់ពួកគេឲ្យកាន់តែល្អប្រសើរឡើង។

ដែលទទួលបានការគាំទ្រពីផ្នែករដ្ឋបាល និងលទ្ធកម្ម

ផ្នែករដ្ឋបាល និងលទ្ធកម្ម ដើរតួនាទីយ៉ាងសំខាន់នៅក្នុងធនាគារ ដើម្បីអនុលោមតាមបទប្បញ្ញត្តិ ធ្វើការចុះបញ្ជី ធ្វើបច្ចុប្បន្នភាពបំពេញបែបបទឯកសារ និងប្រកាសព័ត៌មានទូទៅតាមតម្រូវការរបស់ធនាគារ ផ្នែកនិយ័តករ និងអាជ្ញាធរពាក់ព័ន្ធ។ ផ្នែករដ្ឋបាល ក៏មានទំនួលខុសត្រូវទៅលើ ការគ្រប់គ្រងអចលនទ្រព្យ សម្ភារៈ ការដឹកជញ្ជូនកន្លែងស្នាក់នៅ និងការរៀបចំបេសកកម្មនានារបស់បុគ្គលិកផងដែរ។ ផ្នែករដ្ឋបាល និងលទ្ធកម្ម ជួយរៀបចំ និងចាត់ចែងក្នុងការពង្រីកសាខាថ្មីៗ ការផ្លាស់ប្តូរផ្សេងៗ និងការងារពាក់ព័ន្ធ។

យើងបានបង្កើតគណៈកម្មាធិការលទ្ធកម្ម គោលការណ៍ និងនីតិវិធី ដើម្បីគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវ ដែលធានាបានថា រាល់ការទិញទំនិញ ផលិតផល និងសេវាកម្មផ្សេងៗ ដើម្បីទទួលបានការពេញចិត្តជាអតិបរមា និងផ្តល់អត្ថប្រយោជន៍សំរាប់ ធនាគារ ហើយត្រូវបានអនុវត្តប្រកបដោយតម្លាភាព ច្បាស់លាស់ ទាន់ពេលវេលា មានប្រសិទ្ធភាព ដែលផ្សារភ្ជាប់ទៅនឹងដំណើរការលទ្ធកម្មដ៏ល្អបំផុត។

តួនាទីយ៉ាងសំខាន់របស់ ផ្នែករដ្ឋបាល និងលទ្ធកម្ម គឺជាការគាំទ្រ និងធានាថាប្រតិបត្តិការទាំងមូលរបស់ធនាគារដំណើរការយ៉ាងរលូន ដើម្បីសម្រេចបានគោលបំណង និងគោលដៅអាជីវកម្មរបស់ធនាគារ។

03

សមិទ្ធិផលនានា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	34
សកម្មភាពអាជីវកម្ម	35
បច្ចេកវិទ្យាព័ត៌មាន	40
ទំនាក់ទំនងសាធារណៈ	42





ព័ត៌មានហិរញ្ញវត្ថុសង្ខេប

	ឆ្នាំហិរញ្ញវត្ថុ 2025	ឆ្នាំហិរញ្ញវត្ថុ 2024
លទ្ធផលប្រតិបត្តិការ (000 ដុល្លារអាមេរិក)		
ចំណូលប្រតិបត្តិការ	16,840	19,684
ចំណេញ / (ខាត) មុនបង់ពន្ធ	2,498	4,934
ចំណេញ / (ខាត) សុទ្ធសម្រាប់ឆ្នាំ	2,005	3,952
ទិន្នន័យតារាងតុល្យការគន្លឹះ (000 ដុល្លារអាមេរិក)		
ទ្រព្យសកម្មសរុប	298,089	436,382
ឥណទាន និងបុរេប្រទានដល់អតិថិជន	157,160	161,332
ទ្រព្យអសកម្មសរុប	164,665	304,964
ប្រាក់បញ្ញើរបស់ធនាគារ និងអតិថិជន	157,966	297,572
មូលធនភាគទុនិក	125,000	125,000
ទ្រព្យម្ចាស់របស់ភាគទុនិក	133,424	131,419
អនុបាតហិរញ្ញវត្ថុ (%)		
ផលលើទ្រព្យសកម្ម (ROA)	0.67%	0.91%
ផលលើមូលធន (ROE)	1.50%	3.01%
អនុបាតក្របខ័ណ្ឌសាច់ប្រាក់ងាយស្រួល	194%	230%
អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើ	118%	55%
អនុបាតឥណទានមិនដំណើរការធៀបនឹងឥណទានសរុប	0.97%	1.11%
ការគ្រប់គ្រងទុន		
ដើមទុនបទប្បញ្ញត្តិ (000 ដុល្លារអាមេរិក)	129,741	-
អនុបាតគ្រប់គ្រាន់នៃដើមទុន (%)	49%	-

សកម្មភាពអាជីវកម្ម

នាយកដ្ឋានធនាគារសាជីវកម្ម

ក្នុងឆ្នាំ ២០២៥ ផ្នែកសេវាធនាគារសាជីវកម្ម បានបន្តពង្រឹងសមត្ថភាពរបស់ខ្លួនតាមរយៈការបង្កើតថ្មីនូវផលិតផល ការផ្លាស់ប្តូរតាមប្រព័ន្ធឌីជីថល និងការបង្កើនប្រសិទ្ធភាពនៃដំណើរការលក់ ដោយផ្តោតលើការលើកកម្ពស់បទពិសោធន៍អតិថិជន ការគ្រប់គ្រងទំនាក់ទំនង និងប្រសិទ្ធភាពប្រតិបត្តិការ ស្របតាមតម្រូវការបទប្បញ្ញត្តិ។

01

ការអភិវឌ្ឍផលិតផល និងការបែងចែកចំណែកអតិថិជន

ផ្នែកសេវាធនាគារសាជីវកម្ម បានពង្រីកផលិតផលរបស់ខ្លួន ដើម្បីបម្រើសេវាកម្មឱ្យកាន់តែប្រសើរជូនដល់អតិថិជនសាជីវកម្ម និងអតិថិជនដែលមានទ្រព្យសម្បត្តិខ្ពស់ (HNW)។ ផលិតផលសំខាន់ៗដែលត្រូវបានដាក់ឱ្យប្រើប្រាស់រួមមាន៖ គណនីអាជីវកម្មមូលប្បទានប័ត្រ (Cheque Business Account) គណនីគ្រប់គ្រងសាច់ប្រាក់ (Cash Management Account) និង គណនីអ៊ីនហ្វីនីតី (Infinity Account) ដែលត្រូវបានរៀបរៀងឡើងដើម្បីឆ្លើយតបទៅ នឹងតម្រូវការប្រតិបត្តិការហិរញ្ញវត្ថុ ការគ្រប់គ្រងសាច់ប្រាក់ និងសេវាធនាគារកម្រិតខ្ពស់។ បន្ថែមពីនេះ ដំណោះស្រាយគណនីសម្រាប់អាជីវករ (Merchant Account) ក៏ត្រូវបានដាក់ឱ្យដំណើរការដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រមូលប្រាក់ទូទាត់ និងគាំទ្រដល់ការរីកចម្រើននៃអាជីវកម្ម។

02

ការរីកចម្រើននៃសេវាធនាគារឌីជីថល

វឌ្ឍនភាពដ៏សំខាន់ត្រូវបានសម្រេចក្នុងការលើកកម្ពស់សេវាធនាគារឌីជីថល។ ប្រព័ន្ធធនាគារឌីជីថលសម្រាប់សាជីវកម្ម Corporate Digital Banking (Web Platform) ត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីកែលម្អមុខងារ សុវត្ថិភាព និងបទពិសោធន៍របស់អ្នកប្រើប្រាស់។ លើសពីនេះ កម្មវិធីទូរស័ព្ទដៃ Corporate Digital Banking (Mobile Application) ក៏ត្រូវបានបង្កើតឡើង និងគ្រោងនឹងដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ ដែលនឹងអនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការធនាគារបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព ព្រមទាំងគាំទ្រដល់ការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងចំណោមអតិថិជនសាជីវកម្មផងដែរ។

សកម្មភាពអាជីវកម្ម

នាយកដ្ឋានធនាគារសាជីវកម្ម (ត)

03

ការពង្រឹងដំណើរការលក់ និងការគ្រប់គ្រងអតិថិជន

ផ្នែកសេវាធនាគារសាជីវកម្ម បានអនុវត្តគំនិតផ្តួចផ្តើមមួយចំនួនដើម្បីពង្រឹងប្រសិទ្ធភាពនៃការលក់ និងការគ្រប់គ្រងអតិថិជន រួមមាន៖

- * កាត់បន្ថយឯកសារដែលមិនចាំបាច់ ដើម្បីជួយឱ្យដំណើរការចុះឈ្មោះអតិថិជនថ្មីកាន់តែរហ័ស តាមរយៈមន្ត្រីគ្រប់គ្រងទំនាក់ទំនងអតិថិជន (RMs)។
- * ដាក់ចេញនូវក្របខ័ណ្ឌអត្តសញ្ញាណមន្ត្រីគ្រប់គ្រងទំនាក់ទំនង (RM ID Framework) ដើម្បីបង្កើនម្ចាស់ការលើការថែទាំអតិថិជន ការតាមដាន និងការត្រួតពិនិត្យលទ្ធផលការងារ។
- * អភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជន (CRM System) ដើម្បីបង្កើនតម្លាភាពនៃខ្សែបណ្តាញការលក់ ការចូលរួមជាមួយអតិថិជន និងការធ្វើសេចក្តីសម្រេចចិត្តដោយផ្អែកលើទិន្នន័យជាក់លាក់។

គំនិតផ្តួចផ្តើមទាំងនេះ ត្រូវបានរៀបចំឡើងឱ្យស្របតាមគំរូអាជីវកម្មធនាគារសាជីវកម្ម និងមានលក្ខណៈដាច់ដោយឡែកពីដំណើរការប្រតិបត្តិការតាមសាខា។

ការប្តេជ្ញាចិត្តចំពោះអនុលោមភាព និងកំណើនប្រកបដោយចីរភាព រាល់គំនិតផ្តួចផ្តើមទាំងអស់ត្រូវបានអនុវត្តស្របតាមគោលការណ៍ផ្ទៃក្នុង និងស្តង់ដារបច្ចេកវិទ្យា ដើម្បីធានាបាននូវអភិបាលកិច្ចល្អ តម្លាភាព និងការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព។ ផ្នែកសេវាធនាគារសាជីវកម្ម នៅតែបន្តប្តេជ្ញាចិត្តចំពោះកំណើនប្រកបដោយចីរភាព ក្នុងពេលដែលកំពុងលើកកម្ពស់គុណភាពសេវាកម្មអតិថិជន និងពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់ខ្លួន។

សកម្មភាពអាជីវកម្ម

នាយកដ្ឋានឥណទាន

ក្នុងអំឡុងឆ្នាំ២០២៥ នាយកដ្ឋានឥណទានបានបន្តការពង្រឹងគុណភាពផលបត្រឥណទាន ការលើកកម្ពស់ការអនុវត្តការគ្រប់គ្រងហានិភ័យ និងបន្តគាំទ្រការលូតលាស់ប្រកបដោយចីរភាពទៅលើសីលធម៌អាជីវកម្មសំខាន់ៗរបស់ធនាគារ។ តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់ និងការសហការយ៉ាងរឹងមាំពីបណ្តា នាយកដ្ឋាននានា បានធ្វើឲ្យនាយកដ្ឋានឥណទានសម្រេចបាននូវលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២៥ និងបន្តរក្សាបាននូវស្តង់ដារឥណទានល្អ ក្នុងបរិបទសេដ្ឋកិច្ចមួយដែលពេញដោយបញ្ហាប្រឈម និងការផ្លាស់ប្តូរយ៉ាងលឿន។

01

ការគ្រប់គ្រងគុណភាពផលបត្រឥណទាន

នាយកដ្ឋានឥណទានទទួលបានជោគជ័យក្នុងការពង្រីកផលបត្រឥណទានប្រកបដោយតុល្យភាព និងគុណភាព នៅក្នុងផ្នែកលក់រាយសហគ្រាសតូច និងមធ្យម (SME) និងអតិថិជនសាជីវកម្ម។ គុណភាពល្អនៃផលបត្រឥណទាននេះ គឺសម្រេចបានដោយការវិភាគ ការវាយតម្លៃ និងការអនុវត្តឥណទានប្រកបដោយភាពម៉ត់ចត់និងប្រុងប្រយ័ត្នខ្ពស់ ដែលជាលទ្ធផលក្នុងឆ្នាំ២០២៥ យើងមានអត្រាឥណទានមិនដំណើរការ (NPL) តិចជាង 1% ហើយអត្រានេះគឺទាបខ្លាំង បើប្រៀបធៀបទៅនឹងអត្រាឥណទានមិនដំណើរការជាមធ្យមនៅលើទីផ្សារហិរញ្ញវត្ថុបច្ចុប្បន្ន។

02

ការពង្រឹងការគ្រប់គ្រងហានិភ័យឥណទាន

ដើម្បីបង្កើនភាពធន់នៃផលបត្រឥណទានរបស់ធនាគារ នាយកដ្ឋានឥណទានបាន និងបន្តកំណែទម្រង់ដំណើរការនៃការវាយតម្លៃឥណទាន ធ្វើបច្ចុប្បន្នភាពហានិភ័យទៅតាមវិស័យ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពគោលនយោបាយឥណទាន។ លើសពីនេះទៅទៀត ការធ្វើតេស្តសុំពាជជាប្រចាំ ក៏បានធានាដល់គុណភាពផលបត្រឥណទានរបស់យើងអាចឈរបានយ៉ាងរឹងមាំក្រោមលក្ខខណ្ឌសេដ្ឋកិច្ចប្រឈមផ្សេងៗ។

03

ឌីជីថលនិយកម្ម និងប្រសិទ្ធភាពប្រតិបត្តិការ

នាយកដ្ឋានបានជំរុញយុទ្ធសាស្ត្រ ធនាគារឌីជីថល ដោយធ្វើឲ្យប្រតិបត្តិការឥណទានមានភាពសាមញ្ញ និងបង្កើនស្វ័យប្រវត្តិកម្ម។ គម្រោងសំខាន់ៗទាំងនេះក៏រួមមាន គំរោងការអភិវឌ្ឍប្រព័ន្ធដំណើរការនៃការផ្តល់ឥណទាន (Loan Origination System – LOS) ផងដែរ។ ការកែលម្អទាំងនេះបានជួយបង្កើនល្បឿននៃការផ្តល់សេវាកម្មឥណទាន លើកកម្ពស់ការពេញចិត្តរបស់អតិថិជន និងពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការធនាគារផងដែរ។

សកម្មភាពអាជីវកម្ម

នាយកដ្ឋានឥណទាន (ត)

04

ភាពសម្បូរបែបនៃឥណទាន និងការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ

ការផ្តោតយុទ្ធសាស្ត្រទៅលើការបំបែកផលបត្រឥណទានទៅលើវិស័យអាទិភាពនានាដូចជា ពាណិជ្ជកម្ម សហគ្រាសតូច និងមធ្យម កសិកម្ម និងឥណទានលក់រាយ កំពុងតែជួយពង្រីកវត្តមានរបស់ធនាគារ អាយប៊ែង នៅលើទីផ្សារហិរញ្ញវត្ថុ។ តាមរយៈការអនុវត្តការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ និងកម្មវិធីឥណទានដែលស្របទៅតាមតម្រូវការរបស់អតិថិជន ក៏បានចូលរួមជួយជំរុញដល់សកម្មភាពសេដ្ឋកិច្ចការបង្កើតឱកាសការងារ និងការរួមបញ្ចូលហិរញ្ញវត្ថុ ទៅក្នុងសហគមន៍ដែលយើងកំពុងផ្តល់សេវាកម្ម។

05

ការអភិវឌ្ឍសមត្ថភាព

នាយកដ្ឋានឥណទានបានបន្តការអនុវត្តនូវកម្មវិធីអភិវឌ្ឍបុគ្គលិក តាមរយៈវគ្គបណ្តុះបណ្តាលជំនាញឯកទេសលើការវិភាគហានិភ័យឥណទានជំនាញនិងចំណេះដឹងវិស័យ ការអនុលោមតាមតម្រូវការនិយតកម្ម និងនិន្នាការថ្មីៗនៅក្នុងវិស័យឧស្សាហកម្មហិរញ្ញវត្ថុ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានពង្រឹងសមត្ថភាពស្ថាប័ន និងធានាការត្រៀមខ្លួនបានយ៉ាងល្អ សម្រាប់បញ្ហាប្រឈមទីផ្សារដែលកំពុងផ្លាស់ប្តូរ និងកើតឡើង។

06

ការអនុលោមតាមបទប្បញ្ញត្តិ និងអភិបាលកិច្ច

ក្នុងអំឡុងឆ្នាំ២០២៥ នាយកដ្ឋានឥណទានបានរក្សានូវវប្បធម៌អនុលោមតាមបទប្បញ្ញត្តិយ៉ាងខ្ជាប់ខ្ជួន និងធានាបាននូវការប្រតិបត្តិតាមតម្រូវការនិយតកម្ម និងស្តង់ដារអភិបាលកិច្ចផ្ទៃក្នុង។ ការបន្តការសហការជាមួយ និយតករ សវនករ និងភាគីពាក់ព័ន្ធផ្ទៃក្នុង ទន្ទឹមគ្នានេះផងដែរ យើងបានជួយពង្រឹងភាពថ្លៃថ្នូរ ភាពទទួលខុសត្រូវ និងការសម្រេចចិត្តប្រកបដោយគុណភាព និងការយល់ដឹងអំពីហានិភ័យរបស់ធនាគារ។

ទស្សនវិស័យ

នាយកដ្ឋានឥណទាននៅតែប្តេជ្ញាចិត្តបន្តគាំទ្រការលូតលាស់ប្រកបដោយចីរភាព ពង្រឹងគុណភាពទ្រព្យសកម្ម និងជំរុញសមត្ថភាពឌីជីថលរបស់ធនាគារ។ នៅឆ្នាំខាងមុខ នាយកដ្ឋាននឹងបន្តភាពថ្លៃថ្នូរខ្ពស់ លើកកម្ពស់ទម្រង់ការគ្រប់គ្រងហានិភ័យ និងចូលរួមចំណែកក្នុងការសម្រេចគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ។

សកម្មភាពអាជីវកម្ម

នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងទីផ្សារ

សម្រាប់ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក ឆ្នាំ ២០២៥ ជាឆ្នាំដំបូង ក្នុងការសម្រេចបាននូវលទ្ធផលជាយុទ្ធសាស្ត្រ តាមរយៈការអនុវត្តផែនការផ្លាស់ប្តូរអត្តសញ្ញាណម៉ាកយីហោ ជាមួយនិងភាពជោគជ័យដ៏គ្រប់គ្រង។

ផែនការនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ដោយនេះមិនគ្រាន់តែជាការកែលម្អរូបរាងតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាជាការធ្វើទំនើបកម្មនៃអត្តសញ្ញាណរបស់សាជីវកម្មទាំងមូល ក្នុងគោលបំណងធ្វើឱ្យសមស្របទៅនឹងយុទ្ធសាស្ត្រនាពេលអនាគត ដែលផ្តោតទៅលើ “ឌីជីថលជាចម្បង” ក៏ដូចជាពង្រឹងនូវជំហររបស់យើង នៅក្នុងទីផ្សារហិរញ្ញវត្ថុ។

ការផ្លាស់ប្តូរនេះ ត្រូវបានអនុវត្តឡើងយ៉ាងហ្មត់ចត់ និងមានការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នា ១០០% ទៅលើទីតាំង និងសម្ភារៈសម្រាប់ធ្វើការផ្សព្វផ្សាយជាង ១៥០ ផ្សេងៗគ្នានៃម៉ាកយីហោថ្មី។ គោលដៅនៃផែនការនេះ គឺដើម្បីបង្កើតនូវបទពិសោធន៍ថ្មីដែលមានភាពទាន់សម័យ ក៏ដូចជាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងចំពោះឧត្តមភាព និងនវានុវត្តន៍។

សសរស្តម្ភដ៏សំខាន់នៃយុទ្ធសាស្ត្រផ្លាស់ប្តូរនេះ គឺជាការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថលឱ្យកាន់តែប្រសើរឡើង ដោយធានាបានថា អត្តសញ្ញាណថ្មីរបស់យើង មានភ្ជាប់មកជាមួយនូវបទពិសោធន៍នៃការប្រើប្រាស់កម្រិតខ្ពស់របស់អតិថិជនគ្រប់រូប។

កម្មវិធីទូរស័ព្ទ iBank KH

យើងបានដាក់ឱ្យដំណើរការដោយជោគជ័យ នូវកម្មវិធីទូរស័ព្ទ iBank KH ថ្មី ដោយបានរួមបញ្ចូលនូវអត្តសញ្ញាណថ្មីរបស់យើង ទៅក្នុងបទពិសោធន៍នៃការប្រើប្រាស់របស់អតិថិជន។ ការដាក់ឱ្យដំណើរការនេះ មានសារៈសំខាន់ក្នុងការជំរុញការប្រើប្រាស់ឌីជីថល និងផ្តល់ជូនអតិថិជនរបស់យើងទទួលបាននូវភាពរហ័ស ទំនើប និងងាយស្រួលប្រើប្រាស់។

គេហទំព័ររបស់ធនាគារ អាយប៊ែង

ឆ្នាំ២០២៥ ក៏ជាឆ្នាំនៃការដាក់ដំណើរការ គេហទំព័ររបស់ធនាគារ អាយប៊ែង ដែលត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ផងដែរ។ គេហទំព័រនេះបាននឹងកំពុងដើរតួនាទីជាប្រភពទិន្នន័យសំខាន់ ដោយត្រូវបានរៀបចំឡើងយ៉ាងពិសេស ដើម្បីឆ្លុះបញ្ចាំងពីតម្លៃនៃម៉ាកយីហោដ៏ទំនើប ទន្ទឹមគ្នានឹងការផ្តល់បទពិសោធន៍ នៃការធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ស្របតាមតម្រូវការរបស់អតិថិជន។

តាមរយៈការផ្លាស់ប្តូរមកប្រើប្រាស់អត្តសញ្ញាណថ្មី និងការសម្រេចបាននូវលទ្ធផលឌីជីថលដ៏ជោគជ័យទាំងនេះ យើងបានកសាងនូវគ្រឹះដ៏រឹងមាំមួយ សម្រាប់ការរីកចម្រើនជាលំដាប់របស់ធនាគារ អាយប៊ែង។ វិធីសាស្ត្ររួមបញ្ចូលគ្នានេះ បានបង្ហាញពីសក្តិភាពយ៉ាងច្បាស់ ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងនាមជាដៃគូហិរញ្ញវត្ថុឈានមុខគេ និងប្រកបដោយនវានុវត្តន៍ នៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពអាជីវកម្ម

នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងទីផ្សារ (ត)

ទំនួលខុសត្រូវសង្គមរបស់ធនាគារ អាយប៊ីង

ធនាគារ អាយប៊ីង នៅតែប្តេជ្ញាចិត្តរួមចំណែកយ៉ាងសកម្មក្នុងការផ្តួចផ្តើមទំនួលខុសត្រូវសង្គម (CSR) ដែលគាំទ្រដល់សុខុមាលភាពសហគមន៍ និងសង្គមជាតិ។ ដោយផ្អែកលើតម្លៃនៃភាពស្មោះត្រង់ ការយកចិត្តទុកដាក់ និងការចូលរួមចំណែកក្នុងសង្គម ធនាគារ អាយប៊ីង បន្តលើកកម្ពស់សុខភាពសាមគ្គីភាព និងការគាំទ្រសកម្មភាពមនុស្សធម៌សម្រាប់ប្រជាជនកម្ពុជា។

ក្នុងនាមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងន័យនេះ គណៈគ្រប់គ្រង និងបុគ្គលិករបស់ធនាគារ អាយប៊ីង មានមោទនភាពដែលបានចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ាយក្នុងអន្តរជាតិឆ្នាំលើកទី 13 ក្នុងខែមិថុនា ឆ្នាំ 2025។ សកម្មភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងក្នុងការលើកកម្ពស់របៀបរស់នៅដែលមានវិន័យ សុខភាពល្អ ការធ្វើការងារជាក្រុម និងការចូលរួមរបស់សហគមន៍ ខណៈពេលដែលគាំទ្រដល់ព្រឹត្តិការណ៍ជាតិដែលលើកទឹកចិត្តដល់ការចូលរួមពីសាធារណជនក្នុងវិស័យកីឡា និងសុខុមាលភាពផងដែរ។

លើសពីនេះ ធនាគារ អាយប៊ីង បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការគាំទ្រជាតិ ដោយចូលរួមចំណែកជំនួយមនុស្សធម៌ដល់រាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងខែកក្កដា ឆ្នាំ 2025 ធនាគារ អាយប៊ីង បានផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយការប៉ះទង្គិចគ្នានៅព្រំដែនកម្ពុជា-ថៃ ដោយជួយបន្ថយការលំបាកដែលជនរងគ្រោះជួបប្រទះក្នុងអំឡុងពេលដ៏លំបាកមួយ។ លើសពីនេះ នៅក្នុងខែធ្នូ ឆ្នាំ 2024 ធនាគារ អាយប៊ីង បានផ្តល់ការគាំទ្រដល់ទាហានជួរមុខ និងប្រជាជនដែលផ្លាស់ទីលំនៅ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់យើងក្នុងការឈរជាមួយប្រទេសជាតិក្នុងគ្រលំបាក និងធានាថាជំនួយសំខាន់ៗទៅដល់អ្នកដែលត្រូវការបំផុត។

តាមរយៈគំនិតផ្តួចផ្តើមទាំងនេះ ធនាគារ អាយប៊ីង បន្តពង្រឹងតួនាទីរបស់ខ្លួនមិនត្រឹមតែជាស្ថាប័នហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូគាំទ្រក្នុងការអភិវឌ្ឍសង្គម និងភាពធន់របស់ជាតិផងដែរ។

សកម្មភាពអាជីវកម្ម

នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងទីផ្សារ (ត)

ចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ាយក្នុងអន្តរជាតិភ្នំពេញលើកទី 13



សកម្មភាពអាជីវកម្ម

នាយកដ្ឋានសុវត្ថិភាពព័ត៌មាន

01

ការដំឡើងប្រព័ន្ធប្រតិបត្តិការសុវត្ថិភាពព័ត៌មាន

យើងបានដំឡើងដោយជោគជ័យនូវប្រព័ន្ធគ្រប់គ្រង និងតាមដានព្រឹត្តិការណ៍សុវត្ថិភាពព័ត៌មាន កម្រិតស្តង់ដារអន្តរជាតិ រួមជាមួយថ្នាលវិភាគព័ត៌មានគំរាមកំហែង។ ប្រព័ន្ធទាំងនេះអនុញ្ញាតឱ្យក្រុមប្រតិបត្តិការសុវត្ថិភាពព័ត៌មានទទួលបានការជូនដំណឹងអំពីគំរាមកំហែង និងការវាយប្រហារតាមអ៊ីនធឺណិតបានទាន់ពេលវេលា ២៤ម៉ោងក្នុងមួយថ្ងៃ និងមានសមត្ថភាពក្នុងការរកឃើញហានិភ័យជាក់លាក់ ព្រមទាំងឆ្លើយតបបានយ៉ាងឆាប់រហ័ស។



សកម្មភាពអាជីវកម្ម

នាយកដ្ឋានសុវត្ថិភាពព័ត៌មាន (ត)

02

ការដំឡើងសមត្ថភាពធ្វើតេស្តសុវត្ថិភាពលើប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថល


ដើម្បីធានាបាននូវសុវត្ថិភាពកម្រិតខ្ពស់ ស្របតាមយុទ្ធសាស្ត្រផលិតផល និងសេវាកម្មឌីជីថលរបស់ធនាគារ យើងបានដំឡើងសមត្ថភាពធ្វើតេស្តសុវត្ថិភាពយ៉ាងគ្រប់ជ្រុងជ្រោយ និងគ្រប់ស្រទាប់លើប្រព័ន្ធបច្ចេកវិទ្យា និងឌីជីថល។ វារួមមានការដាក់ឱ្យប្រើប្រាស់ឧបករណ៍ និងវិធីសាស្ត្រធ្វើតេស្តទំនើបៗ ព្រមទាំងការអនុម័តនីតិវិធីធ្វើតេស្តយ៉ាងពេញលេញ ដែលស្របតាមបទប្បញ្ញត្តិរបស់អាជ្ញាធរត្រួតពិនិត្យ និងស្តង់ដារអន្តរជាតិ។ លើសពីនេះ យើងក៏បានផ្តល់ការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញកម្រិតខ្ពស់ដល់អ្នកធ្វើតេស្តផងដែរ។



04

អភិបាលកិច្ចសាជីវកម្ម

ក្រុមប្រឹក្សាភិបាល	46
គណៈកម្មការសវនកម្ម	47
គណៈកម្មការហានិភ័យ និងអនុលោមភាព	47
គណៈកម្មាធិការផ្សេងទៀត	48
ការរៀបចំប្រព័ន្ធគ្រួតពិនិត្យតម្លាភាព	49





អភិបាលកិច្ចសាជីវកម្ម

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ អាយប៊ែង ត្រូវបានតែងតាំងដោយភាគទុនិក។ ក្រុមប្រឹក្សាភិបាលត្រូវពិនិត្យ រចនាសម្ព័ន្ធ ទំហំ និងសមាសភាពក្រុមប្រឹក្សាភិបាល និងអនុគណៈកម្មការរបស់ខ្លួនឡើងវិញនិងជាប្រចាំ ហើយធ្វើការផ្តល់អនុសាសន៍ និងរាយការណ៍ជូនភាគទុនិកសម្រាប់ការផ្លាស់ប្តូរណាមួយដែលចាត់ទុកថាចាំបាច់ ហើយការផ្លាស់ប្តូរនេះត្រូវតែស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យ ការគ្រប់គ្រងទូទៅ និងកិច្ចការងាររបស់ធនាគារ សម្រាប់ការអនុវត្តអោយត្រឹមត្រូវស្របតាមក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ។ ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលយ៉ាងតិចបំផុតមានដូចខាងក្រោម៖

- ការអនុម័តគោលនយោបាយជាយុទ្ធសាស្ត្រ និងផែនការអាជីវកម្ម
- ការអនុម័តគម្រោងថវិកាប្រចាំឆ្នាំរបាយការណ៍ហិរញ្ញវត្ថុ និងផែនការវិនិយោគប្រចាំឆ្នាំ
- ពិនិត្យ និងអនុម័តសំណើរបស់ប្រធាននាយកប្រតិបត្តិ លើរចនាសម្ព័ន្ធជនាគារ បទបញ្ជាផ្ទៃក្នុង គោលនយោបាយបុគ្គលិក កិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់ផ្សេងៗ
- ស្នើរសោធនកម្មលក្ខន្តិកៈក្រុមហ៊ុន
- ការអនុម័តថវិកាប្រតិបត្តិការប្រចាំឆ្នាំរបស់ធនាគារ និងធានាថាប្រតិបត្តិការត្រូវបានធ្វើឡើងដោយប្រុងប្រយ័ត្នស្របតាមច្បាប់ និងបទប្បញ្ញត្តិ និងគោលនយោបាយរបស់ធនាគារ
- ត្រួតពិនិត្យការគ្រប់គ្រង និងកិច្ចការងាររបស់ធនាគារដើម្បីធានាបាននូវការគ្រប់គ្រងប្រកបដោយសមត្ថភាព និងភាពប្រុងប្រយ័ត្នខ្ពស់ អោយស្របទៅតាមច្បាប់ និងបទប្បញ្ញត្តិនានាដើម្បីបង្កើនប្រសិទ្ធភាពនៃគោលនយោបាយ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងព្រមទាំងធ្វើការអង្កេតជាប្រចាំ និងវាយតម្លៃហានិភ័យ ដែលអាចកើតមានឡើងនៅក្នុងអាជីវកម្មរបស់ធនាគារ និងចាត់វិធានការកែតម្រូវភ្លាមៗក្នុងករណីដែលមានហានិភ័យកើតឡើង
- ការអនុម័តលើការពង្រីកសកម្មភាពអាជីវកម្មថ្មីរបស់ធនាគារនៅក្នុងតំបន់ភូមិសាស្ត្រនៃប្រទេសកម្ពុជា
- ការអនុម័តលើការសម្រេចចិត្តណាមួយដើម្បី បញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ធនាគារនៅផ្នែកណាមួយ ឬទាំងអស់ជាសារវន្ត
- ការអនុម័តលើសំណើការបែងចែកដើមទុន និងធនធានផ្សេងៗនៅក្នុងធនាគារ
- ការអនុម័តលើការកែប្រែសំខាន់ៗ លើគោលនយោបាយគណនេយ្យ ឬការអនុវត្ត
- រក្សាប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងការគ្រប់គ្រងហានិភ័យយ៉ាងត្រឹមត្រូវនិងប្រុងប្រយ័ត្ន។ ប្រធានក្រុមប្រឹក្សាភិបាលត្រូវតែងតាំងដោយភាគហ៊ុនិក ហើយក្នុងករណីអវត្តមានរបស់ប្រធានក្រុមប្រឹក្សាភិបាល អនុប្រធានក្រុមប្រឹក្សាភិបាលនឹងក្លាយជាប្រធានស្តីទីដោយស្វ័យប្រវត្តិ ហើយត្រូវបំពេញភារកិច្ចដូចគ្នានឹងប្រធានក្រុមប្រឹក្សាភិបាល។ សមាជិកក្រុមប្រឹក្សាភិបាល ត្រូវមានសមាជិកភាពយ៉ាងតិចចំនួន៥រូប ដែលក្នុងនោះសមាជិកភាពចំនួន២រូប ត្រូវជាអភិបាលឯករាជ្យ។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលត្រូវតែធ្វើឡើងរៀងរាល់ត្រីមាស ប៉ុន្តែប្រធានក្រុមប្រឹក្សាភិបាលអាចកោះហៅឱ្យមានកិច្ចប្រជុំពិសេស តាមការស្នើសុំដោយសមាជិកក្រុមប្រឹក្សាភិបាលណាមួយ យ៉ាងហោចណាស់មានសមាជិកភាពចំនួន៥០% ភាគរយ(ហាសិប)នៃសមាជិកក្រុមប្រឹក្សាភិបាលត្រូវតែមានវត្តមានសម្រាប់មួយក្រុម។

អភិបាលកិច្ចសាជីវកម្ម

គណៈកម្មការសវនកម្ម (BAC)

គណៈកម្មការសវនកម្មត្រូវបានបង្កើតឡើង ជាតំណាងអោយក្រុមប្រឹក្សាភិបាល ដើម្បីត្រួតពិនិត្យលើការគ្រប់គ្រងហិរញ្ញវត្ថុរបស់ធនាគារ ដើម្បីកំណត់ និងវាយតម្លៃ ព្រមទាំងតាមដានហានិភ័យនានាលើការគ្រប់គ្រងហិរញ្ញវត្ថុ និងពិនិត្យលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារ។ សមាជិកនៃគណៈកម្មការសវនកម្ម យ៉ាងហោចណាស់ត្រូវមានចំនួន ៣រូប ដែលជាសមាជិកភាគច្រើនក្រុមប្រឹក្សាភិបាលរបស់ធនាគារ និងត្រូវបានចាត់តាំងដោយក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិ ៣ឆ្នាំ ហើយសមាជិកទាំងអស់នឹងត្រូវធ្វើការវាយតម្លៃគុណវុឌ្ឍន៍ ដើម្បីបន្តអាណត្តិជាថ្មី ស្របតាមលក្ខខណ្ឌនៃសមាជិកភាពជាប្រឹក្សាភិបាល។ បេតិកភណ្ឌប្រធានគណៈកម្មការសវនកម្ម គួរតែជាអភិបាលឯករាជ្យ។ មានតែសមាជិកគណៈកម្មការសវនកម្មប៉ុណ្ណោះ ដែលមានសិទ្ធិចូលរួមកិច្ចប្រជុំ ប៉ុន្តែអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្សេងទៀតអាច មានសិទ្ធិចូលរួមកិច្ចប្រជុំនៅក្នុងមួយផ្នែកណាមួយ ឬកិច្ចប្រជុំទាំងមូល តាមការអញ្ជើញរបស់ប្រធានគណៈកម្មការសវនកម្ម មានដូចជា ប្រធាននាយកប្រតិបត្តិ ប្រធាននាយកដ្ឋានហានិភ័យ នាយកសវនកម្មផ្ទៃក្នុង នាយកប្រតិបត្តិតាម នាយកហិរញ្ញវត្ថុ និងក្រុមហ៊ុនសវនកម្មឯករាជ្យដែលទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា។

គណៈកម្មការគ្រប់គ្រងហានិភ័យ កម្រិតក្រុមប្រឹក្សាភិបាល (BRMC)

គណៈកម្មការគ្រប់គ្រងហានិភ័យ កម្រិតក្រុមប្រឹក្សាភិបាលត្រូវបានបង្កើតឡើងដើម្បីផ្តល់ប្រឹក្សាដល់ក្រុមប្រឹក្សាភិបាល អំពីគ្រប់គ្រងហានិភ័យនាពេលបច្ចុប្បន្ន និងអនាគតរបស់ធនាគារ ត្រួតពិនិត្យការអនុវត្តក្របខ័ណ្ឌគ្រប់គ្រងហានិភ័យ និងវាយការណ៍អំពីស្ថានភាពនៃវប្បធម៌ហានិភ័យនៅក្នុងធនាគារ។ ជាពិសេស ទំនួលខុសត្រូវរបស់គណៈកម្មការគ្រប់គ្រងហានិភ័យ កម្រិតក្រុមប្រឹក្សាភិបាល រួមបញ្ចូលទាំងការទទួល និងដោះស្រាយបណ្តឹងពីសំណាក់បុគ្គលិក និងធ្វើការស្វែងរកការកែលម្អបន្តនានានៅក្នុងធនាគារ។ គណៈកម្មការគ្រប់គ្រងហានិភ័យ កម្រិតក្រុមប្រឹក្សាភិបាល គណៈកម្មការគ្រប់គ្រងហានិភ័យ កម្រិតក្រុមប្រឹក្សាភិបាលនឹងពិនិត្យឡើងវិញនូវប្រសិទ្ធភាពនៃប្រព័ន្ធការងារនាពេលបច្ចុប្បន្ន អោយអនុលោមតាមច្បាប់ នីតិវិធីនានា ដើម្បីស្វែងរកការកែលម្អបន្ត សំដៅការទប់ស្កាត់ការស៊ីសំណុកនានា ដើម្បីពង្រឹងភាពពេញលេញ និងប្រសិទ្ធភាពនៃការប្រឆាំងនឹងការសម្ងាត់ច្រក។ ម៉្យាងវិញទៀត គណៈកម្មការគ្រប់គ្រងហានិភ័យ កម្រិតក្រុមប្រឹក្សាភិបាលក៏ត្រូវបានធានាថាអាចបំពេញ ការងារលើការស៊ើបអង្កេត និងដោះស្រាយវិវាទ ព្រមទាំងវាយការណ៍អំពីលទ្ធផលដោយឯករាជ្យ មិនលំអៀង និងធ្វើការតាមដានលើការដោះស្រាយបញ្ហា សមស្របណាមួយរបស់គណៈគ្រប់គ្រងរបស់ធនាគារ។

សមាជិកត្រូវមានអភិបាលយ៉ាងហោចណាស់ ៣រូប ដែលត្រូវបានចាត់តាំងដោយក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិ ៣ឆ្នាំ ដែលត្រូវបន្តអាណត្តិជាថ្មី ស្របតាមលក្ខខណ្ឌនៃការតែងតាំងជាប្រឹក្សាភិបាល។ សមាជិកម្នាក់ក្នុងចំណោមសមាជិក ដែលត្រូវបានតែងតាំងដោយក្រុមប្រឹក្សាភិបាល និងអភិបាលឯករាជ្យដែលត្រូវកាន់តួនាទីជាគណៈកម្មការហានិភ័យ និងប្រតិបត្តិតាម។ សមាជិកនៃ គណៈកម្មការ រួមត្រូវតែមានបទពិសោធន៍គ្រប់គ្រាន់ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនហើយត្រូវបង្ហាញពីភាពសុចរិត និងចរិតលក្ខណៈល្អ។

អភិបាលកិច្ចសាជីវកម្ម

គណៈកម្មាធិការផ្សេងទៀតរួមមាន

គណៈកម្មាធិការប្រតិបត្តិ (EXCO)

មានទំនួលខុសត្រូវក្នុងការគ្រប់គ្រង និងត្រួតពិនិត្យគ្រប់ទិដ្ឋភាព និងមុខងារនានា ស្របតាមទម្រង់ តួនាទី និងលក្ខខណ្ឌដែលបានចែងនិមួយៗ។ ជាពិសេសគណៈកម្មាធិការប្រតិបត្តិ មានទំនួលខុសត្រូវ រួមមាន ការបង្កើតយុទ្ធសាស្ត្រអាជីវកម្ម ត្រួតពិនិត្យ និងចាត់វិធានការសមស្របលើរបាយការណ៍ ហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ការបែងចែកដើមទុន និងការគ្រប់គ្រង ហានិភ័យ ឱ្យស្របទៅតាមចក្ខុវិស័យរបស់ក្រុមប្រឹក្សាភិបាល។

គណៈកម្មាធិការទ្រព្យសកម្ម និង បំណុល (ALCO)

ទទួលខុសត្រូវក្នុងការផ្តល់នូវប្រព័ន្ធព័ត៌មានគ្រប់គ្រងសំខាន់ៗ និងការត្រួតពិនិត្យ សម្រាប់ ការវាយតម្លៃហានិភ័យលើហិរញ្ញវត្ថុ ទាំងក្នុង និងក្រៅតារាងតុល្យការសម្រាប់ធនាគារ។ គោលដៅ របស់គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល គឺដើម្បីធានាចំពោះការគ្រប់គ្រងទ្រព្យសកម្មរបស់ ធនាគារអោយមានភាពត្រឹមត្រូវ និងមានប្រសិទ្ធភាព ដែលរួមមាន ចំណូលការប្រាក់ និងការ ចំណាយការប្រាក់។ ភារកិច្ចរបស់គណៈកម្មាធិការទ្រព្យសកម្ម និងបំណុល រួមបញ្ចូលទាំងការ ផ្អែកនៃ ការគ្រប់គ្រងហានិភ័យធនាគារ ហានិភ័យអត្រាការប្រាក់ និងសកម្មភាពការពារហានិភ័យ ហានិភ័យ ឥណទានធនាគារ និងការផ្តល់មូលនិធិ។

គណៈកម្មាធិការឥណទាន (CC)

ទទួលខុសត្រូវក្នុងការត្រួតពិនិត្យ ការផ្តល់ប្រាក់កម្ចី និងយុទ្ធសាស្ត្រ ឥណទានរបស់ធនាគារ រួមទាំងការពិនិត្យឡើងវិញនូវគោលនយោបាយឥណទាន និងការកំណត់ផលប៉ុន្តែឥណទានរបស់ ធនាគារ។

គណៈកម្មាធិការលទ្ធកម្ម (PC)

គណៈកម្មាធិការលទ្ធកម្មទទួលខុសត្រូវក្នុងការធានានូវតម្លាភាព និងភាពត្រឹមត្រូវក្នុងការទិញ ទំនិញ និង សេវាកម្មនានាសំរាប់ធនាគារ។ គោលបំណងចម្បងក្នុងការសំរេចចិត្តរបស់គណៈកម្មាធិការនេះ មិនផ្អែកលើតម្លៃទាបបំផុតនោះទេ ប៉ុន្តែការសំរេចចិត្តទិញទំនិញរបស់គណៈកម្មការគឺផ្អែកលើតម្លៃ ទីផ្សារ សមស្របនិងគុណភាពរបស់ទំនិញ អាយុកាលប្រើប្រាស់បានយូរ ដែលចំនេញដល់ការប្រើ ប្រាស់ ការដឹកជញ្ជូនទាន់ពេលវេលា មិនប៉ះពាល់ដល់បរិស្ថាន និងសង្គម និងមានការធានាត្រឹមត្រូវ និងស្របតាមច្បាប់។

គណៈកម្មការគ្រប់គ្រងហានិភ័យ (RMC)

គណៈកម្មការគ្រប់គ្រងហានិភ័យ (Risk Management Committee) គឺជាគណៈកម្មការកម្រិត ប្រតិបត្តិ ដែលមានភារកិច្ចត្រួតពិនិត្យ ពិនិត្យឡើងវិញ និងតាមដានការអនុវត្តការគ្រប់គ្រងហានិភ័យ នៅក្នុងប្រតិបត្តិការរបស់ធនាគារ ដូចជា ហានិភ័យឥណទាន ហានិភ័យសន្ទនីយភាព ហានិភ័យ ទីផ្សារ ហានិភ័យមូលធន ហានិភ័យប្រតិបត្តិការ ហានិភ័យបទប្បញ្ញត្តិ និងអនុលោមភាព។ ថ្នាក់ គ្រប់គ្រងដើមតួនាទីជាខ្សែបន្ទាត់ការពារទី១ (First Line of Defence) មានទំនួលខុសត្រូវពេញលេញ ទទួលខុសត្រូវចំពោះការសម្រេចចិត្តទទួលយកហានិភ័យ។

គណៈកម្មការគ្រប់គ្រងហានិភ័យ (Risk Management Committee) ក៏មានភារកិច្ចជួយក្រុមប្រឹក្សា ភិបាលក្នុងការត្រួតពិនិត្យ និងផ្តល់យោបល់ដល់ក្រុមប្រឹក្សាភិបាលទាក់ទងនឹងទម្រង់ហានិភ័យ បច្ចុប្បន្ន និងអនាគត ក៏ដូចជាយុទ្ធសាស្ត្រហានិភ័យ រួមទាំងការកំណត់កម្រិតហានិភ័យដែលអាច ទទួលយកបាន (Risk Appetite) និងកម្រិតបន្តបន្ទុយហានិភ័យ (Risk Tolerance)។

គណៈកម្មការនេះក៏ត្រួតពិនិត្យទម្រង់ ការអនុវត្ត និងប្រសិទ្ធភាពនៃយុទ្ធសាស្ត្រគ្រប់គ្រង និងវាស់វែង ហានិភ័យរបស់ធនាគារ រួមទាំងការអនុលោមតាមគោលនយោបាយគ្រប់គ្រងហានិភ័យ និងតម្រូវការ បទប្បញ្ញត្តិពាក់ព័ន្ធនឹងហានិភ័យផងដែរ។

គណៈកម្មការនេះត្រូវទទួលខុសត្រូវក្នុងការជួយ គណៈកម្មការគ្រប់គ្រងហានិភ័យកម្រិតក្រុមប្រឹក្សា ភិបាល (BRMC) ឬក្រុមប្រឹក្សាភិបាល ដោយអនុវត្តតាមអំណាចសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល ដើម្បីកំណត់កម្រិតទទួលយកហានិភ័យ អនុម័តក្របខ័ណ្ឌ គោលនយោបាយ និងនីតិវិធីសម្រាប់ ការគ្រប់គ្រងហានិភ័យ។

អភិបាលកិច្ចសាជីវកម្ម

គណៈកម្មាធិការផ្សេងទៀតរួមមាន (ត)

គណៈគ្រប់គ្រងជាន់ខ្ពស់

នាយកដ្ឋានអាជីវកម្ម និងប្រតិបត្តិការ គឺជាខ្សែការពារអាជីវកម្មទីមួយ ដើម្បីធានាឱ្យប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ដំណើរការដោយរលូន។

គណៈគ្រប់គ្រងឯករាជ្យផ្នែកហានិភ័យ និងអនុលោមភាព

ក្នុងនាមជានាយកដ្ឋានឯករាជ្យ ពួកគេមានតួនាទីក្នុងការត្រួតពិនិត្យ និងតាមដានមើលប្រតិបត្តិអាជីវកម្មរបស់ធនាគារអោយអនុលោមតាមច្បាប់ និងរាយការណ៍ពីហានិភ័យនានានៅក្នុងធនាគារជាប្រចាំជូនគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង

សវនករផ្ទៃក្នុង និងអនុវត្តន៍ការងារសវនកម្មជាប្រចាំដោយឯករាជ្យទៅតាមផែនការដែលបានកំណត់ទុក លើប្រសិទ្ធភាពនិងភាពរឹងមាំនៃដំណើរការ និងក្របខ័ណ្ឌគ្រប់គ្រងហានិភ័យពាក់ព័ន្ធរួមបញ្ចូលគ្នា ដើម្បីធ្វើអោយប្រសើរឡើង និងធានាប្រសិទ្ធភាពនៃការទទួលខុសត្រូវ និងការគ្រប់គ្រង ឬការអនុវត្តការងាររបស់ផ្នែកគាំទ្រអាជីវកម្មរបស់ធនាគារ។ សវនករផ្ទៃក្នុង ក៏ធ្វើការត្រួតពិនិត្យផងដែរជាប្រចាំលើប្រតិបត្តិការ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារព្រមទាំង ផ្តល់ការរៀបចំប្រព័ន្ធត្រួតពិនិត្យតម្លាភាពលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងការអនុលោមតាមបទប្បញ្ញត្តិពាក់ព័ន្ធរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ លទ្ធផលនៃការធ្វើសវនកម្ម នាំមកនូវនិងរួមបញ្ចូលនូវអនុសាសន៍ផ្នែកលើហានិភ័យ និងទស្សនៈអនាគត និងផ្តល់អនុសាសន៍ជូនគណៈគ្រប់គ្រងស្តីពីវិធានការកែតម្រូវចាំបាច់ និងការអនុវត្ត។ របាយការណ៍សវនកម្មផ្ទៃក្នុងត្រូវធ្វើជូនក្រុមប្រឹក្សាភិបាល តាមរយៈគណៈកម្មការសវនកម្ម។

ការរៀបចំប្រព័ន្ធត្រួតពិនិត្យតម្លាភាព

ធនាគារ អោយប៉ែង មានការបែងចែកមុខងារភារកិច្ចដើម្បីធានាអោយមានការសម្រេចចិត្តដោយឯករាជ្យ និងការត្រួតពិនិត្យលើភាពត្រឹមត្រូវ និងគុណភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។ ផ្នែកគាំទ្រអាជីវកម្មរបស់ធនាគារ ត្រូវមាន និងរក្សានូវទំនួលខុសត្រូវផ្សេងៗគ្នា ហើយមិនអាចមានឥទ្ធិពលលើគ្នាទៅវិញទៅមកដើម្បីជៀសវាងការប្រមូលផ្តុំអំណាច កាត់បន្ថយកំហុស និងការពារមិនអោយមានអាកប្បកិរិយាមិនសមរម្យ និងការប្រព្រឹត្តិមិនត្រឹមត្រូវ។



05

របាយការណ៍ ហិរញ្ញវត្ថុ


សម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025
និង របាយការណ៍របស់សវនករឯករាជ្យ

ព័ត៌មានអំពីធនាគារ	54
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	55
របាយការណ៍របស់សវនករឯករាជ្យ	59
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	61
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ	62
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	63
របាយការណ៍លំហូរសាច់ប្រាក់	64
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ	66





១	១០០
២	១០០
៣	១០០
៤	១០០
៥	១០០
៦	១០០
៧	១០០
៨	១០០
៩	១០០
១០	១០០
១១	១០០
១២	១០០
១៣	១០០
១៤	១០០
១៥	១០០
១៦	១០០
១៧	១០០
១៨	១០០
១៩	១០០
២០	១០០



ព័ត៌មានអំពីធនាគារ

ធនាគារ	ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក	
ចុះបញ្ជីពាណិជ្ជកម្មលេខ	00029200	
ទីស្នាក់ការកណ្តាល	អគារលេខ 83 មហាវិថីព្រះនរោត្តម ភូមិ 12 សង្កាត់ផ្សារថ្មីទី 3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា	
ភាគទុនិក	Apsara Holdings Pte. Ltd. លោក យឹម លក្ខណ៍	
ក្រុមប្រឹក្សាភិបាល	លោក យឹម លក្ខណ៍ លោក ហុង សុខឡេង លោក យា សារីន លោក ហេ រុទ្ធី លោក John Edward McCosh	ប្រធានក្រុមប្រឹក្សាភិបាល អភិបាល អភិបាល អភិបាលឯករាជ្យ អភិបាលឯករាជ្យ (លាលែងនៅថ្ងៃទី15 ខែកក្កដា ឆ្នាំ2025)
អ្នកគ្រប់គ្រង	លោក ហុង សុខឡេង លោក យា សារីន អ្នកស្រី អៀន លក្ខណា លោក សំ ហុង លោក រ៉ែន កំសាន្ត អ្នកស្រី លុយ ចន្ទដារីន លោក បាន ម៉ារ៉ា លោក គឹម លី លោក អ៊ឹម សុផា កញ្ញា ហួត លីដា លោក Tran Huu Tai លោក សេង វេសាលោ លោក ហិត អ៊ុំ កញ្ញា លន់ សុចាន់ដា លោក កៅ សុវត្ថា	អគ្គនាយក អគ្គនាយករង នាយិកាប្រតិបត្តិការ នាយកនាយកដ្ឋានធនធានមនុស្ស ប្រធាននាយកដ្ឋានធនាគារបែបឌីជីថល ប្រធាននាយកដ្ឋានទំនាក់ទំនងអតិថិជនជាតិ និងអន្តរជាតិ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ប្រធាននាយកដ្ឋានឥណទាន ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ប្រធាននាយកដ្ឋានរតនាគារ ប្រធាននាយកដ្ឋានទីផ្សារ ប្រធាននាយកដ្ឋានបច្ចេកវិទ្យា ប្រធាននាយកដ្ឋានច្បាប់ និងប្រតិបត្តិការ ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ ប្រធាននាយកដ្ឋានសុវត្ថិភាពព័ត៌មាន
ធនាគារិកចម្បងៗ	ធនាគារជាតិនៃកម្ពុជា ធនាគារ អេស៊ីលីដា ភីអិលស៊ី ធនាគារ កាណាឌីយ៉ា ក.អ ធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី ធនាគារ BIC Bank Lao Ltd ធនាគារ រឹង (ខេមបូឌា) ម.ក ធនាគារ កម្ពុជា សាធារណៈ ធនាគារ ហ្វីលីព ភីអិលស៊ី ធនាគារ Sharjah	
សវនករ	អេហ្វអាយអាយ & អ៊ីសូស៊ីអេត	

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមធ្វើការបង្ហាញនូវរបាយការណ៍របស់ខ្លួន ដោយភ្ជាប់ជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក ហៅកាត់ថា (“ធនាគារ”) ដែលបានធ្វើសវនកម្មច្បាប់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ គឺការផ្តល់នូវសេវាកម្មផ្នែកធនាគារ និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពុំមានការប្រែប្រួលជាសារវន្តទៅលើសកម្មភាពចម្បងនៅក្នុងការិយបរិច្ឆេទនេះទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ មានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 24)		(កំណត់សម្គាល់ 24)
ប្រាក់ចំណេញមុនពន្ធដក	2,497,776	10,018,580	4,933,821	20,085,585
ចំណាយពន្ធលើប្រាក់ចំណេញ	(492,351)	(1,974,820)	(981,437)	(3,995,430)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	2,005,425	8,043,760	3,952,384	16,090,155

ភាគលាភ

ពុំមានភាគលាភណាត្រូវបានប្រកាស ឬត្រូវបានបង់ ហើយក្រុមប្រឹក្សាភិបាលក៏ពុំបានផ្តល់ជាអនុសាសន៍ឱ្យមានការបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទនេះទេ។

ដើមទុន

ដើមទុនដែលបានបង់របស់ធនាគារនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មានចំនួន 125,000,000 ដុល្លារអាមេរិក (2024:125,000,000 ដុល្លារអាមេរិក) ដែលក្នុងនោះមួយភាគហ៊ុនមានតម្លៃស្មើនឹង 1 ដុល្លារអាមេរិក។ សូមមើលកំណត់សម្គាល់ 16 សម្រាប់ភាគហ៊ុន និងរបាយការណ៍សម្រាប់ធនាគារ។

ទុនបម្រុង និងសវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ឥណទានអាក្រក់ និងឥណទានជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា វិធានការទាក់ទងនឹងការលុបចោលនូវឥណទានអាក្រក់ និងការធ្វើសវិធានធន លើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយមានការជឿជាក់ថាមិនមានឥណទានអាក្រក់ និងសវិធានធន ត្រូវបានធ្វើឡើងសម្រាប់ឥណទានជាប់សង្ស័យ។

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានពិនិត្យឃើញមានស្ថានភាពណាមួយ ដែលអាចនឹងបណ្តាលឱ្យចំនួននៃការលុបចោលឥណទានអាក្រក់ ឬចំនួននៃការធ្វើសវិធានធនលើឥណទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះមានចំនួនខ្លះខាតជាសារវន្តនោះឡើយ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មចរន្តទាំងអស់ ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ហើយដែលទំនងជាមិនអាចលក់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងទុកថានឹងអាចប្រមូលបានជាក់ស្តែង។

នាថ្ងៃចេញរបាយការណ៍នេះក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថាមានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលនឹងធ្វើឱ្យប៉ះពាល់ដល់វិធីសាស្ត្រកំណត់តម្លៃដែលបានអនុវត្តក្នុងមកក្នុងការវាយតម្លៃទ្រព្យសកម្មនិងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថាមានភាពមិនត្រឹមត្រូវឬមិនសមស្របនោះទេ។

បំណុលយថាភាព

នាការិយបរិច្ឆេទនៃរបាយការណ៍នេះពុំមាន៖

(ក) ការប្រែប្រួលទ្រព្យសកម្មណាមួយរបស់ធនាគារដែលកើតមានឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាមួយចាប់តាំងពីដំណាច់ឆ្នាំឡើយ ឬ

(ខ) បំណុលយថាភាពណាមួយដែលកើតមានឡើងចំពោះធនាគារចាប់តាំងពីចុងការិយបរិច្ឆេទមកក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារ។

ក្រុមប្រឹក្សាភិបាលមានមតិថា ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងរយៈពេល 12 ខែបន្ទាប់ពីចុងការិយបរិច្ឆេទនេះដែលនឹងធ្វើឱ្យមានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់និងនៅពេលដែលដល់ថ្ងៃកំណត់។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះក្រុមប្រឹក្សាភិបាល ពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានរំពឹងទុកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលនឹងបណ្តាលឱ្យមានតួលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាលមានមតិថា លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះមិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬប្រតិបត្តិការណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទ ដល់ថ្ងៃចេញរបាយការណ៍នេះពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬប្រតិបត្តិការណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទ ដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរបាយការណ៍

ពុំមានព្រឹត្តិការណ៍សារវន្តកើតឡើងក្រោយកាលបរិច្ឆេទរបាយការណ៍ ដែលតម្រូវឱ្យមានការលាតត្រដាង ឬនិយ័តភាពក្រៅពីព្រឹត្តិការណ៍ដែលបានលាតត្រដាងរួចហើយនៅក្នុងកំណត់សម្គាល់ដែលភ្ជាប់ជាមួយនិងរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលបម្រើការនៅក្នុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះមានរាយនាមដូចខាងក្រោម៖

លោក យឹម លត្នណ៍	ប្រធានក្រុមប្រឹក្សាភិបាល
លោក ហុង សុខឡេង	អភិបាល
លោក យា សារ៉េន	អភិបាល
លោក តេ រុទ្ធី	អភិបាលឯករាជ្យ
លោក John Edward Mc Cosh	អភិបាលឯករាជ្យ (លាលែងនៅថ្ងៃទី15 ខែកក្កដា ឆ្នាំ2025)

ចំណែកហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

អភិបាលដែលបម្រើការក្នុងអំឡុងការិយបរិច្ឆេទ និងមានចំណែកហ៊ុនក្នុងធនាគារ មានដូចខាងក្រោម៖

លោក យឹម លត្នណ៍	ប្រធានក្រុមប្រឹក្សាភិបាល	1%
----------------	--------------------------	----

អភិបាលដែលបម្រើការក្នុងអំឡុងការិយបរិច្ឆេទ និងមានចំណែកហ៊ុនក្នុងក្រុមហ៊ុនមេ មានដូចខាងក្រោម៖

លោក យឹម លត្នណ៍	ប្រធានក្រុមប្រឹក្សាភិបាល	100%
----------------	--------------------------	------

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

មិនថានៅក្នុងការិយបរិច្ឆេទ ឬនៅក្នុងអំឡុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ គឺមិនមានកិច្ចព្រមព្រៀងណាមួយដែលធនាគារជាតិម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះអាចផ្តល់លទ្ធភាពដល់ក្រុមប្រឹក្សាភិបាលណាម្នាក់ឱ្យទទួលបាននូវអត្ថប្រយោជន៍ តាមមធ្យោបាយផ្សេងៗដូចជាការទិញភាគហ៊ុន ឬបំណុលបំណុលរបស់ធនាគារ ឬសាជីវកម្មដទៃ។

ចាប់តាំងពីក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនៃឆ្នាំកន្លងទៅក្រុមប្រឹក្សាភិបាលពុំបានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរាប់បញ្ចូលក្នុងចំនួនសរុបនៃឯកត្តជនដែលបានទទួល ឬកំណត់នឹងអាចទទួលបានដោយក្រុមប្រឹក្សាភិបាល) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារជាមួយក្រុមប្រឹក្សាភិបាល ឬដោយធនាគារផ្សេងដែលមានក្រុមប្រឹក្សាភិបាលជាសមាជិក ឬក៏ជាមួយធនាគារផ្សេង ដែលមានក្រុមប្រឹក្សាភិបាលជាសមាជិកនោះ មានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើនជាងអ្វីត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ការទទួលខុសត្រូវរបស់ ក្រុមប្រឹក្សាភិបាលក្នុង ការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”)។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះក្រុមប្រឹក្សាភិបាលត្រូវ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្នព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះប្រកបដោយសង្គតិភាព។
- (ខ) អនុលោមទៅតាម CIFRS ឬប្រសិនបើមានការប្រាសចាកពីនេះដើម្បីបង្ហាញពីភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញ និងពន្យល់ឱ្យបានច្បាស់លាស់ និងកំណត់ចំនួននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- (គ) ត្រួតពិនិត្យប្រព័ន្ធដំណើរការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងការរក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព។
- (ឃ) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារចំពោះការបន្តនិរន្តរភាពអាជីវកម្មទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃស្តង់ដារគណនេយ្យ លើកលែងតែក្រុមប្រឹក្សាភិបាលមានបំណងចង់ជម្រះបញ្ជីធនាគារ ឬបញ្ឈប់ប្រតិបត្តិការ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។
- (ង) ត្រួតពិនិត្យ និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចសំខាន់ៗទាំងឡាយ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលធនាគារអះអាង ថាបានអនុវត្តនូវរាល់តម្រូវការដូចដែលបានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការអនុម័តលើ របាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់មកជាមួយដូចដែលបានបង្ហាញនៅទំព័រទី 61 ដល់ 116 ថាបានបង្ហាញនូវភាពត្រឹមត្រូវក្នុងកម្រិតជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ អាយប៊ីង (ខេមបូឌា) ម.ក នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។

ចុះហត្ថលេខាដោយអនុលោមទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖



លោក ហុង សុខឡេង
អគ្គនាយក

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក

ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក ហៅកាត់ថា (“ធនាគារ”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ដែលរួមមានគោលនយោបាយគណនេយ្យសារវន្ត ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗទៀតដែលបានបង្ហាញនៅទំព័រទី ៦១ ដល់ ១១៦។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវភាពត្រឹមត្រូវក្នុងកម្រិតជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”)។

មូលដ្ឋាននៃការបញ្ចេញមតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពីការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីធនាគារ ស្របតាមតម្រូវការក្រមសីលធម៌ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញតាមក្របខ័ណ្ឌទទួលខុសត្រូវក្រមសីលធម៌ផ្សេងៗស្របតាមតម្រូវការទាំងនោះ។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលបានទទួលត្រឹមថ្ងៃចេញរបាយការណ៍របស់សវនករ មានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលនៅទំព័រ ៥៥ ដល់ទំព័រ ៥៨ ចំណែករបាយការណ៍ប្រចាំឆ្នាំរបស់ធនាគាររំពឹងថានឹងផ្តល់ឱ្យយើងខ្ញុំក្រោយកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។

មតិរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់ព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំក៏មិនបានបញ្ចេញការសន្និដ្ឋានជាក់លាក់បន្ថែមលើនេះដែរ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្តឬទេ។ ប្រសិនបើផ្អែកតាមការងារដែលយើងខ្ញុំបានធ្វើលើព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មអាចឱ្យយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោម តាម CIFRS ហើយនិងទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យជឿជាក់បានពីការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។ អ្នកទទួលខុសត្រូវលើអភិបាលកិច្ចមានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំគឺផ្តល់នូវអំណះអំណាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផលគឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែវាមិនអាចធានាថាគ្រប់ពេលនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជាអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុសជាសារវន្តអាចកើតឡើងដោយសារការក្លែងបន្លំឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្តនៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នាមានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍របស់សវនករឯករាជ្យ (ត)

ការទទួលខុសត្រូវរបស់ សវនករសម្រាប់ការធ្វើ សវនកម្មរបាយការណ៍ ហិរញ្ញវត្ថុ (ត)

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវ
ការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈិមភាពនិយមក្នុងអំឡុងពេលសវនកម្ម។ យើងខ្ញុំក៏បាន៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្ត លើរបាយការណ៍ហិរញ្ញវត្ថុ
ដោយសារតែការ ក្លែងបន្លំ កំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម
ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និង
សមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ជាក់លិខិតសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញ
នូវការបង្ហាញខុសជាសារវន្តដែលកើតឡើងដោយសារតែការក្លែងបន្លំមានលក្ខណៈខ្ពស់ជាងការបង្ហាញ
ខុសកើតឡើងពីកំហុសឆ្គងដោយសារតែការក្លែងបន្លំអាចរួមបញ្ចូលទាំងការយុបយិតគ្នាការលួចបន្លំ
ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណង
ដើម្បី រៀបចំនូវនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បី
បញ្ជាក់លិខិតសវនកម្មនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ។
- ការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យ ដែលធនាគារបានប្រើប្រាស់ និងភាព
សមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបាន
ធ្វើឡើងដោយអ្នកគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ របស់អ្នកគ្រប់គ្រង
ហើយដោយផ្អែកទៅលើភស្តុតាងសវនកម្ម ដែលទទួលបានធ្វើការសន្និដ្ឋានថាភាពមិនច្បាស់លាស់ជា
សារវន្តពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឬលក្ខខណ្ឌដែលអាចធ្វើឱ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់
ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិន
ប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ជូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់
អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាង
ព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋាន
របស់យើងខ្ញុំគឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្ម
របស់យើងខ្ញុំ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចធ្វើឱ្យធនាគារបញ្ឈប់នូវ
និរន្តរភាពនៃអាជីវកម្ម។
- វាយតម្លៃលើការបង្ហាញចំណាត់ថ្នាក់ និងខ្លឹមសារទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូល
ទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និង
ព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ។

យើងខ្ញុំបានផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអតិថិជនកិច្ច ចំពោះកត្តាពាក់ព័ន្ធនឹងសវនកម្មមានជាអាទិ៍
វិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាសវនកម្មជា
សារវន្តរួមបញ្ចូលទាំងចំណុចខ្លះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន អេហ្វអាយអាយ & អ៊ីស៊ីអេត



សេង ចាន់ថន
ដៃគូសវនករ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី23 ខែមីនា ឆ្នាំ2026

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់សម្គាល់	2025		2024	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
ទ្រព្យសកម្ម					
សាច់ប្រាក់ និងសមតុល្យធនាគារ	5	84,298,708	338,290,715	208,017,514	837,270,494
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	6	22,027,397	88,395,944	32,803,857	132,035,524
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	7	157,160,247	630,684,071	161,332,486	649,363,256
ទ្រព្យសកម្មផ្សេងៗ	8	24,763,421	99,375,608	25,939,683	104,407,224
គណនីត្រូវទទួលពីសម្ព័ន្ធព្យាបាល	25.1	316,394	1,269,689	220,562	887,762
ទ្រព្យសកម្មអរូបី	9	143,596	576,251	236,240	950,866
ទ្រព្យ និងបរិក្ខារ	10	4,081,134	16,377,591	2,068,984	8,327,661
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	11.1	4,676,726	18,767,701	5,158,209	20,761,791
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	15.2	621,483	2,494,011	604,933	2,434,855
ទ្រព្យសកម្មសរុប		298,089,106	1,196,231,581	436,382,468	1,756,439,433
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ	12	24,682,364	99,050,327	5,337,241	21,482,395
ប្រាក់បញ្ញើរបស់អតិថិជន	13	133,283,935	534,868,431	292,234,482	1,176,243,790
បំណុលភតិសន្យា	11.2	5,493,652	22,046,025	5,845,140	23,526,689
បំណុលផ្សេងៗ	14	849,848	3,410,439	725,527	2,920,245
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	15.3	355,373	1,426,112	821,569	3,306,815
បំណុលសរុប		164,665,172	660,801,334	304,963,959	1,227,479,934
មូលធន					
ដើមទុន	16	125,000,000	500,000,000	125,000,000	500,000,000
ទុនបម្រុងតាមបទប្បញ្ញត្តិ	17	1,329,843	5,419,993	1,618,930	6,579,521
ប្រាក់ចំណេញរក្សាទុក		7,094,091	28,800,491	4,799,579	19,597,203
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	1,209,763	-	2,782,775
មូលធនសរុប		133,423,934	535,430,247	131,418,509	528,959,499
បំណុល និងមូលធនសរុប		298,089,106	1,196,231,581	436,382,468	1,756,439,433

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់សម្គាល់	2025		2024	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
ចំណូលពីការប្រាក់	18	14,847,867	59,554,795	16,059,916	65,379,918
ចំណាយលើការប្រាក់	19	(3,891,559)	(15,609,043)	(4,625,451)	(18,830,211)
ចំណូលពីការប្រាក់សុទ្ធ		10,956,308	43,945,752	11,434,465	46,549,707
កម្រៃសេវា និងកម្រៃជើងសារ	20	1,406,373	5,640,962	2,650,102	10,788,565
ចំណូលផ្សេងៗ		585,341	2,347,803	974,011	3,965,199
ប្រាក់ចំណូលពីប្រតិបត្តិការសរុប		12,948,022	51,934,517	15,058,578	61,303,471
ចំណាយលើបុគ្គលិក	21	(4,853,979)	(19,469,310)	(4,136,813)	(16,840,966)
រំលស់	22	(1,684,963)	(6,758,387)	(2,499,338)	(10,174,805)
ចំណាយប្រតិបត្តិការផ្សេងៗ	23	(3,940,489)	(15,805,301)	(3,900,713)	(15,879,803)
តំហាយឱនភាពនៃតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ	7	29,185	117,061	412,107	1,677,688
ប្រាក់ចំណេញមុនដកពន្ធ		2,497,776	10,018,580	4,933,821	20,085,585
ចំណាយពន្ធលើប្រាក់ចំណេញ	15.4	(492,351)	(1,974,820)	(981,437)	(3,995,430)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		2,005,425	8,043,760	3,952,384	16,090,155
លទ្ធផលលម្អិតផ្សេងៗ					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(1,573,012)	-	(3,579,777)
លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ		2,005,425	6,470,748	3,952,384	12,510,378

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក		លម្អៀងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារ អាមេរិក	ពាន់រៀល	ដុល្លារ អាមេរិក	ពាន់រៀល	ដុល្លារ អាមេរិក	ពាន់រៀល	ដុល្លារ អាមេរិក	ពាន់រៀល	ដុល្លារ អាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
នាថ្ងៃទី១ ខែមករា ឆ្នាំ 2024	75,000,000	300,000,000	1,510,200	6,136,881	955,925	3,949,688	-	6,362,552	77,466,125	316,449,121
ការបន្ថែមដើមទុន	50,000,000	200,000,000	-	-	-	-	-	-	50,000,000	200,000,000
លទ្ធផលលម្អិតសម្រាប់កាលបរិច្ឆេទ										
ប្រាក់ចំណេញសុទ្ធសម្រាប់										
កាលបរិច្ឆេទ	-	-	-	-	3,952,384	16,090,155	-	-	3,952,384	16,090,155
ការផ្ទេរ	-	-	108,730	442,640	(108,730)	(442,640)	-	-	-	-
លទ្ធផលលម្អិតផ្សេងៗ										
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(3,579,777)	-	(3,579,777)
សរុបលទ្ធផលលម្អិតសម្រាប់កាលបរិច្ឆេទ	-	-	108,730	442,640	3,843,654	15,647,515	-	(3,579,777)	3,952,384	12,510,378
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	125,000,000	500,000,000	1,618,930	6,579,521	4,799,579	19,597,203	-	2,782,775	131,418,509	528,959,499
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	125,000,000	500,000,000	1,618,930	6,579,521	4,799,579	19,597,203	-	2,782,775	131,418,509	528,959,499
លទ្ធផលលម្អិតសម្រាប់កាលបរិច្ឆេទ										
ប្រាក់ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	-	-	-	-	2,005,425	8,043,760	-	-	2,005,425	8,043,760
ការផ្ទេរ	-	-	(289,087)	(1,159,528)	289,087	1,159,528	-	-	-	-
លទ្ធផលលម្អិតផ្សេងៗ										
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(1,573,012)	-	(1,573,012)
សរុបលទ្ធផលលម្អិតសម្រាប់កាលបរិច្ឆេទ	-	-	(289,087)	(1,159,528)	2,294,512	9,203,288	-	(1,573,012)	2,005,425	6,470,748
នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ២០២៥	125,000,000	500,000,000	1,329,843	5,419,993	7,094,091	28,800,491	-	1,209,763	133,423,934	535,430,247

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	2,005,425	8,043,760	3,952,384	16,090,155
និយ័តភាពលើ៖				
ចំណាយពន្ធលើប្រាក់ចំណេញ	492,351	1,974,820	981,437	3,995,430
ចំណូលពីការប្រាក់	(14,847,867)	(59,554,795)	(16,059,916)	(65,379,918)
ចំណាយលើការប្រាក់	3,891,559	15,609,043	4,625,451	18,830,211
តំហាយលើឱនភាពនៃតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ	(29,185)	(117,061)	(412,107)	(1,677,688)
រំលស់	1,684,963	6,758,387	2,499,338	10,174,805
ចំណេញពីការលក់ ទ្រព្យ និងបរិក្ខារ	(4,754)	(19,068)	-	-
	(6,807,508)	(27,304,914)	(4,413,413)	(17,967,005)
បម្រែបម្រួល				
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	-	-	20,000,000	81,420,000
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	4,303,862	17,262,790	8,052,883	32,783,287
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ - ប្រាក់បម្រុងកាតព្វកិច្ច	10,776,460	43,224,381	9,067,361	36,913,227
ទ្រព្យសកម្មផ្សេងៗ	1,080,430	4,333,605	(811,978)	(3,305,562)
ប្រាក់បញ្ញើរបស់ធនាគារ	18,745,044	75,186,371	(4,347,939)	(17,700,460)
ប្រាក់បញ្ញើរបស់អតិថិជន	(157,496,021)	(631,716,540)	(133,983,857)	(545,448,282)
បំណុលផ្សេងៗ	119,633	479,848	134,945	549,361
សាច់ប្រាក់ប្រើប្រាស់ក្នុងប្រតិបត្តិការ	(129,278,100)	(518,534,459)	(106,301,998)	(432,755,434)
ការប្រាក់ទទួលបាន	14,758,692	59,197,114	16,059,138	65,376,751
ការប្រាក់ដែលបានបង់	(4,409,604)	(17,686,922)	(3,480,021)	(14,167,165)
ពន្ធលើប្រាក់ចំណេញដែលបានបង់	(975,097)	(3,911,114)	(658,390)	(2,680,306)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពប្រតិបត្តិការ	(119,904,109)	(480,935,381)	(94,381,271)	(384,226,154)

របាយការណ៍លំហូរសាច់ប្រាក់ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញទ្រព្យ និងបរិក្ខារ និងទ្រព្យសកម្មអរូបី	(2,816,391)	(11,296,544)	(1,045,962)	(4,258,111)
សាច់ប្រាក់ទទួលបានពីការលក់ ទ្រព្យ និងបរិក្ខារ	5,466	21,924	-	-
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ - ប្រាក់តម្កល់ធានាលើដើមទុន	-	-	(5,000,000)	(20,355,000)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ	(2,810,925)	(11,274,620)	(6,045,962)	(24,613,111)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
ការបង្កើនដើមទុន	-	-	50,000,000	203,550,000
ការទូទាត់បំណុលភតិសន្យា	(989,477)	(3,968,792)	(1,147,017)	(4,669,506)
សាច់ប្រាក់សុទ្ធទទួលបានពី/ (ប្រើប្រាស់ក្នុង) សកម្មភាពហិរញ្ញប្បទាន	(989,477)	(3,968,792)	48,852,983	198,880,494
ការថយចុះសុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល	(123,704,511)	(496,178,793)	(51,574,250)	(209,958,771)
សាច់ប្រាក់ និងសាច់ប្រាក់សមមូល នាថ្ងៃទី១ ខែមករា	208,125,093	837,703,499	259,699,343	1,060,871,816
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(2,744,910)	-	(13,209,546)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាថ្ងៃទី៣១ ខែធ្នូ (កំណត់សម្គាល់ 5)	84,420,582	338,779,796	208,125,093	837,703,499

កំណត់សម្គាល់ដែលភ្ជាប់ជូននេះ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025

1. ព័ត៌មានអំពីធនាគារ

ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក ហៅកាត់ថា (“ធនាគារ”) ត្រូវបានបង្កើតឡើង និងបានចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ2017 ក្រោមបញ្ជីពាណិជ្ជកម្ម លេខ 00029200 ហើយបានចាប់ផ្តើមសកម្មភាពប្រតិបត្តិការ បន្ទាប់ពីធនាគារទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅ ថ្ងៃទី18 ខែកក្កដា ឆ្នាំ2018។

នៅថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2025 ភាគទុនិក បានធ្វើសេចក្តីសម្រេច ដើម្បីកែលម្អម៉ាកសញ្ញាថ្មី ពីឈ្មោះធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក ទៅជាធនាគារ អាយប៊ែង (ខេមបូឌា) ម.ក ។

នៅថ្ងៃទី13 ខែឧសភា ឆ្នាំ2025 ធនាគារជាតិនៃកម្ពុជាបានចេញអាជ្ញាប័ណ្ណថ្មីដល់ធនាគារ។ ការកែសម្រួលលក្ខន្តិកៈធនាគារ ដើម្បីឆ្លុះបញ្ចាំងពីកែលម្អខាងលើត្រូវបានយល់ស្របដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី5 ខែមិថុនា ឆ្នាំ2025។

សកម្មភាពចម្បងរបស់ធនាគារ គឺការផ្តល់នូវសេវាកម្មផ្នែកធនាគារ និងសេវាកម្មហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងៗ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទីស្នាក់ការចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ 83 មហាវិថីព្រះនរោត្តម ភូមិ 12 សង្កាត់ផ្សារថ្មីទី3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

គិតត្រឹមថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 ធនាគារមានបុគ្គលិកសរុបចំនួន 213 នាក់ (2024៖ 201នាក់)។

2. មូលដ្ឋាននៃការរៀបចំ

2.1 របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា (“CIFRSs”)។ CIFRSs គឺដូចគ្នានឹងស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ (“IFRSs”) ដែលបានចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (“IASB”) ពីព្រោះ IFRSs ត្រូវបានអនុម័តដោយក្រុមប្រឹក្សាគណនេយ្យជាតិ ឥឡូវនេះ ប្តូរទៅជានិយ័តករគណនេយ្យ និងសវនកម្មដោយគ្មានការកែតម្រូវទៅលើ CIFRSs ឡើយ។

ព័ត៌មានលម្អិតអំពីគោលនយោបាយគណនេយ្យសារវន្តរបស់ធនាគារ ត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់ 27។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានអនុម័តសម្រេចដោយក្រុមប្រឹក្សាភិបាលធនាគារ និងផ្តល់សិទ្ធិផ្សាយ នៅថ្ងៃទី23 ខែមីនា ឆ្នាំ2026។

2.2 ការិយបរិច្ឆេទសារពើពន្ធ និងការិយបរិច្ឆេទរាយការណ៍

ឆ្នាំសារពើពន្ធរបស់ធនាគារចាប់ផ្តើមនៅថ្ងៃទី1 ខែ មករា និង បញ្ចប់នៅថ្ងៃទី31 ខែធ្នូ។

2.3 មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើម។

2.4 រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺប្រាក់រៀល។ ធនាគារធ្វើប្រតិបត្តិការ និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនផ្អែកលើមូលដ្ឋានរូបិយប័ណ្ណពីរប្រភេទ ជាប្រាក់ដុល្លារអាមេរិក និងប្រាក់រៀល។ អ្នកគ្រប់គ្រងបានកំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោល ព្រោះវាបានឆ្លុះបញ្ចាំងពីភាពចាំបាច់នៃសេដ្ឋកិច្ច ប្រតិបត្តិការណ៍ និងកាលៈទេសៈរបស់ធនាគារ។ របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីអនុវត្តទៅតាមគោលការណ៍ច្បាប់គណនេយ្យ និងសវនកម្ម។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់នាការលម្អិតរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់ប្រវត្តិសាស្ត្រ។ ដោយឡែករបាយការណ៍ចំណេញ ប្តូរ និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរសាច់ប្រាក់ គឺត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់មធ្យមប្រចាំឆ្នាំ។ លម្អៀងលើអត្រាប្តូរប្រាក់ ត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” ក្នុង លទ្ធផលលម្អិតផ្សេងៗ។ លម្អៀងពីការប្តូររូបិយប័ណ្ណបង្ក ត្រូវបានកត់ត្រាជាផ្នែកមួយនៅក្នុងរបាយការណ៍មូលធន។ គ្រប់តួលេខជាប្រាក់រៀល ត្រូវបានបង្កត់ជាខ្ទង់ពាន់ឡើងចុះទៅនឹងតួលេខដែលនៅជិតបំផុត “ពាន់រៀល” លើកលែងតែមានការបញ្ជាក់ផ្សេងទៀត។ ធនាគារប្រើប្រាស់អត្រាប្តូរប្រាក់ដូចខាងក្រោម៖

សម្រាប់ការិយបរិច្ឆេទ	អត្រាចុងគ្រា	អត្រាមធ្យម
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025	1ដុល្លារ = 4,013 រៀល	4,011 រៀល
ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024	1ដុល្លារ = 4,025 រៀល	4,071 រៀល

តួលេខជាប្រាក់រៀលនេះ គឺធ្វើឡើងក្នុងគោលបំណងអនុលោមភាពតែប៉ុណ្ណោះ វាមិនត្រូវបានយកមកបកស្រាយថាជាតួលេខប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់រៀល ឬនឹងត្រូវប្តូរជាប្រាក់រៀលនាពេលអនាគត តាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

2.5 ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ តម្រូវឱ្យអ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យការប៉ាន់ស្មាន និងការសន្មតដែលមានផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនេះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ស្មានគណនេយ្យត្រូវបានទទួលស្គាល់ និងកត់ត្រា នៅក្នុងការិយបរិច្ឆេទ ដែលការប៉ាន់ស្មាននោះត្រូវបានកែប្រែនិងការិយបរិច្ឆេទអនាគតដែលមានផលប៉ះពាល់ដោយការកែប្រែនោះ។

3. ការប៉ាន់ស្មានគណនេយ្យ និងការវិនិច្ឆ័យផ្សេងៗ

ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យត្រូវបានវាយតម្លៃជាបន្តបន្ទាប់ ហើយផ្អែកលើបទពិសោធន៍ប្រចាំឆ្នាំ និងកត្តាផ្សេងៗទៀត រួមទាំងការវិនិច្ឆ័យនៃហេតុការណ៍អនាគត ដែលត្រូវបានគេជឿជាក់ថាសមហេតុផលទៅតាមកាលៈទេសៈ។ ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យថាមានហានិភ័យខ្ពស់ ដែលអាចតម្រូវឱ្យធ្វើនិយ័តកម្មលើតម្លៃយោងនៃទ្រព្យសកម្ម នឹងបំណុលហិរញ្ញវត្ថុសម្រាប់កាលបរិច្ឆេទបន្ទាប់មានដូចខាងក្រោម៖

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025

3.1 ពន្ធលើប្រាក់ចំណេញ និងពន្ធផ្សេងទៀត

ចំណាយពន្ធត្រូវបានគណនាផ្អែកលើការបកស្រាយចំពោះការអនុវត្តច្បាប់សារពើពន្ធបច្ចុប្បន្ន។ ទោះយ៉ាងណាក៏ដោយបទប្បញ្ញត្តិទាំងនេះអាចមានការប្រែប្រួលជាញឹកញយ និងការបកស្រាយផ្សេងៗគ្នា បន្ទាប់ពីមានការត្រួតពិនិត្យពីអាជ្ញាធរពន្ធដារ។ ទាំងនេះអាចបណ្តាលឱ្យមានការកើនឡើងចំណាយពន្ធ និងការទាមទារទូទាត់ប្រតិសកម្ម។ វាពិតជាពិបាកកំណត់ពេលវេលាជាក់លាក់ណាមួយ និងភាពធ្ងន់ធ្ងរនៃការកើនឡើងទាំងនេះ ឬផលប៉ះពាល់ដ៏មានសក្តានុពលរបស់វា។

3.2 ទ្រព្យ និងបរិក្ខារ និងទ្រព្យសកម្មអរូបី

គណនេយ្យសម្រាប់ទ្រព្យ និងបរិក្ខារ និងទ្រព្យសកម្មអរូបី រួមបញ្ចូលទាំងការប៉ាន់ស្មានសម្រាប់កំណត់អាយុកាល នៃការប្រើប្រាស់នៃទ្រព្យនិងបរិក្ខារ និងទ្រព្យសកម្មអរូបី។ ការកំណត់អាយុកាលនៃការប្រើប្រាស់នៃទ្រព្យ និងបរិក្ខារ និងទ្រព្យសកម្មអរូបី គឺផ្អែកលើការវិនិច្ឆ័យរបស់អ្នកគ្រប់គ្រង។

3.3 ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ

ដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ទី26 (ក) ហានិភ័យឥណទានរបស់អតិថិជនត្រូវបានវាយតម្លៃជាប្រចាំ ដោយផ្តោតទៅលើលទ្ធភាពបច្ចុប្បន្នរបស់អតិថិជនក្នុងការទូទាត់កំណត់ត្រាទូទាត់កន្លងមក និងការពិចារណាលើព័ត៌មានជាក់លាក់របស់អតិថិជន ក៏ដូចជាព័ត៌មានពាក់ព័ន្ធនឹងប្រទេស និងស្ថានភាពសេដ្ឋកិច្ចដែលអតិថិជនធ្វើប្រតិបត្តិការ។ ការខាតបង់ឥណទានក៏ឆ្លុះបញ្ចាំងពីទិន្នន័យប្រមើលមើលអនាគតផងដែរ។ ប្រសិនបើស្ថានភាពហិរញ្ញវត្ថុរបស់អតិថិជនកាន់តែយ៉ាប់យឺន ឬប្រសើរឡើង ឬការរំពឹងទុកអំពីលទ្ធផលសេដ្ឋកិច្ចនាពេលអនាគតខុសគ្នានឹងការប៉ាន់ប្រមាណរបស់ធនាគារ អាចនឹងតម្រូវឱ្យមានការធ្វើសំវិធានធនបន្ថែម ឬដកចេញនាពេលអនាគត។

3.4 ភតិសន្យា

អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យថាតើធនាគារមានភាពប្រាកដក្នុងការ បន្តនូវភតិសន្យា និងរយៈពេលភតិសន្យា។

3.5 ការវាស់វែងនៃតម្លៃសមស្រប

គោលនយោបាយគណនេយ្យ និងការកំណត់បង្ហាញមួយចំនួនរបស់ធនាគារតម្រូវឱ្យមានការវាស់វែងនូវតម្លៃសមស្របទាំងទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ។

តម្លៃសមស្រប ត្រូវបានចាត់ថ្នាក់ក្នុងកម្រិតខុសៗគ្នាតាមថានុក្រមតម្លៃសមស្រប ដោយយោងលើទិន្នន័យដែលប្រើប្រាស់នៅក្នុងវិធីសាស្ត្រវាយតម្លៃដូចខាងក្រោម៖

- កម្រិតទី1: តម្លៃដកស្រង់ (មិនទាន់មាននិយ័តភាព) នៅក្នុងទីផ្សារសកម្មសម្រាប់ទ្រព្យសកម្ម ឬ បំណុលស្រដៀងគ្នា។
- កម្រិតទី2: ទិន្នន័យដែលមិនមែនជាតម្លៃដកស្រង់ដែលមាននៅក្នុងកម្រិតទី1 ដែលអាចធ្វើការអង្កេតបានសម្រាប់ទ្រព្យសកម្ម ឬបំណុល ទោះបីដោយផ្ទាល់ (ឧទាហរណ៍ដូចជាតម្លៃ) ឬមិនផ្ទាល់ (ឧទាហរណ៍កើតចេញពីតម្លៃ)។
- កម្រិតទី3: ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនអាស្រ័យលើទិន្នន័យអង្កេតទីផ្សារ (ជាតូចមិនអាចអង្កេតបាន)។

ប្រសិនបើទិន្នន័យប្រើប្រាស់សម្រាប់ប៉ាន់ស្មានតម្លៃសមស្របនៃទ្រព្យសកម្ម ឬបំណុលមួយចាត់ទៅក្នុងថ្នាក់ខុសគ្នានៃកម្រិតតម្លៃសមស្រប នោះការប៉ាន់ស្មានតម្លៃសមស្របទាំងអស់នឹងនៅក្នុងកម្រិតតែមួយ នៃតម្លៃសមស្របដូចទិន្នន័យថ្នាក់ទាបដែលមានសារៈសំខាន់ក្នុងការប៉ាន់ស្មានទាំងអស់។

ធនាគារ ទទួលស្គាល់ការផ្ទេរផ្សេងៗរវាងកម្រិតនៃតម្លៃសមស្រប នាចុងការិយបរិច្ឆេទនៃរបាយការណ៍ដែលមានការផ្លាស់ប្តូរ។

ព័ត៌មានលើការប៉ាន់ស្មានតម្លៃសមស្រប គឺបង្ហាញនៅកំណត់សម្គាល់ 26 (យ) – ឧបករណ៍ហិរញ្ញវត្ថុ។

4. ការអនុវត្តស្តង់ដារថ្មី និងស្តង់ដារគណនេយ្យដែលបានកែប្រែ

4.1 ស្តង់ដារថ្មី ឬស្តង់ដារគណនេយ្យដែលបានកែប្រែ និងបំណកស្រាយដែលបានអនុម័ត

ធនាគារ បានអនុវត្តតាមស្តង់ដារគណនេយ្យថ្មី ឬកែប្រែ និងការបកស្រាយស្តង់ដារទាំងអស់ ដែលបានចេញដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ ដែលបានអនុម័តដោយនិយ័តករគណនេយ្យ និងសវនកម្មកម្ពុជា ដែលតម្រូវសម្រាប់ការិយបរិច្ឆេទរាយការណ៍បច្ចុប្បន្ន។

ស្តង់ដារថ្មី ឬស្តង់ដារគណនេយ្យដែលបានកែប្រែ និងបកស្រាយដែលមិនទាន់តម្រូវអនុវត្ត មិនត្រូវបានអនុម័ត ប្រើប្រាស់មុននោះទេ។

4.2 ស្តង់ដារគណនេយ្យ និងការបកស្រាយថ្មីៗ ដែលមិនទាន់តម្រូវឬអនុម័តប្រើប្រាស់មុនពេល

ស្តង់ដារគណនេយ្យថ្មីដែលបានផ្សព្វផ្សាយ ឬកែប្រែ ប៉ុន្តែមិនទាន់តម្រូវ មិនបានអនុម័តប្រើប្រាស់មុនពេលសម្រាប់ការរាយការណ៍ប្រចាំឆ្នាំសម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025។ ការវាយតម្លៃរបស់ធនាគារទៅលើផលប៉ះពាល់នៃស្តង់ដារគណនេយ្យថ្មី ឬកែប្រែ និងការបកស្រាយ ដែលពាក់ព័ន្ធខ្លាំងបំផុតទៅលើធនាគារមានដូចខាងក្រោម៖

CIFRS 18 ការបង្ហាញ និងលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ

ស្តង់ដារនេះ គឺត្រូវអនុវត្តសម្រាប់ការិយបរិច្ឆេទរាយការណ៍ប្រចាំឆ្នាំដែលចាប់ផ្តើម ឬក្រោយថ្ងៃទី1 ខែមករា ឆ្នាំ2027 ហើយការអនុម័តប្រើប្រាស់មុនពេល ត្រូវបានអនុញ្ញាត។ ស្តង់ដារនេះ ជំនួស CIAS 1 ‘ការបង្ហាញ របាយការណ៍ហិរញ្ញវត្ថុ’ ដោយតម្រូវការលាតត្រដាងក្នុង CIAS 1 ជាច្រើន ត្រូវបានរក្សាទុកនៅដដែល ហើយវានឹងមិនមានផលប៉ះពាល់លើការទទួលស្គាល់ និងការវាស់វែងនៃធាតុក្នុងរបាយការណ៍ហិរញ្ញវត្ថុនោះទេ។ ប៉ុន្តែ ស្តង់ដារថ្មី នេះនឹងប៉ះពាល់ទៅលើការបង្ហាញ និងការលាតត្រដាងក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដោយរួមមានការបញ្ចូលការបង្ហាញរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗចំនួន 5 ផ្នែក មានដូចជា៖ ប្រតិបត្តិការការវិនិយោគ ហិរញ្ញប្បទានពន្ធលើប្រាក់ចំណេញ និងការមិនបន្តប្រតិបត្តិការ។ ស្តង់ដារនេះ ណែនាំឱ្យដាក់ជាក្រុមសរុបចំនួន 2 នៅក្នុងរបាយការណ៍ គឺ ‘ប្រាក់ចំណេញពីប្រតិបត្តិការ’ និង ‘ប្រាក់ចំណេញមុនដកចំណាយហិរញ្ញប្បទាន និងពន្ធលើប្រាក់ចំណេញ’។ ស្តង់ដារនេះ ផ្តល់ការណែនាំប្រសើរឡើងទៅលើការដាក់ព័ត៌មានជាក្រុម (ការប្រមូលផ្តុំ និងការបំបែក) ដោយរួមបញ្ចូលទាំងថាតើត្រូវតែបង្ហាញព័ត៌មាននេះនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុគោល ឬនៅក្នុងកំណត់សម្គាល់។ ធនាគារនឹងអនុម័តប្រើប្រាស់ស្តង់ដារនេះចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2027 ហើយវាត្រូវបានរំពឹងថានឹងមានការផ្លាស់ប្តូរជាសារវន្តលើទម្រង់នៃរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

5. សាច់ប្រាក់ និងសាច់ប្រាក់សមមូល/សាច់ប្រាក់ និងសមតុល្យធនាគារ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
សាច់ប្រាក់ក្នុងដៃ	5,545,539	22,254,248	5,916,867	23,815,390
សមតុល្យនៅធនាគារផ្សេងៗ	78,875,043	316,525,548	202,208,226	813,888,109
សាច់ប្រាក់ និងសាច់ប្រាក់សមមូល បានបង្ហាញលើរបាយការណ៍ លំហូរសាច់ប្រាក់	84,420,582	338,779,796	208,125,093	837,703,499
ដក៖ សំវិធានធននៃការខាតបង់លើ ឱនភាពតម្លៃ	(121,874)	(489,081)	(107,579)	(433,005)
	84,298,708	338,290,715	208,017,514	837,270,494

សមតុល្យ និង មូលបត្រអាចជួញដូរបាននៅធនាគារជាតិនៃកម្ពុជា ដែលមានកាលសន្តដំបូងតិចជាង 3 ខែទទួលបានការប្រាក់ចាប់ពី 0.24% ដល់ 0.96% ក្នុងមួយឆ្នាំក្នុងអំឡុងឆ្នាំ 2025 (2024 ៖ 1.00% ដល់ 1.33%)។ ចំណូលការប្រាក់ដែលរកបានក្នុងអំឡុងការិយបរិច្ឆេទមានចំនួន 10,141 ដុល្លារអាមេរិក (2024៖ 16,986 ដុល្លារ អាមេរិក)។

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពតម្លៃមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
នាថ្ងៃទី១ ខែមករា	107,579	433,005	114,204	466,523
បន្ថែម/(តំហាយ) សំវិធានធនក្នុងការិយបរិច្ឆេទ	14,295	57,337	(6,625)	(26,970)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(1,261)	-	(6,548)
នាថ្ងៃទី៣១ ខែធ្នូ	121,874	489,081	107,579	433,005

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

6. ប្រាក់តម្កល់តាមបទប្បញ្ញត្តិ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
ប្រាក់តម្កល់ធានាលើដើមទុន (ក)	12,500,000	50,162,500	12,500,000	50,312,500
ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន (ខ)	9,527,397	38,233,444	20,303,857	81,723,024
	22,027,397	88,395,944	32,803,857	132,035,524

(ក) យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារតម្រូវឱ្យរក្សាប្រាក់តម្កល់តាមច្បាប់ចំនួន 10% នៃដើមទុនរបស់ខ្លួន។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនបានឡើយ ប៉ុន្តែធនាគារអាចដកវិញបាននៅពេលដែលធនាគារសម្រេចចិត្តលុបបំបាត់កម្មវិធីនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយស្ម័គ្រចិត្ត។ ប្រាក់តម្កល់នេះទទួលបានការប្រាក់ 1.03% to 1.06% ក្នុងឆ្នាំ២០២៥ (2024 1.29% to 1.31%) ក្នុងមួយឆ្នាំ ដែលមានចំនួន 130,610 ដុល្លារអាមេរិក (2024: 122,559 ដុល្លារអាមេរិក)។

(ខ) ប្រាក់បម្រុងកាតព្វកិច្ច គឺជាទុនបម្រុងអប្បបរមាដែលត្រូវបានគណនាតាមអត្រា 8% ចំពោះរូបិយប័ណ្ណជាប្រាក់រៀល និង 12.50 % ចំពោះរូបិយប័ណ្ណផ្សេងៗ នៃចំនួនទឹកប្រាក់សរុប នៃប្រាក់បញ្ញើអតិថិជន ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុអនិវាសនជន ក៏ដូចជាប្រាក់កម្ចីអនិវាសនជន។ យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧-០១៨-២៨២ ប្រ.ក. ស្តីពីការរក្សាទុនបម្រុងកាតព្វកិច្ចសម្រាប់ប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់ធនាគារពាណិជ្ជ ចែងថាប្រាក់បម្រុងកាតព្វកិច្ចជាប្រាក់រៀល និងរូបិយប័ណ្ណផ្សេងៗមិនទទួលបានការប្រាក់ទេ។

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាស លេខ ធ៧-០២៣-០០៥ ប្រ.ក. តម្រូវឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ រក្សាប្រាក់បម្រុងកាតព្វកិច្ច នៅធនាគារជាតិនៃកម្ពុជាជាទម្រង់ប្រាក់តម្កល់តាមច្បាប់តាមអត្រា 9% និង 12.50 % ចំពោះរូបិយប័ណ្ណបរទេសលើប្រាក់បញ្ញើ និងប្រាក់កម្ចី ដោយមានប្រសិទ្ធភាពចាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និង ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។ ចំពោះរូបិយប័ណ្ណជាប្រាក់រៀលនៅរក្សាអត្រា 7% ដដែល។ បន្ទាប់មកនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានអនុម័តឱ្យរក្សាប្រាក់បម្រុងកាតព្វកិច្ចតាមអត្រា 7% ចំពោះរូបិយប័ណ្ណបរទេសលើប្រាក់បញ្ញើ និងកម្ចីរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយត្រូវបានពន្យារដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ តាមការអនុម័តរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

7. ឥណទាន និងបុរេប្រទានផ្តល់ដល់អចិន្តិជន

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
ឥណទានពាណិជ្ជកម្ម៖				
ឥណទានវិបារូបន៍	2,711,705	10,882,072	1,122,821	4,519,355
ឥណទានរយៈពេលខ្លី	3,755,005	15,068,835	-	-
ឥណទានរយៈពេលវែង	-	-	13,019,902	52,405,106
ឥណទានអ្នកប្រើប្រាស់៖				
កាតឥណទាន	368,264	1,477,843	164,936	663,867
ឥណទានវិបារូបន៍	4,101,716	16,460,186	4,462,548	17,961,756
ឥណទានរយៈពេលខ្លី	86,131,090	345,644,064	38,532,245	155,092,286
ឥណទានរយៈពេលវែង	61,938,129	248,557,712	105,918,144	426,320,529
សរុបឥណទាន - ដុល	159,005,909	638,090,712	163,220,596	656,962,899
ដក៖សំវិធានធននៃការខាតបង់លើខ្លឹមសារនៃតម្លៃ	(1,845,662)	(7,406,641)	(1,888,110)	(7,599,643)
ឥណទាន និងបុរេប្រទានផ្តល់ដល់អចិន្តិជន-សុទ្ធ	157,160,247	630,684,071	161,332,486	649,363,256

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025

7. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន (ត)

សំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃ ដែលបានទទួលស្គាល់ក្នុងចំណេញ ឬខាតត្រូវបានសង្ខេបដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
តំហាយលើការខាតបង់សុទ្ធលើឱនភាពនៃតម្លៃលើឥណទាន និងបុរេប្រទាន	(42,448)	(170,259)	(71,263)	(290,112)
បន្ថែម/(តំហាយ)លើការខាតបង់សុទ្ធលើ ឱនភាពនៃតម្លៃលើសមតុល្យនៅធនាគារផ្សេងៗ (កំណត់សម្គាល់ 5)	14,295	57,337	(6,625)	(26,970)
តំហាយការខាតបង់សុទ្ធលើឱនភាពនៃតម្លៃនៃប្រាក់បញ្ញើនៅធនាគារផ្សេងៗ	-	-	(303,462)	(1,235,394)
តំហាយការខាតបង់សុទ្ធលើឱនភាពនៃតម្លៃលើកិច្ចសន្យាក្រៅតារាងតុល្យការ (កំណត់សម្គាល់ 24.1)	(1,032)	(4,139)	(30,757)	(125,212)
	(29,185)	(117,061)	(412,107)	(1,677,688)

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃនៃឥណទាន និងបុរេប្រទានមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
នាថ្ងៃទី1 ខែមករា	1,888,110	7,599,643	1,959,373	8,004,038
តំហាយលើសំវិធានធនក្នុងការិយបរិច្ឆេទ	(42,448)	(170,259)	(71,263)	(290,112)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(22,743)	-	(114,283)
នាថ្ងៃទី31 ខែធ្នូ	1,845,662	7,406,641	1,888,110	7,599,643

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

7. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន (ត)

ឥណទានដុលត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមប្រភេទឧស្សាហកម្ម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
អចលនទ្រព្យ និងបញ្ចាំ	21,371,873	85,765,326	83,632,809	336,622,056
កម្ចីងកជន	66,678	267,579	26,379	106,175
អគារ និងសំណង់	3,755,005	15,068,835	38,841,237	156,335,979
សេវាកម្ម	7,355,232	29,516,546	7,580,779	30,512,635
គ្រឹះស្ថានហិរញ្ញវត្ថុ	1,174,717	4,714,139	1,122,821	4,519,355
ផ្សេងៗ	125,282,404	502,758,287	32,016,571	128,866,699
	159,005,909	638,090,712	163,220,596	656,962,899

(ខ) តាមចំណាត់ថ្នាក់៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានដំណើរការ		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
ប្រាក់ដើម	157,268,170	631,117,166	161,204,452	648,847,919
សំវិធានធននៃការខាតបង់លើឱនភាពនៃតម្លៃ	(542,438)	(2,176,804)	(546,860)	(2,201,112)
ឥណទានមិនដំណើរការ				
ប្រាក់ដើម	1,737,739	6,973,546	2,016,144	8,114,980
សំវិធានធននៃការខាតបង់លើឱនភាពនៃតម្លៃ	(1,303,224)	(5,229,837)	(1,341,250)	(5,398,531)
សរុប				
ប្រាក់ដើម	159,005,909	638,090,712	163,220,596	656,962,899
សំវិធានធននៃការខាតបង់លើឱនភាពនៃតម្លៃ	(1,845,662)	(7,406,641)	(1,888,110)	(7,599,643)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025

7. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន (ត)

(គ) តាមកាលកំណត់៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
ក្នុងរយៈពេល 1 ខែ	20,806,014	83,494,534	17,514,703	70,496,680
>3 ខែ ដល់ 6 ខែ	4,506,000	18,082,578	26,789,535	107,827,878
> 6 ខែ ដល់ 12 ខែ	24,977,748	100,235,703	89,122,052	358,716,259
ពី 1 ឆ្នាំ ដល់ 3 ឆ្នាំ	106,477,892	427,295,781	29,152,364	117,338,265
ពី 3 ឆ្នាំ ដល់ 5 ឆ្នាំ	479,790	1,925,396	178,319	717,734
ចាប់ពី 5 ឆ្នាំឡើងទៅ	1,758,465	7,056,720	463,623	1,866,083
	159,005,909	638,090,712	163,220,596	656,962,899

(ឃ) តាមហានិភ័យ៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
ហានិភ័យទំហំធំ	55,061,914	220,963,461	40,368,536	162,483,357
មិនមែនជាហានិភ័យទំហំធំ	103,943,995	417,127,251	122,852,060	494,479,542
	159,005,909	638,090,712	163,220,596	656,962,899

(ង) តាមទំនាក់ទំនង៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
អតិថិជនខាងក្រៅ	158,771,991	637,152,000	162,940,571	655,835,798
បុគ្គលិក	233,918	938,712	280,025	1,127,101
	159,005,909	638,090,712	163,220,596	656,962,899

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

៧. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន (ត)

(ច) តាមនិវាសនដ្ឋាន៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
និវាសនជន	133,575,776	536,039,589	163,139,408	656,636,117
អនិវាសនជន	25,430,133	102,051,123	81,188	326,782
	159,005,909	638,090,712	163,220,596	656,962,899

(ឆ) តាមការធានា៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
មានទ្រព្យធានា	36,799,486	147,676,337	40,838,382	164,374,488
មិនមានទ្រព្យធានា	122,206,423	490,414,375	122,382,214	492,588,411
	159,005,909	638,090,712	163,220,596	656,962,899

(ជ) តាមអត្រាការប្រាក់ប្រចាំឆ្នាំ៖

	2025	2024
ឥណទានពាណិជ្ជកម្ម៖		
គ្រឹះស្ថានហិរញ្ញវត្ថុ	8.00%	8.00%
ឥណទានរយៈពេលខ្លី	6.00% ដល់ 16.00%	7.00% ដល់ 10.95%
ឥណទានវិបារូបន៍	8.00% ដល់ 10.00%	5.75% ដល់ 10.50%
ឥណទានរយៈពេលវែង	6.00% ដល់ 9.50%	8.00%
ឥណទានអ្នកប្រើប្រាស់៖		
អចលនទ្រព្យ និងបញ្ចាំ	6.00% ដល់ 9.50%	6.00% ដល់ 11.00%
កាតឥណទាន	12.00% ដល់ 18.00%	6.00% ដល់ 20.00%
ឥណទានផ្សេងៗ	7.00% ដល់ 16.00%	5.75% ដល់ 10.95%

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

8. ទ្រព្យសកម្មផ្សេងៗ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
ការទូទាត់ជាមុនទៅភាគទុនិក (*)	20,000,000	80,260,000	20,000,000	80,500,000
ប្រាក់តម្កល់ធានា (**)	2,846,559	11,423,241	4,024,176	16,197,308
ចំណាយបង់មុន	1,857,709	7,454,986	1,857,973	7,478,341
សន្និធិ	59,153	237,381	57,534	231,575
	24,763,421	99,375,608	25,939,683	104,407,224

(*) តំណាងឱ្យការទូទាត់ជាមុនទៅភាគទុនិកដែលបានធ្វើឡើងក្នុងការទិញដីនៅខេត្តព្រះសីហនុ។ គិតត្រឹមការិយបរិច្ឆេទនៃការចេញផ្សាយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ដំណើរការនៃការទិញដីនេះមិនទាន់បានបញ្ចប់នៅឡើយទេ។ ចំនួននេះនឹងត្រូវបានបង្វែរចូលក្នុងទ្រព្យ និងបរិក្ខារ នៅពេលដំណើរការទិញលក់បានបញ្ចប់។

(**) តំណាងឱ្យគណនី Escrow ដែលជាការធានាក្នុងការដំណើរការ Mastercard ដែលតម្រូវឱ្យរក្សាទុកដោយធនាគារ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

9. ទ្រព្យសកម្មអរូបី

សូហ្វ៊ែរ	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃដើម		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
នាថ្ងៃទី១ ខែមករា	3,351,503	13,489,800	3,157,588	12,898,747
ការទិញបន្ថែម	12,572	50,426	193,915	789,428
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(40,193)	-	(198,375)
នាថ្ងៃទី៣១ ខែធ្នូ	3,364,075	13,500,033	3,351,503	13,489,800
ដក: រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	3,115,263	12,538,934	2,503,830	10,228,146
រំលស់ក្នុងកាលបរិច្ឆេទ	105,216	422,021	611,433	2,489,144
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(37,173)	-	(178,356)
នាថ្ងៃទី៣១ ខែធ្នូ	3,220,479	12,923,782	3,115,263	12,538,934
តម្លៃយោង				
នាថ្ងៃទី៣១ ខែធ្នូ	143,596	576,251	236,240	950,866

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

10. ទ្រព្យ និងបរិក្ខារ

	ការកែលម្អ អគារជួល	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	បរិក្ខារ ការិយាល័យ	បរិក្ខារកុំព្យូទ័រ និងព័ត៌មាន	យានយន្ត	ទ្រព្យកំពុង បង្កើត	សរុប	
	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ពាន់ រៀល
តម្លៃដើម								(កំណត់សម្គាល់ 2.4)
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	2,038,972	62,188	828,849	2,504,012	529,710	806,550	6,770,281	27,250,381
ការទិញបន្ថែម	1,785,737	157,214	352,243	216,832	-	291,793	2,803,819	11,246,118
ការផ្ទេរ	578,875	82,456	121,223	10,249	-	(792,803)	-	-
ការលក់	(5,466)	-	-	-	-	-	(5,466)	(21,924)
លម្អៀងពីការ ប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(75,647)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	4,398,118	301,858	1,302,315	2,731,093	529,710	305,540	9,568,634	38,398,928
ដក: រំលស់បង្គរ								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	1,503,263	42,098	654,650	2,315,742	185,544	-	4,701,297	18,922,720
រំលស់ក្នុងការិយ បរិច្ឆេទ	412,902	19,553	119,624	143,007	95,871	-	790,957	3,172,529
ការលក់	(4,754)	-	-	-	-	-	(4,754)	(19,068)
លម្អៀងពីការ ប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(54,844)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	1,911,411	61,651	774,274	2,458,749	281,415	-	5,487,500	22,021,337
តម្លៃយោង នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	2,486,707	240,207	528,041	272,344	248,295	305,540	4,081,134	16,377,591

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

10. ទ្រព្យ និងបរិក្ខារ (ត)

	ការកែលម្អ អគារជួល	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	បរិក្ខារ ការិយាល័យ	បរិក្ខារកុំព្យូទ័រ និងព័ត៌មាន	យានយន្ត	ទ្រព្យកំពុងបង្កើត	សរុប	
	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ពាន់ រៀល
តម្លៃដើម								(កំណត់សម្គាល់ 2.4)
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	2,037,340	58,321	827,176	2,403,429	529,710	62,258	5,918,234	24,175,986
ការទិញបន្ថែម	1,632	3,867	1,673	100,583	-	744,292	852,047	3,468,683
លម្អៀងពីការ ប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(394,288)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	2,038,972	62,188	828,849	2,504,012	529,710	806,550	6,770,281	27,250,381
ដក: រំលស់បង្គរ								
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	1,179,992	31,344	535,194	1,916,148	89,604	-	3,752,282	15,328,072
រំលស់ក្នុង កាលបរិច្ឆេទ	323,271	10,754	119,456	399,594	95,940	-	949,015	3,863,440
លម្អៀងពីការ ប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	(268,792)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	1,503,263	42,098	654,650	2,315,742	185,544	-	4,701,297	18,922,720
តម្លៃយោង								
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	535,709	20,090	174,199	188,270	344,166	806,550	2,068,984	8,327,661

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

11. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម/បំណុលភតិសន្យា

11.1 សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ធនាគារបានចុះកិច្ចសន្យាជួលការិយាល័យដើម្បីធ្វើប្រតិបត្តិការរបស់ខ្លួន។ បម្រែបម្រួលនៃតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្មដែលបានទទួលស្គាល់មានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តម្លៃដើម		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
នាថ្ងៃទី១ ខែមករា	7,569,984	30,469,186	9,042,277	36,937,702
ការទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្មបន្ថែម	283,784	1,138,258	24,786	100,904
ការលុបចោល	(443,013)	(1,776,925)	(1,497,079)	(6,094,609)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(91,159)	-	(474,811)
នាថ្ងៃទី៣១ ខែធ្នូ	7,410,755	29,739,360	7,569,984	30,469,186
ដក: រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	2,411,775	9,707,395	1,663,483	6,795,329
រំលស់ក្នុងការិយបរិច្ឆេទ	788,790	3,163,837	938,890	3,822,221
ការលុបចោល	(466,536)	(1,871,276)	(190,598)	(775,924)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(28,297)	-	(134,231)
នាថ្ងៃទី៣១ ខែធ្នូ	2,734,029	10,971,659	2,411,775	9,707,395
តម្លៃយោង				
នាថ្ងៃទី៣១ ខែធ្នូ	4,676,726	18,767,701	5,158,209	20,761,791

11.2 បំណុលភតិសន្យា

(ក) ចំនួនដែលទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
រយៈពេលខ្លី	740,615	2,972,088	632,027	2,543,909
រយៈពេលវែង	4,753,037	19,073,937	5,213,113	20,982,780
	5,493,652	22,046,025	5,845,140	23,526,689

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

11.2 បំណុលភតិសន្យា (ត)

(ខ) ចំនួនដែលទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	788,790	3,163,837	938,890	3,822,221
ចំណាយលើការប្រាក់	336,402	1,349,308	338,789	1,379,210
ចំណាយទាក់ទងនឹងភតិសន្យារយៈពេលខ្លី (បូកបញ្ចូលនៅក្នុងចំណាយប្រតិបត្តិការផ្សេងៗ)	18,930	75,928	56,448	229,800
	1,144,122	4,589,073	1,334,127	5,431,231

(គ) ចំនួនដែលទទួលស្គាល់ក្នុងរបាយការណ៍លំហូរសាច់ប្រាក់៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
ការទូទាត់ប្រាក់ដើមភតិសន្យា	653,075	2,619,484	770,425	3,136,400
ការទូទាត់ការប្រាក់លើភតិសន្យា	336,402	1,349,308	376,592	1,533,106
	989,477	3,968,792	1,147,017	4,669,506

12. ប្រាក់បញ្ញើរបស់ធនាគារ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
គណនីបញ្ញើមានកាលកំណត់	24,644,434	98,898,114	5,044,355	20,303,529
ប្រាក់បញ្ញើតាមតម្រូវការ	37,930	152,213	292,886	1,178,866
	24,682,364	99,050,327	5,337,241	21,482,395

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

12. ប្រាក់បញ្ញើរបស់ធនាគារ (ត)

ប្រាក់បញ្ញើរបស់ធនាគារត្រូវបានវិភាគដូចខាងក្រោម ៖

(ក) តាមកាលកំណត់៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
ចាប់ពី 6 ទៅ 12 ខែ	24,682,364	99,050,327	5,337,241	21,482,395

(ខ) តាមទំនាក់ទំនង៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
មិនមែនសម្ព័ន្ធព្យាតិ	24,682,364	99,050,327	5,337,241	21,482,395

(គ) តាមនិវាសនដ្ឋាន៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
និវាសនជន	24,682,364	99,050,327	5,337,241	21,482,395

(ឃ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

	2025	2024
គណនីបញ្ញើមានកាលកំណត់	4.10% - 5.50%	5.00% - 5.50%

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

13. ប្រាក់បញ្ញើរបស់អតិថិជន

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
គណនីសន្សំ	26,674,110	107,043,203	24,255,409	97,628,021
ប្រាក់បញ្ញើមានកាលកំណត់	31,660,525	127,053,687	79,524,339	320,085,464
ប្រាក់បញ្ញើតាមតម្រូវការ	74,949,300	300,771,541	188,454,734	758,530,305
	133,283,935	534,868,431	292,234,482	1,176,243,790

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានវិភាគដូចខាងក្រោម ៖

(ក) តាមកាលកំណត់៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
ក្នុងរយៈពេល 1 ខែ	105,268,240	422,441,447	218,237,250	878,404,931
ចាប់ពី 1 ទៅ 3 ខែ	8,297,151	33,296,467	10,397,081	41,848,251
ចាប់ពី 3 ទៅ 6 ខែ	4,755,699	19,084,620	34,756,585	139,895,255
ចាប់ពី 6 ទៅ 12 ខែ	10,474,226	42,033,069	25,017,839	100,696,802
ចាប់ពី 12 ខែឡើងទៅ	4,488,619	18,012,828	3,825,727	15,398,551
	133,283,935	534,868,431	292,234,482	1,176,243,790

(ខ) តាមនិវាសនដ្ឋាន៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
និវាសនជន	100,146,504	401,887,921	168,554,255	678,430,876
អនិវាសនជន	33,137,431	132,980,510	123,680,227	497,812,914
	133,283,935	534,868,431	292,234,482	1,176,243,790

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

13. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានវិភាគដូចខាងក្រោម (ត) ៖

(ត) តាមទំនាក់ទំនង៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
មិនមែនសម្ព័ន្ធព្យាតិ	83,555,097	335,306,604	196,435,146	790,651,463
សម្ព័ន្ធព្យាតិ	49,728,838	199,561,827	95,799,336	385,592,327
	133,283,935	534,868,431	292,234,482	1,176,243,790

(ឃ) តាមអត្រាការប្រាក់ប្រចាំឆ្នាំ៖

	2025	2024
គណនីសន្សំ	0.50%	0.50%
ប្រាក់បញ្ញើមានកាលកំណត់	3.75% - 7.00%	2.00% - 7.00%
ប្រាក់បញ្ញើតាមតម្រូវការ	រហូតដល់ 1.00%	រហូតដល់ 1.00%

14. បំណុលផ្សេងៗ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
ចំណាយបង្គរ និងបំណុលផ្សេងៗ	728,955	2,925,296	431,129	1,735,294
ការខាតបង់សុទ្ធលើខិនភាពនៃតម្លៃលើកិច្ចសន្យា ក្រៅតារាងតុល្យការ	8,757	35,142	9,789	39,401
បំណុលពន្ធផ្សេងៗ	112,136	450,001	284,609	1,145,550
	849,848	3,410,439	725,527	2,920,245

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

15. ពន្ធលើប្រាក់ចំណេញ

15.1 អត្រាពន្ធផ្លូវការ

អនុលោមតាមច្បាប់ស្តីពីសារពើពន្ធកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធប្រាក់ចំណេញសារពើពន្ធចំណូលក្នុងអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមា 1% នៃប្រាក់ចំណូលដុលណាដែលខ្ពស់ជាង។

យោងតាមប្រកាសថ្មីលេខ 638 ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ អ្នកជាប់ពន្ធអចត្រូវរួចផុតពីការបង់ពន្ធអប្បបរមា 1% ប្រសិនបើអ្នកជាប់ពន្ធបានបំពេញតាមលក្ខណៈវិនិច្ឆ័យដូចមានចែងក្នុងប្រកាសនេះ។ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារបានចេញវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាសសម្រាប់ឆ្នាំជាប់ពន្ធ 2025 និង 2026។ ។

15.2 ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល គឺត្រូវទូទាត់នៅពេលដែលមានតម្រូវការអនុវត្តទៅតាមច្បាប់ដើម្បីទូទាត់ពន្ធនៃទ្រព្យសកម្មជាមួយនឹងបំណុលពន្ធហើយនិងនៅពេលដែលពន្ធពន្យារទាក់ទងទៅនឹងអាជ្ញាធរពន្ធដារដូចគ្នា។

ចំនួនទឹកប្រាក់ខាងក្រោមត្រូវបានកំណត់បន្ទាប់ពីការកាត់កង ហើយត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
ពន្ធពន្យារជាទ្រព្យសកម្ម	1,584,326	6,357,900	1,699,290	6,839,643
ពន្ធពន្យារជាបំណុល	(962,843)	(3,863,889)	(1,094,357)	(4,404,788)
	621,483	2,494,011	604,933	2,434,855

(ក) ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
បំណុលភតិសន្យា	1,098,730	4,409,203	1,169,028	4,705,338
រំលស់	368,585	1,479,132	432,523	1,740,905
ប្រាក់ចំណូលដែលមិនទាន់ទទួលបាន	27,705	111,180	46,781	188,294
សំវិធានធនលើឥណទានផ្តល់ដល់អតិថិជន	63,486	254,769	29,442	118,504
សំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃ	24,372	97,805	21,516	86,602
ប្រាក់បៀវត្សមិនទាន់បើក 180 ថ្ងៃ	1,448	5,811	-	-
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	(935,345)	(3,753,539)	(1,031,642)	(4,152,359)
ចំណូលពីអត្រាប្តូរប្រាក់មិនទាន់ទទួលបានស្គាល់	(27,498)	(110,350)	(62,715)	(252,429)
	621,483	2,494,011	604,933	2,434,855

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

15.2 ពន្ធពន្យារជាទ្រព្យសកម្មសរុប (ត)

(ខ) បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
នាថ្ងៃទី១ ខែមករា	604,933	2,434,855	588,067	2,402,254
ទទួលស្គាល់ក្នុងប្រាក់ចំណេញ ឬខាត	16,550	66,382	16,866	68,661
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(7,226)	-	(36,060)
នាថ្ងៃទី៣១ ខែធ្នូ	621,483	2,494,011	604,933	2,434,855

15.3 បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
នាថ្ងៃទី១ ខែមករា	821,569	3,306,815	481,656	1,967,565
ទទួលស្គាល់ក្នុងប្រាក់ចំណេញ ឬខាត	508,901	2,041,202	998,303	4,064,091
ពន្ធលើប្រាក់ចំណេញដែលបានបង់	(975,097)	(3,911,114)	(658,390)	(2,680,306)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(10,791)	-	(44,535)
នាថ្ងៃទី៣១ ខែធ្នូ	355,373	1,426,112	821,569	3,306,815

15.4 ចំណាយពន្ធលើប្រាក់ចំណេញ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
ចំណាយពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	508,901	2,041,202	998,303	4,064,091
ពន្ធពន្យារ	(16,550)	(66,382)	(16,866)	(68,661)
	492,351	1,974,820	981,437	3,995,430

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025

15. ពន្ធលើប្រាក់ចំណេញ (ត)

15.4 ចំណាយពន្ធលើប្រាក់ចំណេញ (ត)

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលបង្ហាញក្នុងរបាយការណ៍ចំណេញ ឬខាតមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
ប្រាក់ចំណេញមុនពន្ធដក	2,497,776	10,018,580	4,933,821	20,085,585
ពន្ធលើប្រាក់ចំណេញតាមអត្រា 20%	499,555	2,003,715	986,764	4,017,116
ផលប៉ះពាល់ពន្ធទាក់ទងនឹង៖				
ចំណាយមិនអាចកាត់កងបាន	42,668	171,141	50,020	203,631
ការកត់ត្រាខ្វះនូវពន្ធពន្យារនៅការិយបរិច្ឆេទមុន	(49,872)	(200,036)	(47,599)	(193,776)
ផ្សេងៗ	-	-	(7,748)	(31,541)
ចំណាយពន្ធលើប្រាក់ចំណេញ	492,351	1,974,820	981,437	3,995,430

ការគណនានៃការចំណាយពន្ធលើប្រាក់ចំណេញនេះ គឺជាប្រធានបទក្នុងការពិនិត្យ និងការវាយតម្លៃចុងក្រោយរបស់អាជ្ញាធរពន្ធ។

16. ដើមទុន

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បានចុះបញ្ជី៖		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
ភាគហ៊ុនធម្មតាដែលមានតម្លៃ 1 ដុល្លារអាមេរិក ក្នុង1 ភាគហ៊ុន	125,000,000	500,000,000	125,000,000	500,000,000
បានបោះផ្សាយ និងបានបង់៖				
ភាគហ៊ុនធម្មតាដែលមានតម្លៃ 1 ដុល្លារអាមេរិក ក្នុង1 ភាគហ៊ុន	125,000,000	500,000,000	125,000,000	500,000,000

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

16. ដើមទុន (ត)

ចំនួនភាគហ៊ុនរបស់ធនាគារ និងរចនាសម្ព័ន្ធភាគហ៊ុនមានដូចខាងក្រោម៖

	2025			2024		
	ភាគរយនៃ ភាគហ៊ុនកាន់កាប់	ចំនួន ភាគហ៊ុន	តម្លៃតិចជា ដុល្លារអាមេរិក	ភាគរយនៃ ភាគហ៊ុនកាន់កាប់	ចំនួន ភាគហ៊ុន	តម្លៃតិចជា ដុល្លារអាមេរិក
Apsara Holdings Pte. Ltd.	99%	123,750,000	123,750,000	99%	123,750,000	123,750,000
លោក យឹម លក្ខណ៍	1%	1,250,000	1,250,000	1%	1,250,000	1,250,000
	100%	125,000,000	125,000,000	100%	125,000,000	125,000,000

17. ទុនបម្រុងតាមបទប្បញ្ញត្តិ

បម្រុងប្រយោជន៍នៃទុនបម្រុងតាមបទប្បញ្ញត្តិ មានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
ថ្ងៃទី១ ខែមករា	1,618,930	6,579,521	1,510,200	6,136,881
ផ្ទេរ (ទៅ)/ពី ប្រាក់ចំណេញរក្សាទុក	(289,087)	(1,159,528)	108,730	442,640
ថ្ងៃទី៣១ ខែធ្នូ	1,329,843	5,419,993	1,618,930	6,579,521

18. ចំណូលពីការប្រាក់

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
ឥណទាន និងបុរេប្រទានពីអតិថិជន	14,613,625	58,615,250	14,312,958	58,268,052
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	-	-	1,624,399	6,612,928
មូលបត្រអាចជួញដូរបាននៅ ធនាគារជាតិនៃកម្ពុជា	10,141	40,676	-	-
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	130,610	523,877	122,559	498,938
ចំណូលពីការប្រាក់ផ្សេងៗ	93,491	374,992	-	-
	14,847,867	59,554,795	16,059,916	65,379,918

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

19. ចំណាយលើការប្រាក់

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
ប្រាក់បញ្ញើមានកាលកំណត់ និងតាមតម្រូវការ	3,397,635	13,627,914	4,032,232	16,415,216
គណនីសន្សំ	157,522	631,821	254,430	1,035,785
បំណុលគតិសន្យា	336,402	1,349,308	338,789	1,379,210
	3,891,559	15,609,043	4,625,451	18,830,211

20. កម្រៃសេវា និងកម្រៃជើងសារ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
សេវាផ្ទេរប្រាក់ចេញចូល	1,128,182	4,525,138	2,359,624	9,606,029
កម្រៃផ្សេងៗ	278,191	1,115,824	290,478	1,182,536
	1,406,373	5,640,962	2,650,102	10,788,565

21. ចំណាយលើបុគ្គលិក

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	4,064,341	16,302,072	3,830,013	15,591,983
ប្រាក់រង្វាន់	746,615	2,994,673	282,093	1,148,401
អត្ថប្រយោជន៍បន្ថែម	3,133	12,566	2,427	9,880
អត្ថប្រយោជន៍ផ្សេងៗ	39,890	159,999	22,280	90,702
	4,853,979	19,469,310	4,136,813	16,840,966

22. រំលស់

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
រំលស់លើទ្រព្យ និងបរិក្ខារ (កំណត់សម្គាល់ 10)	790,957	3,172,529	949,015	3,863,440
រំលស់លើទ្រព្យសកម្មអរូបី (កំណត់សម្គាល់ 9)	105,216	422,021	611,433	2,489,144
រំលស់លើសិទ្ធិប្រើប្រាស់ ទ្រព្យសកម្ម (កំណត់សម្គាល់ 11)	788,790	3,163,837	938,890	3,822,221
	1,684,963	6,758,387	2,499,338	10,174,805

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

23. ចំណាយប្រតិបត្តិការផ្សេងៗ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
ការជួសជុល និងថែទាំ	1,178,235	4,725,901	1,174,002	4,779,362
ទំនាក់ទំនងសាធារណៈ ទីផ្សារ និងផ្សាយពាណិជ្ជកម្ម	598,664	2,401,241	837,539	3,409,621
កម្រៃអាជ្ញាបណ្ណ	158,223	634,632	151,388	616,301
សមាជិកភាព	305,927	1,227,073	289,094	1,176,902
ចំណាយពន្ធផ្សេងៗ	425,583	1,707,013	332,942	1,355,407
កម្រៃច្បាប់ និងវិជ្ជាជីវៈ	223,814	897,718	170,007	692,098
តែម និងប្រៃសណីយ៍	132,689	532,216	25,589	104,173
ទឹកភ្លើង	127,193	510,171	107,020	435,678
សន្តិសុខ	112,952	453,050	84,542	344,170
ទំនាក់ទំនង	81,619	327,374	108,262	440,735
ខាតលើរូបិយប័ណ្ណបរទេស - សុទ្ធ	65,618	263,194	90,052	366,602
ធានារ៉ាប់រង	56,472	226,509	76,640	312,001
កម្រៃស៊ើបអង្កេតឥណទាន	49,101	196,944	50,416	205,244
ការធ្វើដំណើរ និងការកំសាន្ត	42,758	171,502	45,072	183,488
ការពិន័យ	35,231	141,312	51,498	209,648
ការស្នាក់នៅ	33,552	134,577	46,308	188,520
ការលុបចោលឥណទាន	30,130	120,851	-	-
សម្ភារៈការិយាល័យ	29,202	117,129	18,610	75,761
កម្រៃសវនកម្ម	24,342	97,636	22,160	90,213
ថ្លៃជួលការិយាល័យ	18,930	75,928	56,448	229,800
ផ្សេងៗ	210,254	843,330	163,124	664,079
	3,940,489	15,805,301	3,900,713	15,879,803

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025

24. កិច្ចសន្យា និងយថាភាព

24.1 យថាភាពនៃបំណុល និងកិច្ចសន្យា

នៅក្នុងដំណើរការធម្មតារបស់អាជីវកម្ម ធនាគារធ្វើកិច្ចសន្យាផ្សេងៗគ្នា និងភាពជាក់លាក់នៃយថាភាពជាមួយសំណងតាមច្បាប់ដល់អតិថិជនរបស់ធនាគារ។ ពុំមានការខាតបង់ជាសារវន្ត ត្រូវបានរំពឹងទុកពីប្រតិបត្តិការទាំងនេះទេដែលមាន៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
ផ្នែកមិនទាន់ប្រើប្រាស់នៃឥណទាន	8,124,577	32,603,928	7,083,454	28,510,902

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃមានដូចខាងក្រោម៖

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
នាថ្ងៃទី1 ខែមករា	9,789	39,401	40,546	165,630
តំហាយសំវិធានធនក្នុងការិយបរិច្ឆេទ	(1,032)	(4,139)	(30,757)	(125,212)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(120)	-	(1,017)
នាថ្ងៃទី31 ខែធ្នូ	8,757	35,142	9,789	39,401

24.2 យថាភាពលើពន្ធ

ពន្ធស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យ ដាក់ទណ្ឌកម្ម និងការគិតការប្រាក់។ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធលើប្រតិបត្តិការច្រើនប្រភេទប្រឈមនឹងការបកស្រាយផ្សេងៗគ្នា។

បញ្ហាទាំងនេះ អាចបង្កើតឱ្យមានហានិភ័យពន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានលក្ខណៈធំជាងនៅប្រទេសដទៃទៀត។ អ្នកគ្រប់គ្រងជឿជាក់ថាការធ្វើសំវិធានធនមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយនៃនីតិកម្មពន្ធ។ ក៏ប៉ុន្តែអាជ្ញាធរជាប់ពាក់ព័ន្ធ អាចនឹងមានការបកស្រាយខុសៗគ្នា ហើយផលប៉ះពាល់អាចមានទំហំធំ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

25. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

25.1 សមតុល្យជាមួយសម្ព័ន្ធព្យាបាល

សម្ព័ន្ធព្យាបាល	ទំនាក់ទំនង	សមតុល្យ	2025		2024	
			ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
			(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)	
សម្ព័ន្ធព្យាបាល	ភាគទុនិក និងភាគីពាក់ព័ន្ធ	ប្រាក់បញ្ញើរបស់អតិថិជន	49,728,838	199,561,827	95,799,336	385,592,327
សម្ព័ន្ធព្យាបាល	ភាគីពាក់ព័ន្ធ	គណនីត្រូវទទួលពីសម្ព័ន្ធព្យាបាល	316,394	1,269,689	220,562	887,762
លោក យឹម លក្ខណ៍	ភាគទុនិក	ការទូទាត់ជាមុនទៅភាគទុនិក	20,000,000	80,260,000	20,000,000	80,500,000

25.2 ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

លោកសម្រាប់អតិថិជន និងគណៈគ្រប់គ្រងសំខាន់ៗសរុបនៅក្នុងឆ្នាំ 2025 (រួមបញ្ចូលទាំងប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងៗ) មានចំនួន 1,565,203 ដុល្លារអាមេរិក (ឆ្នាំ2024៖ 1,357,250 ដុល្លារអាមេរិក) ។

26. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ធនាគារត្រូវប្រឈមមុខនឹងហានិភ័យដូចខាងក្រោមដែលកើតពីឧបករណ៍ហិរញ្ញវត្ថុរបស់ខ្លួន ៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល និង
- ហានិភ័យប្រតិបត្តិការ

កំណត់សម្គាល់នេះបានបង្ហាញពីតម្លៃអំពីហានិភ័យក្រុមក្នុងប្រភេទនៃហានិភ័យនីមួយៗ ដូចខាងលើរបស់ធនាគារ ដែលមានគោលបំណងគោលនយោបាយ និងដំណើរការរបស់ធនាគារដើម្បីវាស់វែង និងគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងដើមទុនរបស់ធនាគារ។

ក្រុមខ័ណ្ឌគ្រប់គ្រងហានិភ័យ

ក្រុមប្រឹក្សាភិបាលរបស់ធនាគារមានការទទួលខុសត្រូវទាំងស្រុងសម្រាប់ការបង្កើត និងត្រួតពិនិត្យលើក្រុមខ័ណ្ឌគ្រប់គ្រងហានិភ័យរបស់ធនាគារនិងទទួលខុសត្រូវក្នុងការអនុម័តនិងត្រួតពិនិត្យ គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើងដើម្បីកំណត់លក្ខណៈ និងវិភាគហានិភ័យដែលធនាគារបានប្រឈមដើម្បីកំណត់ និងគ្រប់គ្រងហានិភ័យឱ្យបានសមស្រប និងតាមដានហានិភ័យនិងការប្រកាន់ខ្ជាប់នូវដែនកំណត់។ គោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ត្រូវបានពិនិត្យឡើងវិញជាប្រចាំដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ធនាគារ។ ធនាគារ តាមរយៈស្តង់ដារ

នៃការបណ្តុះបណ្តាល ការគ្រប់គ្រង និងនីតិវិធីគ្រប់គ្រងរបស់ខ្លួន គឺក្នុងគោលបំណងអភិវឌ្ឍន៍ការត្រួតពិនិត្យដែលមាន វិន័យ និងបង្កើតការត្រួតពិនិត្យស្ថានភាព ដែលបុគ្គលិកទាំងអស់យល់ពីតួនាទី និងកាតព្វកិច្ចរបស់ពួកគេ។

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការបាត់បង់ហិរញ្ញវត្ថុដល់ធនាគារប្រសិនបើភាគីម្ខាងទៀតនៃឧបករណ៍ ហិរញ្ញវត្ថុ ខកខានមិនបានអនុវត្តដូចដែលបានចែងក្នុងកិច្ចសន្យា ។ វាជាគោលការណ៍របស់ធនាគារដើម្បីតាមដាន ស្ថានភាពហិរញ្ញវត្ថុរបស់ភាគីទាំងនេះជាប្រចាំ ដើម្បីធានាថាធនាគារត្រូវប្រឈមនឹងហានិភ័យឥណទានជាអប្បបរមា ។

ហានិភ័យចម្បងរបស់ធនាគារចំពោះហានិភ័យឥណទាន កើតឡើងតាមរយៈគណនីត្រូវទទួលរបស់ធនាគារ។ ធនាគាររក្សាការគ្រប់គ្រងយ៉ាងតឹងរឹងលើគណនីត្រូវទទួលនៅសល់ដើម្បីកាត់បន្ថយហានិភ័យឥណទាន។ សមតុល្យហួសកំណត់ ត្រូវបានត្រួតពិនិត្យជាប្រចាំដោយក្រុមប្រឹក្សាភិបាល ។

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ តំណាងឱ្យហានិភ័យឥណទានអតិបរមា។

អ្នកគ្រប់គ្រង មានគោលនយោបាយឥណទាន និងប្រឈមទៅនឹង ហានិភ័យដែលត្រូវពិនិត្យតាមមូលដ្ឋានជាប្រចាំ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

26. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

ការគ្រប់គ្រងហានិភ័យឥណទាន

ក្រុមប្រឹក្សាភិបាល បានបង្កើតគណៈកម្មាធិការឥណទានធនាគារ សម្រាប់ត្រួតពិនិត្យហានិភ័យឥណទាន។ នាយកដ្ឋានឥណទានដោយឡែកត្រូវរាយការណ៍ជូនគណៈកម្មាធិការឥណទាន ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យឥណទានរួមមានដូចខាងក្រោម៖

- ការរៀបចំគោលនយោបាយឥណទាន ក្នុងការពិគ្រោះយោបល់ជាមួយអង្គភាពអាជីវកម្មដែល រួមមានតម្រូវការ ទ្រព្យបញ្ចាំ ការវាយតម្លៃឥណទាន ការដាក់ចំណាត់ថ្នាក់ហានិភ័យ និងការធ្វើរបាយការណ៍ ការរៀបចំឯកសារ និងនីតិវិធីនៃច្បាប់ និងអនុលោមតាមតម្រូវការបទប្បញ្ញត្តិ និងច្បាប់។
- ការបង្កើតធនាសម្ព័ន្ធសិទ្ធិអំណាច សម្រាប់ការអនុម័ត និងបន្តឥណទាន។ ដែនកំណត់នៃសិទ្ធិអំណាច ត្រូវបានចាត់ចែងសម្រាប់មន្ត្រីឥណទាននៃអង្គភាពអាជីវកម្ម។ ឥណទានដែលមានទំហំធំ តម្រូវឱ្យមានការអនុម័តពីផ្នែកឥណទានធនាគារ ប្រធានផ្នែកឥណទាន គណៈកម្មាធិការឥណទាន ឬក្រុមប្រឹក្សាភិបាល។
- ធ្វើការត្រួតពិនិត្យ និងវាយតម្លៃហានិភ័យឥណទាន៖ អ្នកគ្រប់គ្រងឥណទានរបស់ធនាគារវាយតម្លៃរាល់ ហានិភ័យ ឥណទានដែលហួសកម្រិតកំណត់ មុនពេលដែលឥណទាននានាត្រូវបានផ្តល់ជូនអតិថិជនដោយអង្គភាពពាណិជ្ជកម្ម ដែលពាក់ព័ន្ធការបន្តនិងការពិនិត្យឡើងវិញនៃឥណទានគិតនៅក្រោមដំណើរការត្រួតពិនិត្យដូចគ្នា។
- កម្រិតលើការប្រឈម ដែលកើតពីដៃគូភាគី ភូមិសាស្ត្រ និងឧស្សាហកម្ម (សម្រាប់ឥណទាន និងប្រទានការធានាហិរញ្ញវត្ថុ និងការប្រឈមប្រហាក់ប្រហែល) និងដោយអ្នកចេញប័ណ្ណការចាត់ថ្នាក់ឥណទានហានិភ័យទីផ្សារងាយស្រួល និងតំបន់ (សម្រាប់មូលបត្រវិនិយោគ)។
- ការអភិវឌ្ឍ និងការការពារ ចំណាត់ថ្នាក់ហានិភ័យរបស់ធនាគារដើម្បីបង្ហាញពីចំណាត់ថ្នាក់ដោយផ្អែកតាមកម្រិត ហានិភ័យនៃការមិនទូទាត់សង។ ក្របខណ្ឌកំណត់ហានិភ័យបច្ចុប្បន្នរួមមាន 5 ថ្នាក់ដែលឆ្លុះបញ្ចាំងពីកម្រិតខុសគ្នានៃហានិភ័យ។ ការទទួលខុសត្រូវចំពោះការកំណត់ចំណាត់ថ្នាក់ហានិភ័យ គឺអាស្រ័យលើការអនុម័តចុងក្រោយ ដោយនាយកប្រតិបត្តិ ឬគណៈកម្មាធិការ ប្រសិនបើសមរម្យ។ ចំណាត់ថ្នាក់ហានិភ័យ ត្រូវឆ្លងកាត់ការត្រួតពិនិត្យជាប្រចាំដោយអ្នកគ្រប់គ្រងហានិភ័យរបស់ធនាគារ។
- ការអភិវឌ្ឍ និងរក្សាដំណើរការរបស់ធនាគារសម្រាប់វាស់វែង ECL៖ នេះរួមបញ្ចូលទាំងដំណើរការសម្រាប់៖
 - ការអនុម័តដំបូង ការបញ្ជាក់ពីភាពត្រឹមត្រូវ និងការធ្វើតេស្តទិន្នន័យថយក្រោយ (Back-Testing) នៃម៉ូដែលដែលបានប្រើ
 - កំណត់ និងតាមដានការកើនឡើងហានិភ័យឥណទានជាសារវន្ត និងការបង្កើតព័ត៌មាននៃការប្រមើលអនាគត។

- ការពិនិត្យឡើងវិញនូវអនុលោមភាព របស់អង្គភាពអាជីវកម្ម ទៅនឹងកម្រិតហានិភ័យដែលបានព្រមព្រៀងរួមទាំង សហគ្រាសដែលបានជ្រើសរើស ហានិភ័យប្រទេស និងប្រភេទផលិតផល។ របាយការណ៍ទៀងទាត់ស្តីពីគុណភាពឥណទានត្រូវបានផ្តល់ ជូនដល់អ្នកគ្រប់គ្រងឥណទានរបស់ធនាគារ ដែលអាចតម្រូវឱ្យមានវិធានការកែតម្រូវសមស្របដែលត្រូវអនុវត្ត។ ទាំងនេះរាប់បញ្ចូលទាំងរបាយការណ៍ដែលមានការប៉ាន់ស្មានសិរិទ្ធភាពលើ ECL។
- ការផ្តល់ជំនួយ ការណែនាំ និងជំនាញឯកទេស ដល់អង្គភាពអាជីវកម្មដើម្បីលើកកម្ពស់ការអនុវត្តឱ្យមាន ប្រសិទ្ធភាពបំផុតនៅទូទាំងធនាគារក្នុងការគ្រប់គ្រងហានិភ័យឥណទាន។

អង្គភាពអាជីវកម្មនីមួយៗ តម្រូវឱ្យអនុវត្តគោលនយោបាយ និងនីតិវិធីឥណទានរបស់ធនាគារដោយមានការអនុម័តពីអាជ្ញាធរឥណទានដើម្បីធ្វើសិទ្ធិពីគណៈកម្មាធិការឥណទានធនាគារ។ អង្គភាពអាជីវកម្មនីមួយៗមានប្រធានផ្នែកហានិភ័យឥណទាន ដែលរាយការណ៍អំពីបញ្ហាដែលទាក់ទងនឹងឥណទានដល់អ្នកគ្រប់គ្រងមូលដ្ឋាន និង គណៈកម្មាធិការឥណទានធនាគារ។ អង្គភាពអាជីវកម្មនីមួយៗ ទទួលខុសត្រូវចំពោះគុណភាព និងដំណើរការនៃផលបត្រឥណទានរបស់ខ្លួន និងត្រួតពិនិត្យនិងគ្រប់គ្រងហានិភ័យ ឥណទានទាំងអស់នៅក្នុងផលបត្ររបស់ខ្លួនរួមទាំងបែបបទដែលមានការអនុម័តពីការិយាល័យកណ្តាល។

សវនកម្មផ្ទៃក្នុងនៃអង្គភាពអាជីវកម្ម និងដំណើរការរបស់អ្នកគ្រប់គ្រងឥណទានធនាគារត្រូវបានធ្វើដោយសវនកម្មផ្ទៃក្នុង។

ការប្រមូលផ្តុំហានិភ័យ

តារាងខាងក្រោមបង្ហាញពីការប្រឈមនឹងហានិភ័យអតិបរមា របស់ធនាគារ ចំពោះហានិភ័យឥណទានក្នុងតារាងតុល្យការ និងឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ ដោយមិនគិតពីទ្រព្យបញ្ចាំ ឬការពង្រឹងឥណទានដទៃទៀត។ សម្រាប់ទ្រព្យសកម្មក្នុងតារាងតុល្យការ ការប្រឈមនឹងហានិភ័យឥណទាន ស្មើនឹងតម្លៃយោងរបស់វា។ ចំពោះបំណុលយថាភាព ការប្រឈមនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនអតិបរមាដែលធនាគារត្រូវបង់ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ហិរញ្ញវត្ថុត្រូវបានស្នើសុំ។ ចំពោះកិច្ចសន្យាឥណទានការប្រឈមទៅនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនទឹកប្រាក់គ្រប់គ្រាន់នៃឥណទានដែលមិនទាន់ដកចេញដោយអតិថិជន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

26. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ត) ហានិភ័យឥណទាន (ត)

ការប្រមូលផ្តុំហានិភ័យ(ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន

	ការប្រឈមនឹងហានិភ័យឥណទានអតិបរមា		ការដាក់ទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន	ផ្ទៃក្នុងនៃទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន	មិនមានការធានានិងគ្មានទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន
	ដុល្លារអាមេរិក	ពាន់រៀល	%	%	%
2025	(កំណត់សម្គាល់ 2.4)				
ធាតុនានាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
សាច់ប្រាក់ និងសមតុល្យធនាគារ - ដុល	84,420,582	338,779,796	-	-	100%
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	22,027,397	88,395,944	-	-	100%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	159,005,909	638,090,712	23%	-	77%
ប្រាក់តម្កល់ធានា	2,846,559	11,423,241	-	-	100%
សរុប	268,300,447	1,076,689,693	14%	-	86%
ធាតុនានាក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
បំណុលយថាភាព	8,124,577	32,603,928	70%	-	30%
សរុប	8,124,577	32,603,928	70%	-	30%

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025

26. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងហានិភ័យឥណទាន

	ការប្រឈមនឹងហានិភ័យឥណទានអតិបរមា		ការដាក់ទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន	មិនមានការធានានិងគ្មានទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន
	ដុល្លារអាមេរិក	ពាន់រៀល			
2024	(កំណត់សម្គាល់ 2.4)				
ធាតុនានាក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
សាច់ប្រាក់ និងសមតុល្យធនាគារ - ដុល	208,125,093	837,703,499	-	-	100%
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	32,803,857	132,035,524	-	-	100%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	163,220,596	656,962,899	25%	-	75%
ប្រាក់តម្កល់ធានា	4,024,176	16,197,308	-	-	100%
សរុប	408,173,722	1,642,899,230	10%	-	90%
ធាតុនានាត្រូវរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ					
បំណុលយថាភាព	7,083,454	28,510,902	61%	-	39%
សរុប	7,083,454	28,510,902	61%	-	39%

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

26. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមប្រភេទអាជីវកម្ម

	សាច់ប្រាក់ និង សមតុល្យ ធនាគារ - ដុល	ប្រាក់បញ្ញើនៅ ធនាគារ ផ្សេងៗ - ដុល	ឥណទាន និង បុរេប្រទានផ្តល់ ដល់អតិថិជន-ដុល	ការវិនិយោគ ផ្សេងៗ - ដុល	ប្រាក់តម្កល់ តាម បទប្បញ្ញត្តិ	ប្រាក់តម្កល់ ធានា	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
2025								(កំណត់សម្គាល់ 2.4)
អចលនទ្រព្យ	-	-	21,371,873	-	-	-	21,371,873	85,765,326
ការសាងសង់	-	-	3,755,005	-	-	-	3,755,005	15,068,835
គ្រឹះស្ថានហិរញ្ញវត្ថុ	84,420,582	-	1,174,717	-	22,027,397	-	107,622,696	431,889,879
ឥណទានបុគ្គលិក	-	-	233,918	-	-	-	233,918	938,713
ផ្សេងៗ	-	-	132,470,396	-	-	2,846,559	135,316,955	543,026,940
សរុប	84,420,582	-	159,005,909	-	22,027,397	2,846,559	268,300,447	1,076,689,693
2024								
អចលនទ្រព្យ	-	-	83,456,581	-	-	-	83,456,581	340,920,133
ការសាងសង់	-	-	38,841,237	-	-	-	38,841,237	158,666,453
គ្រឹះស្ថានហិរញ្ញវត្ថុ	208,125,093	-	1,122,821	-	32,803,857	-	242,051,771	974,258,378
ឥណទានបុគ្គលិក	-	-	186,120	-	-	-	186,120	760,300
ផ្សេងៗ	-	-	39,613,837	-	-	4,024,176	43,638,013	175,643,002
សរុប	208,125,093	-	163,220,596	-	32,803,857	4,024,176	408,173,722	1,667,389,655

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

26. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យតាមនិវាសនដ្ឋាន និងទំនាក់ទំនង និងការប្រឈមទៅនឹងហានិភ័យឥណទាន និងបុរេប្រទានធំ

	2025		2024	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
តាមនិវាសនដ្ឋាន៖		(កំណត់សម្គាល់ 2.4)		(កំណត់សម្គាល់ 2.4)
និវាសន	133,575,776	536,039,589	163,139,408	656,636,117
អនិវាសន	25,430,133	102,051,123	81,188	326,782
	159,005,909	638,090,712	163,220,596	656,962,899
តាមទំនាក់ទំនង៖				
អតិថិជនខាងក្រៅ	158,771,991	637,152,000	162,940,571	655,835,798
ឥណទានបុគ្គលិក	233,918	938,712	280,025	1,127,101
	159,005,909	638,090,712	163,220,596	656,962,899
តាមហានិភ័យ៖				
ហានិភ័យទំហំធំ (*)	55,061,914	220,963,461	40,368,536	162,483,357
មិនមែនជាហានិភ័យទំហំធំ	103,943,995	417,127,251	122,852,060	494,479,542
	159,005,909	638,090,712	163,220,596	656,962,899
តាមស្ថានភាពឥណទាន៖				
រៀបចំឡើងវិញ (**)	-	-	-	-
មិនរៀបចំឡើងវិញ	159,005,909	638,090,712	163,220,596	656,962,899
	159,005,909	638,090,712	163,220,596	656,962,899

(*) "ហានិភ័យទំហំធំ" ត្រូវបានកំណត់ដោយប្រកាសរបស់ធនាគារជាតិនៃកម្ពុជាថាជាហានិភ័យដុលនៃសមតុល្យសរុបនៃឥណទាន និងបុរេប្រទានជាមួយអ្នកទទួលបានផលដែលមានចំនួនលើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ផលប៉ះពាល់នេះគឺខ្ពស់ជាងឥណទាន ឬកិច្ចសន្យាដែលនៅសល់ និងឥណទាន ឬកិច្ចសន្យាដែលបានអនុម័ត។

(*) "ឥណទានរៀបចំឡើងវិញ" គឺជាឥណទានដែលមានលក្ខខណ្ឌនៃកិច្ចសន្យាដើមត្រូវបានកែប្រែដើម្បី ផ្តល់ការអនុគ្រោះដល់សមភាគីដែលមានស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុបណ្តោះអាសន្ន។

ទ្រព្យបញ្ជី

ខណៈពេលដែលការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬក្នុងករណីឧបករណ៍ហិរញ្ញវត្ថុនៅក្រៅតារាងតុល្យការ គឺចំនួនទឹកប្រាក់ដែលបានធានាកិច្ចសន្យាផ្តល់ឱ្យ ការទទួលយក ឬការយល់ព្រមហានិភ័យទាំងនោះ ទំនងអាចនឹងទាបជាងដោយសារតែការកាត់កងទ្រព្យបញ្ជីការធានាឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

26. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

ការប្រមូលផ្តុំហានិភ័យ (ត)

ទ្រព្យបញ្ចាំ

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម៖

សាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើនៅធនាគារផ្សេងៗ និងការវិនិយោគផ្សេងៗ

ទ្រព្យបញ្ចាំទាំងនេះត្រូវបានស្វែងរកសម្រាប់ទ្រព្យសកម្មទាំងនេះទេ។

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងកិច្ចសន្យា

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងកិច្ចសន្យា ជាធម្មតាត្រូវមានការដាក់ជាទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ។ ជាពិសេស ហានិភ័យលើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានាពេញលេញដោយគេហដ្ឋាន។

តារាងខាងក្រោមសង្ខេបអំពីការធានាសុវត្ថិភាពរបស់ធនាគារលើឧបករណ៍ហិរញ្ញវត្ថុជាទ្រព្យសកម្ម៖

	ទ្រព្យបញ្ចាំ / ការពង្រឹងឥណទាន					សរុប		
	ទ្រព្យសកម្មចល័ត		គណនីសន្សំមានកាលកំណត់ផ្សេងៗ		ហានិភ័យឥណទានមិនមានការធានា			
	ទ្រព្យ	ទ្រព្យសកម្មចល័ត	គណនីសន្សំមានកាលកំណត់	ផ្សេងៗ		ទ្រព្យ	ដុល្លារអាមេរិក	ពាន់រៀល
2025	(កំណត់សម្គាល់ 2.4)							
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	36,799,486	-	-	-	122,206,423	159,005,909	638,090,712	
កិច្ចសន្យា	209,567	-	-	-	10,283	219,850	882,258	
	37,009,053	-	-	-	122,216,706	159,225,759	638,972,970	
2024								
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	40,838,382	-	-	-	122,382,214	163,220,596	656,962,899	
កិច្ចសន្យា	4,342,124	-	-	-	2,741,330	7,083,454	28,510,902	
	45,180,506	-	-	-	125,123,544	170,304,050	685,473,801	

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025

26. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

ការវិនិច្ឆ័យលើការខាតបង់ឥណទាន (“ECL”)

ធនាគារអនុវត្តវិធីសាស្ត្រ 3 ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ 3 ដំណាក់កាល	ដំណាក់កាលទី 1	ដំណាក់កាលទី 2	ដំណាក់កាលទី 3
	ដំណើរការ	ក្រោមដំណើរការ	មិនដំណើរការ
ការទទួលស្គាល់ឥណទានដែលរំពឹងថានឹងបាត់បង់	រំពឹងថានឹងបាត់បង់រយៈពេល 12 ខែ	រំពឹងថានឹងបាត់បង់ពេញអាយុកាល	រំពឹងថានឹងបាត់បង់ពេញអាយុកាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ហានិភ័យឥណទានដែលបានកើនឡើងជាសារវន្ត	ឥណទានដែលមានឱនភាពនៃតម្លៃ
មូលដ្ឋាននៃការគណនាឥណទានដែលរំពឹងថានឹងបាត់បង់	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងដុល

ធនាគារ វាស់វែងលើការវិនិច្ឆ័យលើការខាតបង់ឥណទាន ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅមានការញែកអតិថិជនជា 3ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយធ្វើការវាយតម្លៃលើហានិភ័យឥណទាន។ ការវិនិច្ឆ័យលើការខាតបង់ឥណទានរយៈពេល 12 ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 1 ខណៈការវិនិច្ឆ័យលើការខាតបង់ឥណទានពេញអាយុកាល នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 2 និង ដំណាក់កាលទី 3។ នាការិយបរិច្ឆេទរាយការណ៍នីមួយៗធនាគារនឹងវាយតម្លៃហានិភ័យឥណទានទៅតាមគណនីនីមួយៗ ប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឱ្យ។

ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់ (“DPD”)	សូចនាករណ៍នៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទាន	ឥណទានធម្មតា	$0 \leq \text{DPD} < 30$ ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានកើនឡើងជាសារវន្ត	ឥណទានឃ្នាំមើល	$30 \leq \text{DPD} < 90$ ថ្ងៃ	ក្រោមដំណើរការ
3	ឥណទានមានឱនភាព	ឥណទានក្រោមស្តង់ដារ	$90 \leq \text{DPD} < 180$ ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	$180 \leq \text{DPD} < 360$ ថ្ងៃ	
		ឥណទានខាតបង់	លើស 360 ថ្ងៃ	

ឥណទានរយៈពេលខ្លី (មួយឆ្នាំ ឬតិចជាង)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់ (“DPD”)	សូចនាករណ៍នៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទាន	ឥណទានធម្មតា	$0 \leq \text{DPD} < 14$ ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានកើនឡើងជាសារវន្ត	ឥណទានឃ្នាំមើល	$15 \leq \text{DPD} < 30$ ថ្ងៃ	ក្រោមដំណើរការ
3	ឥណទានមានឱនភាព	ឥណទានក្រោមស្តង់ដារ	$31 \leq \text{DPD} < 60$ ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	$61 \leq \text{DPD} < 90$ ថ្ងៃ	
		ឥណទានខាតបង់	លើស 91 ថ្ងៃ	

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

26. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

ការវិនិច្ឆ័យលើការខាតបង់ឥណទាន (“ECL”) (ត)

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០១៧-៣៤៤ ចំណាត់ថ្នាក់ឥណទាននីមួយៗ យោងទៅតាមគុណភាពឥណទាន។ ធនាគារប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង (DPD) និងចំណាត់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជាសម្រាប់លក្ខណៈវិនិច្ឆ័យដំណាក់កាលឥណទាន។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈរយៈពេលខ្លី វិធីសាស្ត្រសាមញ្ញនឹងត្រូវបានអនុម័ត នៅពេលដែលវាមិនត្រូវបានប្រើប្រាស់លក្ខណៈវិនិច្ឆ័យជាជំហានៗ។ នៅក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុនឹងត្រូវបានបែងចែកជាឥណទានដំណើរការ (ដំណាក់កាលទី១) ឬឥណទានមិនដំណើរការ (ដំណាក់កាលទី៣)។

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដល់របស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ៖

	2025				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន-តាមរយៈស្របដើម	(កំណត់សម្គាល់ 2.4)				
ឥណទានធម្មតា	157,268,170	-	-	157,268,170	631,117,166
ឥណទានឃ្នាំមើល	-	-	-	-	-
ឥណទានក្រោមស្តង់ដារ	-	-	-	-	-
ឥណទានជាប់សង្ស័យ	-	-	-	-	-
ឥណទានខាតបង់	-	-	1,737,739	1,737,739	6,973,546
	157,268,170	-	1,737,739	159,005,909	638,090,712
សំវិធានធនលើការខាតបង់	(542,438)	-	(1,303,224)	(1,845,662)	(7,406,641)
តម្លៃយោង	156,725,732	-	434,515	157,160,247	630,684,071

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025

26. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

ការរំពឹងទុកលើការខាតបង់ឥណទាន (“ECL”) (ត)

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដុលរបស់ធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ៖

	2024				
	ដំណាក់កាលទី1	ដំណាក់កាលទី2	ដំណាក់កាលទី3	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
ឥណទាន និងបុព្វបទប្រទានផ្តល់ដល់អតិថិជន - តាមរំលស់ថ្លៃដើម					(កំណត់សម្គាល់ 2.4)
ឥណទានធម្មតា	161,204,452	-	-	161,204,452	648,847,919
ឥណទានឃ្នាំមើល	-	-	-	-	-
ឥណទានក្រោមស្តង់ដារ	-	-	-	-	-
ឥណទានជាប់សង្ស័យ	-	-	-	-	-
ឥណទានខាតបង់	-	-	2,016,144	2,016,144	8,114,980
	161,204,452	-	2,016,144	163,220,596	656,962,899
សំវិធានធនលើការខាតបង់	(546,860)	-	(1,341,250)	(1,888,110)	(7,599,643)
តម្លៃយោង	160,657,592	-	674,894	161,332,486	649,363,256

ការដាក់បញ្ចូលព័ត៌មានលើការប៉ាន់ស្មានអនាគត

ធនាគារដាក់បញ្ចូលព័ត៌មានលើការប៉ាន់ស្មានអនាគត ដោយវាយតម្លៃទាំងលើហានិភ័យឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែង ECL ។

ព័ត៌មានខាងក្រោមដែលបានពិចារណាមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបោះពុម្ពផ្សាយដោយស្ថាប័ន រដ្ឋាភិបាល និងអាជ្ញាធរប្រឹក្សាធនាគារក្នុងបណ្តាប្រទេសដែលធនាគារប្រតិបត្តិការដែលមានអង្គការអន្តរជាតិដូចជាធនាគារពិភពលោក មូលនិធិរូបិយប័ណ្ណអន្តរជាតិ និងអ្នកជំនាញវិស័យឯកជន និងការសិក្សារបស់អ្នកព្យាករណ៍។

ធនាគារបានកំណត់ និងចងក្រងឯកសារគន្លឹះនៃហានិភ័យឥណទាន និងឥណទានខាតបង់សម្រាប់ផលប៉ុន្តែហិរញ្ញវត្ថុនីមួយៗស្របតាមប្រទេសនីមួយៗ ហើយដោយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្របានប៉ាន់ស្មានទំនាក់ទំនងរវាង អថេរម៉ាក្រូសេដ្ឋកិច្ចនិងហានិភ័យឥណទាននិងការបាត់បង់ឥណទាន។

ធនាគារ បានកែលម្អការព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួនដែលត្រូវបានប្រើជាធាតុចូលទៅក្នុងការរំពឹងទុកលើការខាតបង់ឥណទាននៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2025។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

26. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

ការរំពឹងទុកលើការខាតបង់ឥណទាន (“ECL”) (ត)

សវិធានធនលើការខាតបង់

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់លើសវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទានតាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុនាដើម និងចុងការិយបរិច្ឆេទ៖

	2025				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ពាន់ រៀល
ឥណទាន និងបុរេប្រទាន - តាមរំលស់ថ្លៃដើម	(កំណត់សម្គាល់ 2.4)				
នាថ្ងៃទី១ ខែមករា	546,860	-	1,341,250	1,888,110	7,599,643
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	(4,422)	-	(38,026)	(42,448)	(170,259)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(22,743)
នាថ្ងៃទី៣១ ខែធ្នូ	542,438	-	1,303,224	1,845,662	7,406,641

	2024				
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ដុល្លារ អាមេរិក	ពាន់ រៀល
ឥណទាន និងបុរេប្រទាន - តាមរំលស់ថ្លៃដើម	(កំណត់សម្គាល់ 2.4)				
នាថ្ងៃទី១ ខែមករា	576,244	-	1,383,129	1,959,373	8,004,038
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	(29,384)	-	(41,879)	(71,263)	(290,112)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(114,283)
នាថ្ងៃទី៣១ ខែធ្នូ	546,860	-	1,341,250	1,888,110	7,599,643

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

26. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារគឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ - ឧទាហរណ៍ អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណ បរទេស និងតម្លៃមូលធន នឹងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាម ប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ខណៈពេលដែលមានការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ។

ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ សំដៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិត អត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើចំណូលនៃការបណ្តាក់ទុន តម្លៃទីផ្សារ និងតម្លៃដើមនៃមូលនិធិ។ សក្តានុពលនៃការធ្លាក់ចុះចំណូលការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី ត្រូវបានត្រួតពិនិត្យដោយធៀបទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ។

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយដែលកើតឡើងមុន។

2025	រយៈពេល						ពុំមានការប្រាក់	សរុប		អត្រាការប្រាក់
	> 1-3 ខែ	> 3-6 ខែ	> 6-12 ខែ	> 1-5 ឆ្នាំ	លើសពី 5 ឆ្នាំ	សរុប		ពាន់រៀល	%	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	%	
(កំណត់សម្គាល់ 2.4)										
ទ្រព្យសកម្មហិរញ្ញវត្ថុ										
សាច់ប្រាក់ និងសមតុល្យធនាគារ-ដុល	-	6,022,626	-	-	-	-	78,397,956	84,420,582	338,779,796	0.24% to 0.96%
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	-	-	-	-	-	12,500,000	9,527,397	22,027,397	88,395,944	1.03% to 1.06%
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-ដុល	-	-	-	-	-	-	-	-	-	គ្មាន
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	20,806,014	-	4,506,000	24,977,748	106,957,682	1,758,465	-	159,005,909	638,090,712	5.75% - 20%
ប្រាក់តម្កល់ធានា	-	-	-	-	-	2,846,559	-	2,846,559	11,423,241	3.38% to 4.05%
	20,806,014	6,022,626	4,506,000	24,977,748	106,477,892	14,258,465	96,794,538	268,300,447	1,076,689,693	
បំណុលហិរញ្ញវត្ថុ										
ប្រាក់បញ្ញើរបស់អតិថិជន	30,318,940	8,297,151	4,755,699	10,474,226	4,488,619	-	74,949,300	133,283,935	534,868,431	0.5% - 7%
ប្រាក់បញ្ញើរបស់ធនាគារ	-	-	-	24,682,364	-	-	-	24,682,364	99,050,327	5% - 5.5%
បំណុលភតិសន្យា	-	-	-	740,615	4,753,037	-	-	5,493,652	22,046,025	6%
បំណុលផ្សេងៗ (*)	-	-	-	-	-	-	737,712	737,712	2,960,438	គ្មាន
	30,318,940	8,297,151	4,755,699	35,897,205	9,241,656	-	75,687,012	164,197,663	658,925,221	
សរុបតំណកាប្រាក់	(9,512,926)	(2,274,525)	(249,699)	(10,919,457)	97,716,026	14,258,465	21,107,526	104,102,784	417,764,472	

(*) មិនរាប់បញ្ចូលចំណាយបង់ឱ្យអាជ្ញាធរពន្ធដារ និងចំណាយបង់មុន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

26. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យទីផ្សារ (ត)

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយដែលកើតឡើងមុន។

2024	រហូតដល់ 1 ខែ	>1-3 ខែ	>3-6 ខែ	>6-12 ខែ	>1-5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមាន ការប្រាក់	សរុប		អត្រា ការប្រាក់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	%
(កំណត់សម្គាល់ 2.4)										
ទ្រព្យសកម្មហិរញ្ញវត្ថុ										
សាច់ប្រាក់ និង សមតុល្យធនាគារ- ដុល	-	-	-	-	-	-	208,125,093	208,125,093	837,703,499	1% - 1.33%
ប្រាក់តម្កល់តាម បទប្បញ្ញត្តិ	-	-	-	-	-	12,500,000	20,303,857	32,803,857	132,035,524	គ្មាន
ឥណទាន និង បុរេប្រទានផ្តល់ដល់ អតិថិជន - ដុល	-	-	-	-	-	-	-	-	-	គ្មាន
ការវិនិយោគផ្សេង ៗ - ដុល	17,514,703	-	26,789,535	89,122,052	29,330,683	463,623	-	163,220,596	656,962,899	5.75% - 20%
ប្រាក់តម្កល់ធានា	-	-	-	-	-	-	4,024,176	4,024,176	16,197,308	គ្មាន
	17,514,703	-	26,789,535	89,122,052	29,330,683	12,963,623	232,453,126	408,173,722	1,642,899,230	
បំណុលហិរញ្ញវត្ថុ										
ប្រាក់បញ្ញើរបស់ អតិថិជន	29,782,516	10,397,081	34,756,585	25,017,839	3,825,727	-	188,454,734	292,234,482	1,176,243,790	0.5% - 7%
ប្រាក់បញ្ញើរបស់ ធនាគារ	-	-	-	5,337,241	-	-	-	5,337,241	21,482,395	5% - 5.5%
បំណុលភតិសន្យា	-	-	-	632,027	5,213,113	-	-	5,845,140	23,526,689	6%
បំណុលផ្សេងៗ (*)	-	-	-	-	-	-	440,928	440,918	1,774,695	គ្មាន
	29,782,516	10,397,081	34,756,585	30,987,107	9,038,840	-	188,895,652	303,857,781	1,223,027,569	
សរុបតំណករ	(12,267,813)	(10,397,081)	(7,967,050)	58,134,945	20,291,843	12,963,623	43,557,474	104,315,941	419,871,661	

(*) មិនរាប់បញ្ចូលចំណាយបង់ឱ្យអាជ្ញាធរពន្ធដារ និងចំណាយបង់មុន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

26. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យទីផ្សារ (ត)

ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណ គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល បណ្តាលមកពីការប្រែប្រួល អត្រាប្តូររូបិយប័ណ្ណបរទេស។

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

2025	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក				
	រៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប	
				ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ					(កំណត់សម្គាល់ 2.4)
សាច់ប្រាក់ និងសមតុល្យធនាគារ-ដុល	1,641,277	81,813,279	966,026	84,420,582	338,779,796
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	62,397	21,965,000	-	22,027,397	88,395,944
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	20,375,996	138,629,913	-	159,005,909	638,090,712
ប្រាក់តម្កល់ធានា	-	2,846,559	-	2,846,559	11,423,241
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	22,079,670	245,254,751	966,026	268,300,447	1,076,689,693
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់អតិថិជន	289,464	132,994,471	-	133,283,935	534,868,431
ប្រាក់បញ្ញើរបស់ធនាគារ	195	24,682,169	-	24,682,364	99,050,327
បំណុលភតិសន្យា	-	5,493,652	-	5,493,652	22,046,025
បំណុលផ្សេងៗ (*)	11,698	726,014	-	737,712	2,960,438
បំណុលហិរញ្ញវត្ថុសរុប	301,357	163,896,306	-	164,197,663	658,925,221
ស្ថានភាពទ្រព្យសកម្មសុទ្ធ	21,778,313	81,358,445	966,026	104,102,784	417,764,472

(*) មិនរាប់បញ្ចូលចំណាយបង់ឱ្យអាជ្ញាធរពន្ធដារ និងចំណាយបង់មុន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

26. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យទីផ្សារ (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ (ត)

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម (ត)៖

2024	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក				
	រៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប	
				ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				(កំណត់សម្គាល់ 2.4)	
សាច់ប្រាក់ និងសមតុល្យធនាគារ-ដុល	3,338,943	204,725,845	60,305	208,125,093	837,703,499
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	38,857	32,765,000	-	32,803,857	132,035,524
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	20,319,497	142,901,099	-	163,220,596	656,962,899
ប្រាក់តម្កល់ធានា	-	4,024,176	-	4,024,176	16,197,308
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	23,697,297	384,416,120	60,305	408,173,722	1,642,899,230
បំណុលហិរញ្ញវត្ថុ					
ប្រាក់បញ្ញើរបស់អតិថិជន	886,316	291,348,166	-	292,234,482	1,176,243,790
ប្រាក់បញ្ញើរបស់ធនាគារ	209	5,337,032	-	5,337,241	21,482,395
បំណុលភតិសន្យា	-	5,845,140	-	5,845,140	23,526,689
បំណុលផ្សេងៗ (*)	-	440,918	-	440,918	1,774,695
បំណុលហិរញ្ញវត្ថុសរុប	886,525	302,971,256	-	303,857,781	1,223,027,569
ស្ថានភាពទ្រព្យសកម្មសុទ្ធ	22,810,772	81,444,864	60,305	104,315,941	419,871,661

(*) មិនរាប់បញ្ចូលចំណាយបង់ឱ្យអាជ្ញាធរពន្ធដារ និងចំណាយបង់មុន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

26. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យទីផ្សារ (ត)

ការវិភាគលើបម្រែបម្រួល

សន្មតថា ហានិភ័យអចេរផ្សេងទៀតនៅតែថេរជានិច្ច ការប្រែប្រួលនៃការប្តូររូបិយប័ណ្ណបរទេស សម្រាប់ធនាគារនា កាលបរិច្ឆេទរាយការណ៍ត្រូវបានសង្ខេបដូចខាងក្រោម (ដោយបង្ហាញតែរូបិយប័ណ្ណដែលមានចំនួនច្រើនជាង 5% នៃស្ថានភាពចំហសុទ្ធ ត្រូវបានបង្ហាញជារូបិយប័ណ្ណជាក់លាក់របស់វានៅក្នុងតារាងខាងក្រោម។ សម្រាប់រូបិយប័ណ្ណផ្សេងទៀត ការលាតត្រដាងទាំងនេះត្រូវបានដាក់ជាក្រុម “ផ្សេងៗ”)៖

	2025		2024	
	- 1% ការថយចុះ	+ 1% ការកើនឡើង	- 1% ការថយចុះ	+ 1% ការកើនឡើង
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រាក់រៀល	(217,783)	217,783	(228,108)	228,108
ផ្សេងៗ	(9,660)	9,660	(603)	603
	(227,443)	227,443	(228,711)	228,711
សមមូលពាន់រៀល (កំណត់សម្គាល់ 2.4)	(912,729)	912,729	(920,562)	920,562

(គ) ហានិភ័យសាច់ប្រាក់ងាយស្រួល

“ហានិភ័យសាច់ប្រាក់ងាយស្រួល” គឺជាហានិភ័យដែលធនាគារនឹងជួបផលលំបាកក្នុងការបំពេញកាតព្វកិច្ចពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួនដែលត្រូវបានទូទាត់តាមរយៈសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត។ ហានិភ័យសាច់ប្រាក់ងាយស្រួល កើតឡើងពីភាពមិនស៊ីគ្នាទៅនឹងពេលវេលា និងចំនួនលំហូរសាច់ប្រាក់ដែលមាននៅក្នុងប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារ។

ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

ធនាគារ គ្រប់គ្រងសាច់ប្រាក់ងាយស្រួលរបស់ខ្លួនតាមរយៈគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម បំណុល ដែលទទួលខុសត្រូវក្នុងការបង្កើតគោលនយោបាយសាច់ប្រាក់ងាយស្រួល និងត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលជាប្រចាំ។ តម្រូវការទ្រព្យសកម្មងាយស្រួលអប្បបរមា ត្រូវបានបង្កើតឡើងដើម្បីធានាថាអនុបាតនៃទ្រព្យសកម្មងាយស្រួល និងបំណុលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវទទួលបានកម្រិតអប្បបរមាគ្រប់ពេលវេលា។

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ដោយផ្អែកលើឥណ្ឌូប្រតិទាន តាមកិច្ចសន្យាដែលនៅសល់។ លំហូរសាច់ប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលទាំងនេះ អាចខុសជាសារវន្តពីអ្វីដែលបានបង្ហាញនៅក្នុងតារាង។ ឧទាហរណ៍ ប្រាក់បញ្ញើរបស់អតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដកបានភ្លាមៗនោះទេ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

26. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ត) ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

2025	រហូតដល់ 1 ខែ	> 1-3 ខែ	> 3-6 ខែ	> 6-12 ខែ	> 1-5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមាន ការប្រាក់	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល
បំណុលហិរញ្ញវត្ថុ									(កំណត់សម្គាល់ 2.4)
ប្រាក់បញ្ញើរបស់អតិថិជន	30,318,940	8,297,151	4,755,699	10,474,226	4,488,619	-	74,949,300	133,283,935	534,868,431
ប្រាក់បញ្ញើរបស់ធនាគារ	-	-	-	24,682,364	-	-	-	24,682,364	99,050,327
បំណុលភតិសន្យា - មិនអប្បបរមា	-	-	-	740,615	4,753,037	-	-	5,493,652	22,046,025
បំណុលផ្សេងៗ (*)	-	-	-	-	-	-	737,712	737,712	2,960,438
បំណុលហិរញ្ញវត្ថុសរុប	30,318,940	8,297,151	4,755,699	35,897,205	9,241,656	-	75,687,012	164,197,663	658,925,221
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ និងសមតុល្យធនាគារ-ដុល	-	-	-	-	-	-	84,420,582	84,420,582	338,779,796
ប្រាក់តម្កល់តាមបទប្បញ្ញត្តិ	-	-	-	-	-	12,500,000	9,527,397	22,027,397	88,395,944
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ-ដុល	-	-	-	-	-	-	-	-	-
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	20,806,014	-	4,506,000	24,977,748	106,957,682	1,758,465	-	159,005,909	638,090,712
ប្រាក់តម្កល់ធានា	-	-	-	-	-	-	2,846,559	2,846,559	11,423,241
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	20,806,014	-	4,506,000	24,977,748	106,957,682	14,258,465	96,794,538	268,300,447	1,076,689,693
គំលាតវិភាគអាយុកាល	(9,512,926)	(8,297,151)	(249,699)	(10,919,457)	97,716,026	14,258,465	21,107,526	104,102,784	417,764,472

(*) មិនរាប់បញ្ចូលចំណាយបង់ឱ្យអាជ្ញាធរពន្ធដារ និងចំណាយបង់មុន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

26. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ត) ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

2024	រហូតដល់ 1 ខែ	>1-3 ខែ	>3-6 ខែ	>6-12 ខែ	>1-5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមាន ការប្រាក	សរុប		
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	
									(កំណត់សម្គាល់ 2.4)	
បំណុលហិរញ្ញវត្ថុ										
ប្រាក់បញ្ញើរបស់ អតិថិជន	29,782,516	10,397,081	34,756,585	25,017,839	3,825,727	-	188,454,734	292,234,482	1,176,243,790	
ប្រាក់បញ្ញើរបស់ ធនាគារ	-	-	-	5,337,241	-	-	-	5,337,241	21,482,395	
បំណុលភតិសន្យា - មិនអប្បបរមា	-	-	-	632,027	5,213,113	-	-	5,845,140	23,526,689	
បំណុលផ្សេងៗ (*)	-	-	-	-	-	-	440,918	440,918	1,774,695	
បំណុលហិរញ្ញវត្ថុ សរុប	29,782,516	10,397,081	34,756,585	30,987,107	9,038,840	-	188,895,652	303,857,781	1,223,027,569	
ទ្រព្យសកម្មហិរញ្ញវត្ថុ										
សាច់ប្រាក់ និង សមតុល្យធនាគារ- ដុល	-	-	-	-	-	-	208,125,093	208,125,093	837,703,499	
ប្រាក់តម្កល់តាម បទប្បញ្ញត្តិ	-	-	-	-	-	12,500,000	20,303,857	32,803,857	132,035,524	
ប្រាក់បញ្ញើនៅ ធនាគារផ្សេងៗ-ដុល	-	-	-	-	-	-	-	-	-	
ឥណទាន និង បុរេប្រទានផ្តល់ដល់ អតិថិជន - ដុល	17,514,703	-	26,789,535	89,122,052	29,330,683	463,623	-	163,220,596	656,962,899	
ប្រាក់តម្កល់ធានា	-	-	-	-	-	-	4,024,176	4,024,176	16,197,308	
ទ្រព្យសកម្មហិរញ្ញវត្ថុ សរុប	17,514,703	-	26,789,535	89,122,052	29,330,683	12,963,623	232,453,126	408,173,722	1,642,899,230	
តំលាភវិភាគ អាយុកាល	(12,267,813)	(10,397,081)	(7,967,050)	58,134,945	20,291,843	12,963,623	43,557,474	104,315,941	419,871,661	

(*) មិនរាប់បញ្ចូលចំណាយបង់ឱ្យអាជ្ញាធរពន្ធដារ និងចំណាយបង់មុន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

26. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ឃ) តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងទុនរយៈពេលខ្លី សមតុល្យជាមួយធនាគារ ប្រាក់បញ្ញើជាមួយធនាគារផ្សេងៗ ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានា ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗ និងប្រាក់កម្ចីរយៈពេលខ្លី មិនមានបម្រែបម្រួលជាសារវន្តចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុង ទីផ្សារដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ជាក់លាក់។ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

(ង) ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ដោយផ្ទាល់ ឬដោយប្រយោលដែលកើតមានឡើងពីការខ្វះខាត ឬការអនុវត្តមិនមានប្រសិទ្ធភាពនៃនីតិវិធីដំណើរការផ្ទៃក្នុង បុគ្គលិក បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងព័ត៌មានក្រៅ ក្រៅពីហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យសាច់ប្រាក់ងាយស្រួល ទាំងនេះរួមមានហានិភ័យខាងផ្នែកច្បាប់ និងបទប្បញ្ញត្តិ និងស្តង់ដារទទួលយកជាទូទៅនៃវិធានសាងសង់វិកម្ម។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឱ្យបង្កើតនូវរចនាសម្ព័ន្ធតួចត្រូវ និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គការឱ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្តរួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់លើការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានាព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិ និងតម្រូវការតាមច្បាប់នានា។

(ច) ការគ្រប់គ្រងដើមទុន

ដើមទុនតាមបទប្បញ្ញត្តិ

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង "មូលធន" ដែលបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិ
- ការពារលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។

គោលនយោបាយរបស់ធនាគារ គឺធានាឱ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍយូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភរបស់ ភាគទុនិកក៏ត្រូវបានទទួលស្គាល់ហើយធនាគារបានទទួលស្គាល់នូវតម្រូវការ ដើម្បីធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់បម្រុងកម្រិតខ្ពស់អត្ថប្រយោជន៍ និងការធានាដែល ផ្តល់ដោយស្ថានភាពដើមទុនល្អ។

ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភដែលទទួលបានពីការ បែងចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

27. គោលនយោបាយគណនេយ្យសារវន្ត

27.1 ប្រតិបត្តិការរូបិយប័ណ្ណបរទេស

ប្រតិបត្តិការរូបិយប័ណ្ណផ្សេងទៀតក្រៅពីដុល្លារអាមេរិក ត្រូវបានប្តូរទៅជាដុល្លារអាមេរិកតាមអត្រាប្តូរប្រាក់ដែលកំណត់តាមកាលបរិច្ឆេទនៃប្រតិបត្តិការ។ ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលដែលគិតជាប្តូររូបិយប័ណ្ណក្រៅពីប្រាក់ដុល្លារអាមេរិកនៅពេលកាលបរិច្ឆេទ ត្រូវបានប្តូរទៅជាដុល្លារអាមេរិកតាមអត្រាប្តូរប្រាក់ដែលបានកំណត់នៅ កាលបរិច្ឆេទនោះ។ លម្អៀងការប្តូរប្រាក់ដែលកើតឡើងត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាត។ វត្ថុមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងដោយផ្អែកលើមូលដ្ឋានតម្លៃដើមរូបិយប័ណ្ណបរទេសមិនត្រូវបានប្តូរទេ។

27.2 ឧបករណ៍ហិរញ្ញវត្ថុ

(ក) ការទទួលស្គាល់ និងការលប់ទទួលស្គាល់

ឧបករណ៍ហិរញ្ញវត្ថុ ដែលរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់នៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារក្លាយជាភាគីនៃកិច្ចសន្យានៃឧបករណ៍នេះ។

ធនាគារ លប់ទទួលស្គាល់ ទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលដែលកិច្ចសន្យាក្នុងការទទួលបានសាច់ប្រាក់ផុតកំណត់ ឬពេលផ្ទេរសិទ្ធិទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការដែល ហានិភ័យនិងសុគុណជាម្ចាស់កម្មសិទ្ធិលើទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬនៅពេលមិនមានការផ្ទេរ ឬរក្សាទុកនូវរាល់ហានិភ័យ និងសុគុណនៃភាពជាម្ចាស់ និងបាត់បង់ការគ្រប់គ្រង។ នៅពេលការគ្រប់គ្រងត្រូវបានរក្សាទុកធនាគារនៅតែបន្តទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រឹមកម្រិតនៃការបន្តចូលរួមគ្រប់គ្រងរបស់ខ្លួន។

ធនាគារ លប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលកាតព្វកិច្ចនៃកិច្ចសន្យាត្រូវបានរំសាយ លុបចោល ឬផុតកំណត់។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ តែនៅពេលបច្ចុប្បន្នធនាគារ មានសិទ្ធិអនុវត្តតាមច្បាប់ក្នុងការកំណត់បរិមាណដែលបានទទួលស្គាល់ ហើយមានបំណងទូទាត់ប្រាក់ទាំងនោះដោយផ្អែកលើមូលដ្ឋានសុទ្ធ ឬបញ្ចេញទ្រព្យ និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. គោលនយោបាយគណនេយ្យសារវន្ត (ត)

27.2 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ខ) ការចាត់ថ្នាក់ និងការវាស់វែង

រាល់ទ្រព្យកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ទាំងអស់ត្រូវបានទទួលស្គាល់ដំបូងតាមតម្លៃសមស្រប ដែលជា ធម្មតាគឺជាថ្លៃប្រតិបត្តិការ ឬក៏ (បើសមស្រប) ចំណាយប្រតិបត្តិការ។

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការវាស់វែង: រំលស់ថ្លៃដើមលើតម្លៃសមស្របប្រយុទ្ធនឹងចំណូលដទៃផ្សេងទៀត ("FVOCI") ឬរំលស់ថ្លៃដើមលើតម្លៃសមស្របប្រយុទ្ធនឹងប្រាក់ចំណេញឬខាតសុទ្ធ ("FVTPL")។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើម កើតឡើងពីកិច្ចសន្យាដែលធ្វើឱ្យមានលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលបានធ្វើឡើងតាមគំរូអាជីវកម្មដែលកាន់កាប់ទ្រព្យសកម្មដើម្បីប្រមូល លំហូរសាច់ប្រាក់តាមកិច្ចសន្យា។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើម (AC)

ទាំងនេះត្រូវបានវាស់ក្នុងចំណាយរំលស់ដោយប្រើវិធីសាស្ត្រ ការប្រាក់ប្រសិទ្ធភាព និងអាចមានការខាតបង់លើ ឱនភាពនៃតម្លៃ (សូមមើលខាងក្រោម)។

បំណុលហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើម

បំណុលហិរញ្ញវត្ថុត្រូវបានវាស់ក្នុងចំណាយរំលស់ដោយប្រើ វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ទ្រព្យសកម្មហិរញ្ញវត្ថុ - ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារ ធ្វើការវាយតម្លៃលើគោលបំណងនៃគំរូអាជីវកម្ម ដែលទ្រព្យសកម្មហិរញ្ញវត្ថុបានកាន់កាប់នៅកម្រិតមួយ ដោយសារតែវាជាភ្នាក់ងារបញ្ចាំងដ៏ល្អបំផុត ពីរបៀបគ្រប់គ្រងអាជីវកម្ម និងផ្តល់ព័ត៌មានជូនដល់អ្នកគ្រប់គ្រង។

ទ្រព្យសកម្មហិរញ្ញវត្ថុ - ការវាយតម្លៃតម្លៃលំហូរសាច់ប្រាក់តាមកិច្ចសន្យាគឺជាការទូទាត់ប្រាក់ដើមនិងការប្រាក់តែប៉ុណ្ណោះ ("SPPI")

សម្រាប់គោលបំណងនៃការវាយតម្លៃនេះ 'ប្រាក់ដើម' ត្រូវបានកំណត់តាមតម្លៃសមស្រប នៃទ្រព្យសកម្មហិរញ្ញវត្ថុ លើការទទួលស្គាល់ដំបូង។ "ការប្រាក់" ត្រូវបានកំណត់ជាសាច់ប្រាក់សម្រាប់តម្លៃពេលវេលា និងសម្រាប់ហានិភ័យឥណទាន ជាមួយប្រាក់ដើម ដែលនៅមិនទាន់បានទូទាត់ក្នុងអំឡុងពេលជាក់លាក់ណាមួយ និងសម្រាប់ហានិភ័យកម្ចី និងថ្លៃចំណាយ (ឧទាហរណ៍៖ ហានិភ័យសាច់ប្រាក់ និងចំណាយរដ្ឋបាល) និងកម្រិតប្រាក់ចំណេញ។

ក្នុងការវាយតម្លៃថាតើលំហូរសាច់ប្រាក់តាមកិច្ចសន្យា គឺជាការទូទាត់សងតម្លៃយុត្តិធម៌សម្រាប់ប្រាក់ដើម និងការប្រាក់ ធនាគារពិចារណាលក្ខខណ្ឌកិច្ចសន្យានៃឧបករណ៍នេះ។ នេះរួមបញ្ចូលទាំងការវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុមានរួមបញ្ចូលលក្ខខណ្ឌកិច្ចសន្យា ដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួននៃលំហូរសាច់ប្រាក់កិច្ចសន្យាដែលវានឹងមិនបំពេញលក្ខខណ្ឌទាំងនេះ។

ក្នុងការវាយតម្លៃនេះធនាគារពិចារណាដូចខាងក្រោម៖

- ព្រឹត្តិការណ៍យថាភាព ដែលអាចនឹងផ្លាស់ប្តូរចំនួនទឹកប្រាក់ ឬពេលវេលានៃលំហូរសាច់ប្រាក់
- លក្ខខណ្ឌដែលអាចប្រែសម្រួលអត្រាប្តូរប្រាក់កិច្ចសន្យា រួមទាំងអត្រាអចេរនៃលក្ខណៈពិសេស
- ការបង់ប្រាក់មុន និងការពន្យារលក្ខណៈពិសេស និង
- លក្ខខណ្ឌដែលកំណត់ការទាមទារសំណង ចំពោះលំហូរសាច់ប្រាក់ពីទ្រព្យជាក់លាក់របស់ធនាគារ (ឧទាហរណ៍ លក្ខណៈពិសេសដែលមិនអាចប្រមូលវិញបាន)។

លក្ខណៈទូទាត់មុនពិសេស គឺស្របជាមួយនឹងការទូទាត់លើប្រាក់ដើមនិងការប្រាក់ ប្រសិនបើចំនួននៃការទូទាត់មុន តំណាងឱ្យចំនួនសារវន្តនៃប្រាក់ដើមនិងការប្រាក់ដែលមិនបានបង់ ទៅលើចំនួនប្រាក់ដើមនៅសល់ដែលអាចរួមបញ្ចូលសំណងបន្ថែមសម្រាប់ការបញ្ចប់កិច្ចសន្យា។

ការចាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់តម្លៃដំបូងឡើយ លើកលែងតែក្នុងអំឡុងពេលដែលធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ។

(គ) ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថាតើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំង ឬទេ។

ប្រសិនបើលំហូរទឹកប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរទឹកប្រាក់ពីទ្រព្យសកម្ម ហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតអាណត្តិ។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការពាក់ព័ន្ធ។

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរទឹកប្រាក់នៃបំណុលដែលបានកែតម្រូវនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មីត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានទទួលស្គាល់ និងតម្លៃតបស្នងត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។ តម្លៃតបស្នងរួមមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលរួមទាំងបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវថ្មី។

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះមិនធ្វើឱ្យមានការឈប់ទទួលស្គាល់ទេ នោះរំលស់ថ្លៃដើមនៃបំណុល ត្រូវគណនាឡើងវិញដោយធ្វើអប្បបរមាលំហូរទឹកប្រាក់ ដែលបានកែប្រែតាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូងហើយលទ្ធផលនៃការចំណេញ ឬខាតត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។ សម្រាប់បំណុលហិរញ្ញវត្ថុមានអត្រាអចេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ និងថ្លៃសេវាដែលកើតមាន ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025

27. គោលនយោបាយគណនេយ្យសារវន្ត (ត)

27.2 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ត) ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

យោងនៃបំណុល និងរំលស់តាមរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុ ដែលបានកែតម្រូវដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាព ឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ។

(ឃ) ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការ ធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារ នាកាលបរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារ គោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាព បំផុត ដែលធនាគារអាចកំណត់បាននៅកាលបរិច្ឆេទនៃការវាស់វែង នោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យការមិនអនុវត្ត កាតព្វកិច្ច។

ធនាគារវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើ សម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ (ប្រសិនបើមាន)។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យ សកម្ម ឬបំណុលកើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាព គ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជាទៀងទាត់។

ប្រសិនបើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះធនាគារត្រូវប្រើ បច្ចេកទេសវាយតម្លៃណាដែលអាចប្រើប្រាស់ទិន្នន័យដែល អាចអង្កេត បានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាច អង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវ កត្តាទាំងអស់ដែលអ្នកចូលរួមក្នុងទីផ្សារនឹងពិចារណានៅក្នុងការកំណត់ តម្លៃ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារ សងតាម តម្រូវការ តាមតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើបន្ត) គឺមិនត្រូវតិច ជាងចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមា ចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់។

(ង) ឱនភាពនៃតម្លៃ

ធនាគារទទួលស្គាល់សំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទាន (“ECL”) ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

ធនាគារវាស់វែងសំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹងការ រំពឹងទុកលើការខាតបង់ឥណទានពេញអាយុកាល លើកលែងសាច់ប្រាក់ និងសាច់ប្រាក់សមមូលដែលមានហានិភ័យឥណទាន (ឧទាហរណ៍ ហានិភ័យនៃការខូចខាតដែលកើតឡើងលើអាយុកាលរំពឹង ទុកនៃ ឧបករណ៍ហិរញ្ញវត្ថុ) មិនមានហានិភ័យឥណទានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ដែលត្រូវវាស់វែងតាមការរំពឹងទុក លើ ការខាតបង់ឥណទានរយៈពេល 12 ខែ។

ការរំពឹងទុកលើការខាតបង់ឥណទានពេញអាយុកាល គឺជាការរំពឹង ទុកលើការខាតបង់ឥណទាន ដែលអាច បណ្តាលមកពីព្រឹត្តិការណ៍ ខកខានសងប្រាក់ក្នុងរយៈពេលនៃអាយុកាលរំពឹងទុកនៃ ឧបករណ៍ ហិរញ្ញវត្ថុ។

ការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ គឺជាផ្នែកនៃការរំពឹងទុកលើ ការខាតបង់ឥណទានដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ ក្នុងរយៈពេល 12ខែ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ (ឬមានរយៈពេល ខ្លីជាងប្រសិនបើអាយុកាលរំពឹងទុកនៃឧបករណ៍ហិរញ្ញវត្ថុមានរយៈពេល តិចជាង 12ខែ។

រយៈពេលអតិបរមាដែលត្រូវយកមកពិចារណា ពេលធ្វើការប៉ាន់ស្មានលើ ការរំពឹងទុកលើការខាតបង់ឥណទាន គឺជារយៈពេលកិច្ចសន្យាអតិបរមា ដែលធនាគារប្រឈមនឹងហានិភ័យឥណទាន។

នៅពេលកំណត់ថាតើហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ បាន កើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងនៅពេល ប៉ាន់ស្មានលើការរំពឹងទុកលើការខាតបង់ឥណទាន នោះធនាគារ ពិចារណាលើព័ត៌មានដែលសមហេតុសមផល និងព័ត៌មានគាំទ្រ ដែល ពាក់ព័ន្ធនឹងអាចរកបាន ដោយមិនចាំបាច់ចំណាយ ឬ ប្រឹងប្រែងខ្ពស់។ ព័ត៌មានទាំងនេះរួមបញ្ចូលព័ត៌មានបរិមាណ និងព័ត៌មានគុណភាព និង ការវិភាគ ដោយផ្អែកលើបទពិសោធន៍របស់ធនាគារ និងការវាយតម្លៃ ឥណទាន ព្រមទាំងបញ្ចូលព័ត៌មានប្រមើលអនាគត។

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានសងនៅពេល ដែល៖

- អ្នកខ្លីមិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួន ទាំងស្រុង ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យដាក់ធានាដើម្បី ទូទាត់សង (ប្រសិនបើមានទ្រព្យដាក់ធានា) ឬ
- ទ្រព្យសកម្មហិរញ្ញវត្ថុហួសកាលកំណត់សងច្រើនជាង30ថ្ងៃ សម្រាប់ ឥណទានរយៈពេលខ្លី និង 90 ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង។

ការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន (ECLs)

ធនាគារនឹងវាស់ ECL ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅ រួមមានការញែកអតិថិជនចេញជាបីដំណាក់កាលផ្សេងគ្នាយោងទៅតាម លក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយវាយតម្លៃហានិភ័យឥណទាន។ ECL រយៈពេល 12ខែនឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី1 ខណៈអាយុកាល ECL នឹងត្រូវបានគណនាសម្រាប់ដំណាក់កាល ទី2 និងដំណាក់កាលទី3។ នៅកាលបរិច្ឆេទរបាយការណ៍ ធនាគារនឹង វាយតម្លៃហានិភ័យឥណទានរបស់គណនីនីមួយៗដោយប្រៀបធៀបទៅ នឹង កម្រិតហានិភ័យនៅកាលបរិច្ឆេទដើម។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានរយៈពេលខ្លី វិធីសាស្ត្រសាមញ្ញ នឹង ត្រូវបានអនុម័តនៅពេលដែល មិនចាំបាច់មានលក្ខណៈវិនិច្ឆ័យជា ជំហានៗ។ ក្នុងករណីនេះវានឹងត្រូវចាត់ថាជំណើរការ (ដំណាក់កាល ទី1) រីក៏មិនចាត់ថាជំណើរការ។

ECLs គឺជាការប៉ាន់ប្រមាណថ្លឹងថ្លែង ការប៉ាន់ស្មាននៃការចាត់បង់ ឥណទាន ។ ការខាតបង់ឥណទានត្រូវបាន វាស់វែងតាមតម្លៃបច្ចុប្បន្ន នៃភាពកង្វះខាតនៃសាច់ប្រាក់ទាំងអស់ (ពោលគឺភាពខុសគ្នារវាង លំហូរសាច់ប្រាក់ដែលបានមកពីអង្គការស្របតាមកិច្ចសន្យា និងលំហូរ សាច់ប្រាក់ដែលធនាគាររំពឹងទុកថានឹងទទួលបាន)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. គោលនយោបាយគណនេយ្យសារវន្ត (ត)

27.2 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ង) ឱនភាពនៃតម្លៃ(ត)

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD 12ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី១ធនាគារវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ដោយពិចារណាលើហានិភ័យនៃការខូចខាតលើរយៈពេល ពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំងរយៈពេលពន្យារប្រសិនបើមាន) ដែលមានហានិភ័យលើឥណទានទោះបី ជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយធនាគារពិចារណាលើរយៈពេលដែលវែងជាង។ រយៈពេលដែលវែងបំផុត គឺគិតត្រឹមថ្ងៃដែលធនាគារមានសិទ្ធិដើម្បីទាមទារការសងត្រឡប់នៃឥណទាន ឬបញ្ចប់កិច្ចសន្យា ផ្តល់ឥណទាន ឬការធានា។

ECLs ត្រូវបានធ្វើអប្បបរមាតាមអត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាព នៃតម្លៃ

សមាសធាតុសំខាន់ៗ ក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន គឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង (“PD”);
- ការបាត់បង់ដែលបណ្តាលមកពីការខកខានសង (“LGD”); និង
- ទំហំនៃការខកខានសង (“EAD”)

ECL សម្រាប់សមតុល្យក្នុងដំណាក់កាលទី១ ត្រូវបានគណនាដោយផលគុណនៃ PD 12ខែ និងLGD និងEAD។ ECL ពេញអាយុកាល ត្រូវបានគណនាដោយផលគុណ PD ពេញអាយុកាល និងLGD និងEAD។

គំរូស្ថិតិត្រូវបានប្រើប្រាស់ដើម្បីវិភាគទិន្នន័យប្រមូលបាន រួចបង្កើតនូវការប៉ាន់ស្មាន PD ពេញអាយុកាលដែលនៅសល់ និងថាតើសមតុល្យទាំងនោះរំពឹងថាប្រែប្រួលយ៉ាងណាលើរយៈពេលនោះ។

ធនាគារនឹងប្រើព័ត៌មានហួសកាលកំណត់ (DPD) និងការធ្វើចំណាត់ថ្នាក់របស់ NBC សម្រាប់លក្ខណៈវិនិច្ឆ័យដំណាក់កាល។ ដោយអនុលោមតាមសេចក្តីណែនាំ របស់ធនាគារជាតិនៃកម្ពុជាលេខ ៨៧-០១៧-៣៤៤ ចំណាត់ថ្នាក់ឥណទាននីមួយៗ យោងទៅតាមគុណភាពឥណទាន។

- **ឥណទានធម្មតា៖** ឥណទានដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត។ ការទូទាត់សងត្រូវបានធ្វើឡើងតាមកិច្ចសន្យា ហើយអតិថិជនមិនបង្ហាញពីភាព ទន់ខ្សោយនៃលទ្ធភាពក្នុងការទូទាត់សង អាជីវកម្ម លំហូរទឹកប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ។
- **ឥណទានឃ្នាំមើល៖** ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួសកាលកំណត់ទេ ប៉ុន្តែវាបង្ហាញពីភាពទន់ខ្សោយដែលអាចជះឥទ្ធិពល យ៉ាងធ្ងន់ធ្ងរ ដល់ការទូទាត់សងរបស់កូនបំណុលនៅកាលបរិច្ឆេទនាពេលអនាគត ប្រសិនបើមិនបានកែតម្រូវឱ្យបាន

- ទាន់ពេលវេលា និងយកចិត្តទុកដាក់ពីគ្រឹះស្ថាន។
- **ឥណទានក្រោមសង្ឃឹម៖** ឥណទានដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឱ្យកត់សម្គាល់ ហើយមិនត្រូវបានការពារគ្រប់គ្រាន់ដោយអាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ។ និយាយឱ្យចំទៅប្រភពដើមនៃការសងបំណុល គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុលនោះទេដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាលក់ទ្រព្យបញ្ចាំជាដើម។
- **ឥណទានជាប់សង្ស័យ៖** ឥណទានដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមសង្ឃឹម ដែលការប្រមូលបានមកវិញគ្រប់ចំនួនផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់ លក្ខខណ្ឌ ឬតម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចប្រមូលបានវិញ។ ការរំពឹងទុកថានឹងបាត់បង់ខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ។
- **ឥណទានខាតបង់៖** ឥណទានដែលត្រូវបានចាត់ថ្នាក់ថាជាការបាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សងវិញអាចមានចំនួនតិចតួច ឬប្រមូលមិនបានសោះ។

LGD គឺជាគំរូវិយាបទនៃភាពអាចបាត់បង់ប្រសិនបើមានការខកខានសង។ ធនាគារប៉ាន់ស្មានលក្ខខណ្ឌ LGD យោងតាមប្រវត្តិនៃអត្រាការប្រមូលគ្រលប់ពីអតិថិជនខកខានសង។ គំរូ LGD ត្រូវបានពិចារណាលើរចនាសម្ព័ន្ធ អទិភាពនៃការទាមទារសំណង វិស័យដែលអតិថិជនស្ថិតនៅ ចំណាយលើការប្រមូលពីទ្រព្យបញ្ចាំ ដែលជាផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ សម្រាប់ឥណទានដែលការពារដោយទ្រព្យអនុបាតឥណទានធៀបនឹងតម្លៃទ្រព្យបញ្ចាំ (“LTV”) គឺជាលក្ខខណ្ឌមួយក្នុងការកំណត់ LGD។ ការប៉ាន់ស្មាន LGD ត្រូវបានវាស់វែងសម្រាប់វិស័យផ្សេងៗគ្នា ហើយសម្រាប់ឥណទានគេហដ្ឋាន គឺអាស្រ័យលើការប្រែប្រួលតម្លៃអចលនទ្រព្យ។ តម្លៃទាំងនោះនឹងត្រូវបានគណនាដោយអប្បបរមា ដោយផ្អែកលើអត្រាការប្រាក់ប្រសិទ្ធភាព។

EAD តំណាងឱ្យតម្លៃសមតុល្យនៅពេលមានការខកខានសង។ ធនាគារទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើសមតុល្យបច្ចុប្បន្នពីការបង់រំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុគឺតម្លៃយោងដុលនៅពេលមានការខកខានសង។ សម្រាប់កាតព្វកិច្ចឱ្យខ្ចី EAD គឺសមតុល្យអនាគតដែលអាចដកប្រើប្រាស់តាមកិច្ចសន្យា ដែលត្រូវបានប៉ាន់ស្មានតាម ការសង្កេតពីប្រវត្តិ និងការព្យាករណ៍នាពេលខាងមុខ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយគំរូនៃសមតុល្យដែល អាចកើតឡើងនៅពេលវេលាផ្សេងគ្នាដោយប្រើបច្ចេកទេសស្ថិតិ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមវិស័យផ្សេងៗ និងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬទេ (ដែលត្រូវបានកំណត់ជា “ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី 3”)។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃនៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនបានកើតឡើង ដែលនាំឱ្យមានផលប៉ះពាល់អវិជ្ជមានទៅលើលំហូរទឹកប្រាក់នាពេល អនាគតដែលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

27. គោលនយោបាយគណនេយ្យសារវន្ត (ត)

27.2 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ង) ឱនភាពនៃតម្លៃ(ត)

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃមាន៖

- ការយឺតយ៉ាវ ឬការមិនទូទាត់សងរបស់កូនបំណុល
- ការរៀបចំឡើងវិញនូវលក្ខខណ្ឌទូទាត់សង ដែលធនាគារមិនបានរំពឹងទុក
- ការបង្ហាញថាកូនបំណុល ឬអ្នកឱ្យខ្ចីនឹងក្រុមហ៊ុន
- ការផ្លាស់ប្តូរអវិជ្ជមានក្នុងស្ថានភាពទូទាត់របស់អ្នកឱ្យខ្ចី ឬអ្នកឱ្យខ្ចី
- ការបាត់ខ្លួនពីទិដ្ឋភាពសកម្មសម្រាប់ភាគហ៊ុន ឬ
- ទិន្នន័យដែលអាចអង្កេតបាន បង្ហាញថាមានការថយចុះដែលអាចវាស់វែងបាននៅក្នុងលំហូរសាច់ប្រាក់ដែលរំពឹង ទុកពីក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មីដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជននោះ ការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែតម្រូវឱ្យស្របទទួលស្គាល់ ឬទេ ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញមិននាំឱ្យឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេនោះលំហូរទឹកប្រាក់ដែលរំពឹងទុកថាត្រូវបានកែតម្រូវ ត្រូវបានបញ្ចូលនៅក្នុងការគណនាភ្នំខាងលើសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញ នាំឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរបស់ទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរទឹកប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាភ្នំខាងលើសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្នដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ ទៅកាលបរិច្ឆេទវាយតម្លៃ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន។

ឥណទានមួយត្រូវបានចរចាឡើងវិញ ដោយសារតែស្ថានភាពកាន់យ៉ាប់យឺននៃលក្ខខណ្ឌរបស់អ្នកឱ្យខ្ចី ជាធម្មតាវាត្រូវបានចាត់ទុកជាឥណទានដែលមានឱនភាព លុះត្រាតែមានភស្តុតាងដែលបង្ហាញថាហានិភ័យនេះមិនទទួលបាន រងផលប៉ះពាល់លំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានកាត់បន្ថយយ៉ាងខ្លាំង ហើយក៏មិនមាននិយ័តការផ្សេងទៀតនៃឱនភាពតម្លៃនោះទេ។ លើសពីនេះទៀត ឥណទានដែលហួសកាលកំណត់លើស 90 ថ្ងៃ ឬច្រើនជាងនេះត្រូវបានចាត់ទុកជាឥណទានដែលមានឱនភាព បើទោះបីជាការកំណត់តាមបទប្បញ្ញត្តិមានភាពខុសគ្នាក៏ដោយ។

ការបង្ហាញនៃសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធនការខាតបង់ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើម ត្រូវដកចេញពីតម្លៃយោងនៃទ្រព្យសកម្មសរុប ។

ការលុបចោល

តម្លៃយោងសរុបរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានលុបចោលនៅពេលដែលធនាគារមិនមានការរំពឹងទុកសមហេតុផលពីភាពដែលអាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុទាំងស្រុង ឬផ្នែកមួយនៃទ្រព្យសម្រាប់អតិថិជនជាងកត្តាជន ធនាគារមានគោលនយោបាយលុបចោលតម្លៃយោងសរុប ដោយផ្អែកលើបទពិសោធន៍ ប្រវត្តិសាស្ត្រនៃការប្រមូលបានមកវិញនៃទ្រព្យសម្រាប់ផ្សេងគ្នា។ ចំពោះអតិថិជនជានិច្ចបុគ្គល ធនាគារធ្វើការវាយតម្លៃនិមួយៗផ្អែកលើពេលវេលា និងបរិមាណនៃការលុបចោលដោយផ្អែកលើតម្លៃការរំពឹងទុកនៃប្រមូលបានមកវិញ។ ធនាគារមិនរំពឹងថានឹងមានការប្រមូលបានមកវិញពីចំនួនទឹកប្រាក់ដែលលុបចោលឡើយ។ ទោះជាយ៉ាងណាក៏ដោយ ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានលុបចោលនៅតែអាចត្រូវបានអនុវត្តតាមសកម្មភាពដើម្បីអនុវត្តតាមនីតិវិធីរបស់ ធនាគារដើម្បីក្នុងការប្រមូលមកវិញនៃចំនួនដែលនៅដំណាក់។ ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់សុទ្ធពីឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងចំណេញ ឬខាត។

(ច) រំលស់ថ្លៃដើម និងតម្លៃយោងដុល

រំលស់ថ្លៃដើម របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់ជាលើកដំបូង ដកការទូទាត់សងប្រាក់ដើម ឬកម្រៃរំលស់បង្ក ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ចំពោះភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់ជាលើកដំបូង និងចំនួននៅពេលដល់កាលកំណត់ និងត្រូវធ្វើនិយ័តភាពចំពោះសំវិធានធនលើការខាតបង់ឥណទានដែលបានរំពឹងទុកចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ។

តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជារំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលកែតម្រូវ សំវិធានធនសម្រាប់ការខាតបង់ឥណទានដែលបានរំពឹងទុក។

27.3 សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់ក្នុងដៃ និងសមតុល្យធនាគារ និងប្រាក់បញ្ញើនៅធនាគារ ដែលមានកាលស្ថាននៅពេលតម្កល់ដំបូងមានរយៈពេល 3ខែ ឬតិចជាង និងការវិនិយោគរយៈពេលខ្លី និងដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បានដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

27.4 ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារផ្សេងៗ

ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ ត្រូវបានកត់ត្រាតាមតម្លៃដើមរំលស់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដកការខាតបង់ឥណទានដែលរំពឹងទុក។

27.5 ឥណទាន និងបុរេប្រទាន

“ឥណទាន និងបុរេប្រទាន” ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមបញ្ចូលឥណទាន និងបុរេប្រទានដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម។ ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងលើកដំបូងតាមតម្លៃសមស្រប បូកចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាមរំលស់ថ្លៃដើមដោយ ប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព ដកការខាតបង់ឥណទានដែលរំពឹងទុក។

27.6 ដើមទុន-ភាគហ៊ុនធម្មតា

ថ្លៃដើមកើតឡើងដោយផ្ទាល់ពីការបោះផ្សាយភាគហ៊ុនធម្មតា ដកផលប៉ះពាល់នៃពន្ធត្រូវបានទទួលស្គាល់ដោយកាត់ពីមូលធន។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025

27. គោលនយោបាយគណនេយ្យសារវន្ត (ត)

27.7 ទុនបម្រុងតាមបទប្បញ្ញត្តិ

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបានតម្រូវឱ្យគណនាសំវិធានធនតាមច្បាប់ អនុលោមទៅតាមប្រកាស លេខ៧-០១៧-៣៤៤ ប្រ.ក ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ2017 និងសភាពរណែនាំលេខ ៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ2018 ស្តីពី “ចំណាត់ថ្នាក់ហានិភ័យធនាគារ និងសំវិធានធនលើអ៊ីមតែមិន”។ ប្រសិនបើសំវិធានធនតាមច្បាប់បង្កមានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្កផ្អែកតាម CIFRS 9 នោះ “ការបំពេញបន្ថែម - Topping up” នឹងត្រូវបានកត់ត្រា ជាទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកត់ត្រាទ្រព្យទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនតាមច្បាប់បង្ក មានចំនួនស្មើគ្នា ឬទាបជាងការថយចុះតម្លៃបង្កដែលផ្អែកតាម CIFRS 9។ ទុនបម្រុងតាមច្បាប់ត្រូវបានតម្កល់ទុកមួយខ្សែក ជាទ្រទ្រង់ដើមទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតឱ្យបញ្ចូលនៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ2025 ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសលេខ ៣០-០២៥-១៧០ តម្រូវឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ គណនាសំវិធានធនតាមបទប្បញ្ញត្តិផ្អែកតាម CIFRS ដែលរួមបញ្ចូលទាំងការប្រាក់បង្កផងដែរ។ សំវិធានធនលើការប្រាក់បង្កតាមបទប្បញ្ញត្តិដែលបានផ្ទេរចូលទុនបម្រុងតាមបទប្បញ្ញត្តិ (ប្រសិនបើមាន) ត្រូវដាក់បញ្ចូលក្នុងដើមទុនថ្នាក់ទី២ ក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធ។ ការអនុវត្តនេះត្រូវអនុវត្តចាប់ពីរបាយការណ៍ហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2025 រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ2025។

27.8 ទ្រព្យ និងបរិក្ខារ

(ក) ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមវិធីសាស្ត្រថ្លៃដើម ដករំលស់បង្គរ និងការខាតបង់បង្គរលើឱនភាពនៃតម្លៃបង្គរប្រសិនបើមាន។

នៅពេលផ្នែកនៃទ្រព្យ និងបរិក្ខារមានអាយុកាលប្រើប្រាស់ខុសគ្នា ធាតុទាំងនោះត្រូវបាន បាត់ទុកជាផ្នែកផ្សេងៗ (សមាសធាតុផ្សេងៗ) នៃទ្រព្យ និងបរិក្ខារ។

ចំណេញ ឬខាតពីការលក់ចេញនៃទ្រព្យ និងបរិក្ខារណាមួយ ត្រូវបានគណនាដោយប្រៀបធៀបតម្លៃលក់ចេញជាមួយតម្លៃយោងនៃទ្រព្យ និងបរិក្ខារ ហើយទទួលស្គាល់ជាប្រាក់ចំណេញសុទ្ធ នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

(ខ) ការចំណាយបន្ទាប់

ថ្លៃដើមនៃការផ្លាស់ប្តូរធាតុមួយនៃទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់ រួមមកហើយត្រូវបានបូកបញ្ចូលនៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើវាអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ធនាគារ ហើយតម្លៃរបស់វាអាចវាស់វែងបានដោយភាពជឿជាក់ ។ តម្លៃយោងនៃធាតុ ដែលបានជំនួសនោះត្រូវបានលុបចោល ។ រាល់ចំណាយក្នុងការបែងចែកថ្លៃផ្សេងៗ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាតក្នុងការិយបរិច្ឆេទដែលបានកើតឡើង ។

(គ) រំលស់

រំលស់ ត្រូវបានគណនាដើម្បីកាត់ចោលថ្លៃដើមនៃទ្រព្យសកម្ម និងបរិក្ខារដកតម្លៃកាកសំណល់ប៉ាន់ស្មាន តាមមូលដ្ឋានរំលស់ថេរលើអាយុកាលប្រើប្រាស់ប៉ាន់ស្មាន។ អាយុកាលរំលស់មានដូចខាងក្រោម៖

ការកែលម្អអគារជួល	អាយុកាលសេដ្ឋកិច្ច ឬរយៈពេលកិច្ចសន្យាមួយណាខ្លីជាង
គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	60ខែ
បរិក្ខារ	60ខែ
បរិក្ខារកុំព្យូទ័រ និងព័ត៌មានវិទ្យា	36ខែ
យានយន្ត	60ខែ

ប្រសិនបើមានការកែប្រែជាសារវន្តទៅលើអត្រារំលស់ អាយុកាលប្រើប្រាស់ តម្លៃនៅសល់នៃទ្រព្យ និងបរិក្ខារនោះរំលស់ត្រូវបានកំណត់ឡើងវិញដើម្បីឆ្លុះបញ្ចាំងនូវការប៉ាន់ស្មានថ្មី។

27.9 ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី រួមមានគេហទំព័រ និងស្ត្រីវីរេ ត្រូវបានកំណត់ដោយតម្លៃដើមដករំលស់បង្គរ និងឱនភាពនៃតម្លៃបង្គរប្រសិនបើមាន។

ទ្រព្យសកម្មអរូបីត្រូវបានរំលស់ទៅតាមអាយុកាល ប្រើប្រាស់ប៉ាន់ស្មានរយៈពេល 36ខែ ដោយប្រើវិធីសាស្ត្រនៃការរំលស់ថេរ។ ប្រសិនបើមានការកែប្រែជាសារវន្តទៅលើអត្រារំលស់ អាយុកាលប្រើប្រាស់ តម្លៃនៅសល់នៃទ្រព្យសកម្មអរូបីនោះរំលស់ត្រូវបានកំណត់ឡើងវិញដើម្បីឆ្លុះបញ្ចាំងនូវការប៉ាន់ស្មានថ្មី។

27.10 ឱនភាពនៃតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

នាការលបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារពិនិត្យតម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ ដើម្បីកំណត់សញ្ញាណនៃឱនភាពនៃតម្លៃ។ ក្នុងការណែនាំដែលមានកត្តាទាំងនោះកើតឡើងចំនួននៃទ្រព្យសកម្ម ដែលអាចប្រមូលបានវិញនិងត្រូវបានប៉ាន់ស្មាន។

សម្រាប់ការធ្វើតេស្តឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុម ដែលអាចបង្កើតសាច់ប្រាក់តូចបំផុតពីការបន្តការប្រើប្រាស់ដោយមិនពឹងផ្អែកខ្លាំងលើលំហូរសាច់ប្រាក់នៃទ្រព្យសកម្មដទៃទៀត ឬក្រុមទ្រព្យសកម្មដទៃទៀត ហៅកាត់ថា (“ឯកតាបង្កើតសាច់ប្រាក់”)។

តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលខ្ពស់ជាងគេនៃតម្លៃប្រើប្រាស់ និងតម្លៃសមស្របដកតម្លៃដើមក្នុងការលក់ចេញតម្លៃប្រើប្រាស់ គឺអាស្រ័យលើការប៉ាន់ស្មាននូវលំហូរសាច់ប្រាក់ នាពេលអនាគតអប្បបរមាទៅតម្លៃបច្ចុប្បន្ន ដោយប្រើប្រាស់អត្រាអប្បបរមាដកពន្ធ ដែលឆ្លុះបញ្ចាំងពីការប៉ាន់ប្រមាណទិដ្ឋភាពនៃតម្លៃពេលវេលា និងហានិភ័យដាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬ ឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងមានចំនួនលើសពីតម្លៃ ដែលអាចប្រមូលបានវិញនៃឯកតាបង្កើតសាច់ប្រាក់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025

27. គោលនយោបាយគណនេយ្យសារវន្ត (ត)

27.11 កម្ចី និងប្រាក់បញ្ញើពីអតិថិជន

ប្រាក់កម្ចី និងប្រាក់បញ្ញើពីអតិថិជន ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ដកថ្លៃដើមប្រតិបត្តិការបន្ថែមដោយផ្ទាល់ និងវាស់វែង បន្ទាប់តាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ប្រាក់កម្ចីត្រូវបានចាត់ទុកជាបំណុលរយៈពេលខ្លី លើកលែងតែធនាគារមានសិទ្ធិគ្មានលក្ខខណ្ឌក្នុងការពន្យារពេលនៃការទូទាត់បំណុលយ៉ាងតិច 12 ខែបន្ទាប់ពីការិយបរិច្ឆេទរាយការណ៍។

27.12 សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយវាមានលទ្ធភាពដែលតម្រូវឱ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញកាតព្វកិច្ចនោះ ហើយនឹងចំនួនដែលត្រូវបានគេប៉ាន់ប្រមាណដោយភាពជឿជាក់។ សំវិធានធនត្រូវបានវាស់វែងតាមតម្លៃទីផ្សារបច្ចុប្បន្ន នៃចំណាយដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដើម្បីបំពេញកាតព្វកិច្ចដោយប្រើអត្រាប្រាក់បញ្ញើដែលបានកំណត់បញ្ជាក់ស្ថានភាពនៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ ការកើនឡើងសំវិធានធនដោយសាររយៈពេល គឺត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញប្បទាន។

27.13 អត្ថប្រយោជន៍របស់និយោជិត

(ក) អត្ថប្រយោជន៍របស់និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី ត្រូវបានចាត់ទុកជាចំណាយនៅពេលនិយោជិតផ្តល់សេវាកម្មដល់ក្រុមហ៊ុន។ បំណុល ត្រូវបានទទួលស្គាល់លើចំនួនដែលរំពឹងថានឹងត្រូវទូទាត់ ប្រសិនបើធនាគារមានកាតព្វកិច្ចផ្លូវច្បាប់ ឬប្រយោលក្នុងការទូទាត់ចំនួននេះ ដែលជាលទ្ធផលនៃសេវាកម្មដែលបានផ្តល់ជូនដោយនិយោជិត ហើយកាតព្វកិច្ចទូទាត់អាចប៉ាន់ស្មានដោយភាពជឿជាក់។

(ខ) អត្ថប្រយោជន៍និយោជិតរយៈពេលវែងផ្សេងៗ

កាតព្វកិច្ចទូទាត់សុទ្ធរបស់ ធនាគារទៅលើអត្ថប្រយោជន៍រយៈពេលវែងរបស់និយោជិត គឺជាចំនួនទឹកប្រាក់នៃអត្ថប្រយោជន៍ដែលនិយោជិតទទួលបានពីការផ្តល់សេវាកម្មរបស់ខ្លួនក្នុងអំឡុងពេលបច្ចុប្បន្ន និងអតីតកាល។ អត្ថប្រយោជន៍នេះ ត្រូវបានធ្វើអប្បបរមាដើម្បីកំណត់តម្លៃបច្ចុប្បន្ន។ ការវាស់វែងឡើងវិញត្រូវបានទទួលស្គាល់ក្នុង ចំណេញ ឬខាតក្នុងអំឡុងពេលដែលបានកើតឡើង។

27.14 ចំណូលការប្រាក់ និងចំណាយការប្រាក់

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអាចធ្វើអប្បបរមាសាច់ប្រាក់ដែលរំពឹងថានឹងទូទាត់ ឬនឹងត្រូវទទួល តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះ ឱ្យមកស្មើនឹង៖

- តម្លៃយោងដុលររបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- រំលស់តម្លៃដើមរបស់បំណុលហិរញ្ញវត្ថុ។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការរួមមាន ការចំណាយបន្ថែមដែលពាក់ព័ន្ធផ្ទាល់ទៅនឹងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុត្រូវបានគណនានៅពេលទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាលើកដំបូង។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើផ្អែកលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬរំលស់ថ្លៃដើមនៃបំណុល។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ ដោយការប៉ាន់ស្មានឡើងវិញនូវលំហូរទឹកប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ប្រែប្រួលដើម្បី ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ បន្ទាប់ពីបានទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ផ្អែកលើរំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុលែងមានឱនភាពនៃតម្លៃនោះការគណនាការប្រាក់ត្រូវផ្អែកលើមូលដ្ឋានតម្លៃដុលវិញ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ ចាប់តាំងពីទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានកែតម្រូវនូវហានិភ័យ ផ្អែកលើរំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញនោះទេ ទោះបីជាហានិភ័យផុតពីទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ។

27.15 កម្រៃ និងជើងសារ

ចំណូល និងចំណាយកម្រៃ និងជើងសារ ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ចំណូលកម្រៃ និងជើងសារផ្សេងទៀត រួមបញ្ចូលទាំងថ្លៃសេវាកម្មត្រូវបានទទួលស្គាល់នៅពេលបានបំពេញសេវាកម្ម។

27.16 ភតិសន្យា

ធនាគារវាយតម្លៃថាតើកិច្ចសន្យាមាន ឬមានភតិសន្យាជួលនៅពេលចាប់ផ្តើមកិច្ចសន្យា។ ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យ និងបំណុលភតិសន្យាដែលត្រូវគ្នានឹងកិច្ចព្រមព្រៀងភតិសន្យា ទាំងអស់ដែលខ្លួនជាអ្នកជួលលើកលែងតែភតិសន្យារយៈពេលខ្លី (កំណត់ថាជាកិច្ចសន្យាភតិសន្យាដែលមានរយៈពេលជួល12ខែ ឬតិចជាងនេះ) និងការជួលទ្រព្យក្នុងតម្លៃទាប។ ចំពោះកិច្ចសន្យាភតិសន្យាទាំងនេះ ធនាគារនឹងទទួលស្គាល់ការទូទាត់ ភតិសន្យា ជាចំណាយប្រតិបត្តិការដោយយល់ឃើញមូលដ្ឋានថេរលើលក្ខខណ្ឌនៃភតិសន្យា លើកលែងតែមិនមានមូលដ្ឋានជាប្រព័ន្ធផ្សេងទៀតតំណាងឱ្យ ពេលវេលាដែលផលប្រយោជន៍សេដ្ឋកិច្ចពីទ្រព្យសកម្មភតិសន្យា ត្រូវបានប្រើប្រាស់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025

27. គោលនយោបាយគណនេយ្យសារវន្ត (ត)

27.16 ភតិសន្យា (ត)

បំណុលភតិសន្យា ត្រូវបានវាស់ដំបូងតាមតម្លៃបច្ចុប្បន្ននៃការជួលដែលមិនត្រូវបានបង់នៅកាលបរិច្ឆេទចាប់ផ្តើមដោយត្រូវបញ្ចុះដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា។ ប្រសិនបើអត្រានេះមិនអាចកំណត់បាន ធនាគារនឹងប្រើប្រាស់អត្រាប្រាក់កម្ចីបន្ថែមរបស់ខ្លួន។

បំណុលភតិសន្យា ត្រូវបានបង្ហាញនៅជួរដាច់ដោយឡែកនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

បំណុលភតិសន្យា ត្រូវបានវាស់ជាបន្តបន្ទាប់ដោយការបង្កើនតម្លៃយោង ដែលឆ្លុះបញ្ចាំងពីការប្រាក់លើបំណុល ភតិសន្យា (ដោយប្រើអត្រា ការប្រាក់ប្រសិទ្ធភាព) និងដោយកាត់បន្ថយតម្លៃយោងដែលត្រូវយកមកឆ្លុះបញ្ចាំងពី ការទូទាត់ភតិសន្យា។

សិទ្ធិប្រើប្រាស់ទ្រព្យមានការវាស់វែងដំបូងនៃបំណុលភតិសន្យា ការទូទាត់ភតិសន្យាដែលធ្វើឡើងមុន ឬនៅពេលចាប់ផ្តើម និងនៅថ្ងៃដើមដំបូងណាមួយ។ បន្ទាប់មកពួកវាត្រូវបានវាស់វែងដោយកត់តម្លៃដើមដករំលស់បង្គរ និងការខាតបង់លើឱនភាព។

នៅពេលណាដែលធនាគារមានកាតព្វកិច្ចចំពោះតម្លៃដើមក្នុងការរំលាយ និងដកហូតទ្រព្យសកម្មភតិសន្យាជួសជុល ទីតាំងដែលវាមានទីតាំង ឬស្ថានភាពឡើងវិញនូវទ្រព្យសកម្មមូលដ្ឋានទៅនឹងលក្ខខណ្ឌដែលត្រូវដោយលក្ខខណ្ឌនៃ ភតិសន្យា សំវិធានធនត្រូវបានទទួលស្គាល់និងវាស់វែងក្រោម CIAS 37។ ការចំណាយត្រូវបានរាប់បញ្ចូលសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម លើកលែងតែការចំណាយទាំងនោះត្រូវបានកើតឡើងក្នុងការផលិតសន្និធិ។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានរំលស់ក្នុងរយៈពេលខ្លីជាងរយៈពេលជួល និងអាយុកាលប្រើប្រាស់របស់ទ្រព្យមូលដ្ឋាន។ ប្រសិនបើភតិសន្យាផ្ទេរកម្មសិទ្ធិនៃទ្រព្យមូលដ្ឋាន ឬថ្លៃដើមនៃសិទ្ធិប្រើប្រាស់ទ្រព្យនោះវានឹងឆ្លុះបញ្ចាំងថា ធនាគាររំពឹងថានឹងប្រើប្រាស់ទ្រព្យសកម្មសិទ្ធិប្រើប្រាស់ទ្រព្យត្រូវបានរំលស់លើអាយុកាលប្រើប្រាស់ នៃទ្រព្យមូលដ្ឋាន។ រំលស់ចាប់ផ្តើមពីកាលបរិច្ឆេទចាប់ផ្តើមនៃការជួល។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់អំឡុងការិយបរិច្ឆេទបច្ចុប្បន្នមានដូចខាងក្រោម៖

- អគារ និងសាខាការិយាល័យ 10 ឆ្នាំ និង 5 ឆ្នាំ រៀងគ្នា។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានបង្ហាញមួយបន្ទាត់ ដាច់ដោយឡែកក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

27.17 ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និង ពន្ធពន្យារត្រូវបានទទួលស្គាល់ជាចំណេញ ឬខាតនៅក្នុងរបាយការណ៍លទ្ធផលលម្អិតលើកលែងតែក្នុងករណីដែលវា ទាក់ទងទៅនឹងការរួមបញ្ចូលគ្នានៃអាជីវកម្ម ឬធាតុណាដែលបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងទៀត។ ធនាគារបានកំណត់ថាការប្រាក់ និងដាក់ទុណ្ណកម្មដែលទាក់ទងនឹងពន្ធលើប្រាក់ចំណេញមាន ភាពមានមន្ទិលទៅលើ

ការទទួលស្គាល់ពន្ធ មិនគ្រប់និយមន័យរបស់ពន្ធលើប្រាក់ចំណេញ និងត្រូវបានទទួលស្គាល់ក្រោម CIAS 37 សំវិធានធន បំណុលជាហេតុ និងទ្រព្យសកម្មជាហេតុ។

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងថាត្រូវបង់ទៅលើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទនៃការរាយការណ៍ និងនិយ័តភាពទាំងឡាយទៅលើពន្ធត្រូវបង់ពីឆ្នាំមុន។

ពន្ធពន្យារត្រូវបានកំណត់ទៅ លើភាពលម្អៀងរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ (ហៅថាភាពលម្អៀងបណ្តោះអាសន្ន)។ ពន្ធពន្យារដែលជាបំណុលត្រូវទទួលស្គាល់លើភាពលម្អៀងបណ្តោះអាសន្ន ដែលរំពឹងថានឹងបង្កើនប្រាក់ចំណេញ ដែលជាប់ពន្ធនាពេល អនាគត។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានទទួលស្គាល់សម្រាប់ភាព លម្អៀងបណ្តោះអាសន្នទាំងឡាយណា ដែលរំពឹងថានឹងកាត់បន្ថយប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតរួមទាំងការខាតពន្ធ ឬគណនាពន្ធដែលមិនទាន់បានប្រើប្រាស់ផ្សេងៗ។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានទទួលស្គាល់តាមចំនួនដែលគិតថាអាចប្រើប្រាស់បានខ្ពស់ បំផុតដោយផ្អែកលើមូលដ្ឋានប្រាក់ចំណេញជាប់ពន្ធនាពេលបច្ចុប្បន្ន ឬនាពេលអនាគតហើយមានលទ្ធភាពខ្ពស់ក្នុងការអាច យកមកប្រើប្រាស់បាន។

តម្លៃយោងសុទ្ធនៃពន្ធពន្យារជាទ្រព្យសកម្មត្រូវបានត្រួតពិនិត្យឡើងវិញនៅរៀងរាល់ កាលបរិច្ឆេទរាយការណ៍ និងត្រូវបានធ្វើនិយ័តភាពដើម្បីឆ្លុះបញ្ចាំងពីការវាយតម្លៃប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត។ និយ័តភាពទាំងនោះត្រូវបានទទួលស្គាល់ជាចំណេញ ឬខាតនៅក្នុងរបាយការណ៍លទ្ធផលលម្អិត លើកលែងតែនិយ័តភាពដែលពាក់ព័ន្ធនឹងខ្ពង់ខ្ពស់ប្រាក់ចំណាយដែលត្រូវទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ ដោយនិយ័តភាពនោះត្រូវតែទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

ពន្ធពន្យារ ត្រូវបានគណនាតាមអត្រាពន្ធដែលប្រើសម្រាប់ការគណនាប្រាក់ចំណេញជាប់ពន្ធ (ការខាតពន្ធ) ក្នុងការិយបរិច្ឆេទដែលពន្ធពន្យារជាទ្រព្យសកម្មរំពឹងថានឹងប្រើប្រាស់បាន ឬបំណុលជាពន្ធពន្យាររំពឹងថានឹង ត្រូវទូទាត់ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានកំណត់ជាអាទិ៍សម្រាប់កាលបរិច្ឆេទរាយការណ៍។

27.18 សម្ព័ន្ធភាព

សហគ្រាស និងបុគ្គលដែលទាក់ទងគ្នា ឬមិនផ្ទាល់តាមរយៈអន្តរការីមួយឬច្រើន ឬត្រូវបានគ្រប់គ្រង ក្រោមការគ្រប់គ្រងរួមជាមួយធនាគារ រួមទាំងក្រុមហ៊ុនមេ បុត្រសម្ព័ន្ធ និងក្រុមហ៊ុនសម្ព័ន្ធផ្សេងទៀតដែលជាភាគីពាក់ព័ន្ធរបស់ធនាគារ។ ក្រុមហ៊ុនសមាគម និងបុគ្គលដែលកាន់កាប់ដោយផ្ទាល់ ឬប្រយោលលើសិទ្ធិបោះឆ្នោតរបស់ធនាគារ ដែលផ្តល់ឱ្យពួកគេមានឥទ្ធិពលយ៉ាងសំខាន់មកលើសហគ្រាស គណៈគ្រប់គ្រងសំខាន់ៗរួមមាន នាយក និងបុគ្គលិកធនាគារ និងសមាជិកជិតស្និទ្ធជាមួយក្រុមគ្រួសាររបស់បុគ្គលនោះ ក៏ដូចជាក្រុមហ៊ុនដែលសហការជាមួយបុគ្គលទាំងនេះ ត្រូវបានចាត់ទុកជាភាគីពាក់ព័ន្ធផងដែរ។



ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក

📍 អគារលេខ 83 មហាវិថីព្រះនរោត្តម ភូមិ 12 សង្កាត់ផ្សារថ្មីទី 3 ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

☎ +855 23 901 338

🌐 ibank.com.kh